



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



**របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់**

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
វឌ្ឍនៈអាស៊ី បំរាស់**

**ANALYSIS OF FINANCIAL STATEMENTS OF
ADVANCED BANK OF ASIA LIMITED**

ជំនាញៈ សវនកម្ម

រៀបរៀងដោយ៖ ហេង សុខអ៊ុំម

អត្តលេខ៖ MA21/002

ឆ្នាំសិក្សា៖ ឆ្នាំ២០២៣ - ២០២៥



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



**របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់**

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
វឌ្ឍនៈអាស៊ី បំភាគ**

**ANALYSIS OF FINANCIAL STATEMENTS OF
ADVANCED BANK OF ASIA LIMITED**

ជំនាញៈ សវនកម្ម

សាស្ត្រាចារ្យណែនាំ ៖ បណ្ឌិត កង ឌឹម

លោកគ្រូណែនាំ ៖ បេក្ខបណ្ឌិត យ៉ែម សុខហៀក

ឆ្នាំសិក្សា ៖ ឆ្នាំ២០២៣ - ២០២៥



**គណៈកម្មការត្រួតពិនិត្យរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២១
ប្រធានបទ៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់**

លោកគ្រូណែនាំ

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត យ៉ែម សុខហៀក

បណ្ឌិត កង ឌឹម

សាកលវិទ្យាធិការរងអចិន្ត្រៃយ៍

នាយកមជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត ហ៊ុំ គុជគន្ធលីនណា

បណ្ឌិត សេង សំអឿន

សាកលវិទ្យាធិការ

បណ្ឌិត ហេង វ៉ាន់ដា

ឧទ្ទិសស្នាដៃ

នាងខ្ញុំឈ្មោះ ហោ សុខអ៊ឹម ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ សវនកម្ម ជំនាន់ទី២១ នៃសាកលវិទ្យាល័យវ៉ាន់ដា។

សូមឧទ្ទិសស្នាដៃ នៃការស្រាវជ្រាវនេះថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធវីព្រះមហាក្សត្រខ្មែរ គ្រប់សម័យកាលដែលព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ច ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះវិញ្ញាណក្ខន្ធមេដឹកនាំខ្មែរគ្រប់សម័យកាល ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ ប្រជាជន និងទឹកដី។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតា និង ជនរួមជាតិខ្មែរគ្រប់រូប ពុទ្ធបរិស័ទខ្មែរ និងជនស្នេហាជាតិទាំងអស់ ដែលបានធ្វើពលិកម្មនៅគ្រប់សម័យកាល ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះពុទ្ធបរិស័ទខ្មែរ និងជនស្នេហាជាតិទាំងអស់ ដែលបានលះបង់ ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ។

សូមឱ្យមាតុភូមិកម្ពុជា ស្ថិតនៅគង់វង្ស មានភាពរុងរឿងសម្បូរសប្បាយ មានភាពថ្លៃថ្នូរ និង ថ្កុំថ្កើងតរៀងទៅ។

លេខកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្ម នៅសាកលវិទ្យាល័យវ៉ាន់ដា អស់រយៈពេល២ឆ្នាំរួចមក នាងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ដែលពាក់ព័ន្ធនឹងមុខវិជ្ជាសវនកម្ម គណនេយ្យ ពន្ធជាពិសេសយល់ច្បាស់ថាជំនាញសវនកម្ម គឺជាជំនាញមួយដ៏មានសារៈសំខាន់ សម្រាប់តម្រូវការស្ថាប័នទាំងអស់មិនថាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។ ក្នុងនោះផងដែរដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែស៊ីជម្រៅលើជំនាញរបស់ខ្លួន សាកលវិទ្យាល័យក៏បានបញ្ចូលមុខវិជ្ជាជាច្រើន ដែលពាក់ព័ន្ធទៅនឹងកម្មវិធីសិក្សាទៅតាមកម្រិត ពីឆ្នាំទីមួយ រហូតដល់ឆ្នាំទីពីរដែលត្រូវបញ្ចប់ការសិក្សា។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែជាយានសម្រាប់ឱ្យនិស្សិតយកទៅប្រើប្រាស់ នៅក្នុងវិស័យការងារបានជាពិសេសនោះ គឺមុខវិជ្ជាសវនកម្មដែលស្ថាប័នត្រូវការដើម្បីរៀបចំដំណើរការស្រាវជ្រាវ ស៊ើបអង្កេត ពិនិត្យផ្ទៀងផ្ទាត់ទៅលើដំណើរការគ្រប់គ្រងប្រព័ន្ធទិន្នន័យ របាយការណ៍ កំណត់ត្រា កិច្ចប្រតិបត្តិការ លទ្ធផលជាហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុរបស់ស្ថាប័នសម្រាប់គោលបំណងជាក់លាក់ និងត្រួតពិនិត្យលើការកាន់កាប់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ស្របទៅតាមស្តង់ដារសវនកម្ម ដើម្បីជៀសវាងនូវបញ្ហាផ្សេងៗដែលអាចកើតមានឡើងនិងធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការអាជីវកម្មទៅថ្ងៃក្រោយ។ ដោយនាងខ្ញុំយល់ថាចំណេះដឹងខាងសវនកម្មជាចំណេះដឹងដ៏មានសារៈសំខាន់ សម្រាប់សវនករទាំងអស់ធ្វើការសិក្សាស្វែងយល់ និងស្របពេលដែលនាងខ្ញុំមានឱកាស បានសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងនោះ ទើបនាងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី «ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់» យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងជារបាយការណ៍ក្នុងគោលបំណងឱ្យអ្នកអាន និងអ្នកស្រាវជ្រាវក្រោយៗទៀតឱ្យយល់កាន់តែច្បាស់។ នាងខ្ញុំសង្ឃឹមថា ការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកដទៃទៀតដែលមានបំណងលើការសិក្សាពីជំនាញសវនកម្ម។

ជាទីបញ្ចប់នាងខ្ញុំ សូមមេត្តាខន្តីអភ័យទោសពីសំណាក់សាស្ត្រាចារ្យ រាមច្បង និងមិត្តអ្នកអាននូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ហើយនាងខ្ញុំរីករាយនិងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយៗទៀតមានភាពល្អប្រសើរ។

សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២១ ជំនាញសវនកម្ម នៃសាកលវិទ្យាល័យវ៉ាន់ដា។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់៖

លោកឪពុក និងអ្នកម្តាយដែលបានផ្តល់កំណើត ហើយខិតខំបីបាច់ថែរក្សាកូន ព្រមទាំងផ្គត់ផ្គង់ ដល់កូនសព្វបែបយ៉ាង ខិតខំលើកទឹកចិត្តកូនក្នុងការសិក្សា តាំងពីកូនចូលរៀនដំបូងរហូតមកដល់ពេលនេះ និងបានបង្រៀនកូនឱ្យចេះស្នេហាជាតិមាតុភូមិកម្ពុជា។

នាយក គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវ៉ាន់ដា ដែលជានិច្ចកាលតែងតែ ផ្តល់នូវការលើកទឹកចិត្ត អនុគ្រោះដល់នាងខ្ញុំរហូត ធ្វើឱ្យការសិក្សាបានបញ្ចប់ និង ទទួលបានជោគជ័យគួរជាទី មោទនៈ។

ជាពិសេសសាស្ត្រាចារ្យ **បណ្ឌិត កង ឱម** និងលោកគ្រូ **យ៉ែម សុខហៀក** ដែលលោកបានឆ្លៀតពេល វេលាដ៏មានតម្លៃ ដើម្បីជួយណែនាំដល់ការសរសេរបាយការណ៍របស់នាងខ្ញុំឱ្យរឹតតែមានភាពល្អប្រសើរ។

ជាទីបញ្ចប់នាងខ្ញុំ សូមលើកដៃសម្តែងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់លោកអ្នកមានគុណខាងលើឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។

សូមគោរពជូនពរដល់គុណូបការជនទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ ដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

នាងខ្ញុំសូមធានាអះអាង និងទទួលខុសត្រូវលើខ្លឹមសារនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះថា របាយការណ៍ស្រាវជ្រាវនេះ គឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់នាងខ្ញុំ ដោយគ្មានពាក់ព័ន្ធជាមួយសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀត។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានក្នុងរបាយការណ៍ស្រាវជ្រាវនេះ គឺថ្មីហើយក៏មិនទាន់មានជនណាម្នាក់យកទៅប្រើប្រាស់នៅក្នុងសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់គេឡើយ។

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥

ហត្ថលេខា

ថ្ងៃ.....ខែ.....ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥

ត្រូវណែនាំ

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

ក្រោមការដឹកនាំ និងការលើកទឹកចិត្តពីគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យវ៉ាន់ដា។ សាកលវិទ្យាល័យវ៉ាន់ដាបានផ្តល់ឱកាសយ៉ាងជ្រាលជ្រៅសម្រាប់នាងខ្ញុំ បានសរសេររបាយការណ៍បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសន្តិសុខកម្ម ក្រោមប្រធានបទ «ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ »។ អត្ថបទស្រាវជ្រាវនេះត្រូវបានសរសេរឡើងក្នុងគោលបំណងសិក្សាយល់ដឹងពីស្ថានភាពទូទៅរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ដែលរួមមានប្រវត្តិរបស់ធនាគារ ទស្សនវិស័យ និងបេសកកម្ម ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មានវិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដោយវិធីសាស្ត្រទាំងនោះរួមមាន ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក ជួរឈរ និងអនុបាត។

លទ្ធផលសំខាន់ៗបានមកពីវិភាគរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញថា៖

- ការវិភាគតាមជួរដេក៖ មានការកើនឡើងនូវចំណូលពីការប្រាក់ ចំណូលពីកម្រៃជើងសារ និងចំណូលប្រតិបត្តិការផ្សេងៗ។ ទ្រព្យសកម្មសរុប និងប្រាក់បញ្ញើរបស់អតិថិជនក៏មានការកើនឡើងខ្ពស់ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរឹងមាំរបស់ធនាគារ។
- ការវិភាគជួរឈរ៖ មានការកើនឡើងនូវឥណទានផ្តល់ដល់អតិថិជនមាន ជាភាគរយមានចំនួន ៦៧.៦៨% បើធៀបនឹងទ្រព្យសកម្មសរុប ១០០% និង ប្រាក់បញ្ញើរបស់អតិថិជនជាភាគរយក្នុងមានចំនួន ៤៦.៥១% បើធៀបនឹងបំណុលសរុប ៥០%។
- ការវិភាគតាមអនុបាត៖ តាមរយៈអនុបាតចរន្តបង្ហាញឱ្យឃើញថាភាគរយមានការធ្លាក់ចុះដោយលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី បានតាមរយៈទ្រព្យសកម្មរយៈពេលខ្លី មានត្រឹមតែ ៩១.៦៧%។ ហើយអនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើមានភាគរយដូចគ្នាគឺ ៦%ធនាគារនឹងមានលទ្ធភាពសងទៅអតិថិជនវិញចំនួន ៦%។ ចំណែកអនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធមាន ៥% ដូចគ្នាដែលមានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់សុទ្ធចំនួន ៥%។ អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធមានចំនួន(១.១៩%) មានការប្រហាក់ប្រហែលគ្នា (១.២៥%) បើធៀបឆ្នាំ២០២២ មានន័យថា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធចំនួនអវិជ្ជមាន។ អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម មានការប្រែប្រួលតិចតួចគឺមានក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើទ្រព្យសកម្មចំនួន ២%។

តាមរយៈលទ្ធផលនៃការវិភាគ បង្ហាញឱ្យឃើញថាស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានស្ថិរភាព និងមានភាពរីកចម្រើនតិចតួច។

Research Summary

Under the guidance and encouragement of the management of Vanda University. The Vanda University provided a profound opportunity for me to write a report for my Master's degree in Auditing under the topic " Analysis Financial Statement of Advanced Bank of Asia Limited". This research article was written with the aim of studying and understanding the general situation of Advanced Bank of Asia Limited, including the bank's history, vision and mission, financial statement preparation, and financial statement analysis methods. These methods include financial statement analysis by rows, columns and ratios.

The main results from the financial statement analysis showed that:

- Row analysis: There was an increase in interest income, commission income and other operating income. Total assets and customer deposits also increased significantly, which shows the strong financial position of the bank.

- Column analysis: There was an increase in loans to customers as a percentage of 67.68% compared to total assets of 100% and customer deposits as a percentage of 46.51% compared to total liabilities of 50%.

- Ratio analysis: Through the current ratio, it is shown that the percentage has decreased due to the ability to pay short-term debts through short-term assets, which is only 91.67%. And the cash ratio to deposits is the same percentage, which is 6%, the bank will be able to repay customers 6%. The net interest margin ratio is the same, which means that in total assets of \$ 100, the bank will be able to find a net interest margin of 5%. The non-interest margin ratio is (1.19%), which is similar (1.25%) compared to 2022, meaning that the bank will be able to find a negative net interest margin. The return on assets ratio has changed slightly, in total assets of \$ 100, the bank will be able to find a return on assets of 2%.

Through the results of the analysis, it is shown that the bank's financial situation is stable and has a slight improvement.

មាតិកា

ទំព័រ

ឧទ្ទិសស្នាដៃ.....	i
អារម្ភកថា	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v
Research Summary	vi

ជំពូកទី១: សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
១.២ ចំណេញបញ្ហានៃការស្រាវជ្រាវ	២
១.៣ គោលបំណងនៃការស្រាវជ្រាវ	២
១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ.....	២
១.៤.១ ដែនកំណត់នៃការសិក្សាស្រាវជ្រាវ	២
១.៤.២ វិសាលភាពនៃការស្រាវជ្រាវ.....	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ.....	៣
១.៥.១ វិធីសាស្ត្រស្រាវជ្រាវ.....	៣
១.៥.២ វិធីសាស្ត្រប្រមូលនិន្នន័យ	៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ.....	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	៣-៤

ជំពូកទី២: វិភាគទិន្នន័យ

២.១ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	៥
២.១.១ និយមន័យធនាគារ.....	៥
២.១.២ ប្រវត្តិនៃធនាគារ	៥
២.១.៣ តួនាទីធនាគារ	៦
២.១.៤ មុខងារធនាគារ.....	៧
២.២ វិធីសាស្ត្រការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	៧
២.២.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ.....	៧
២.២.២ ប្រវត្តិរបាយការណ៍ហិរញ្ញវត្ថុ.....	៨
២.២.៣ ទ្រឹស្តីការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	៨
២.៣ អត្ថប្រយោជន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	៨
២.៣.១ និយមន័យការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	៨
២.៣.២ ប្រវត្តិការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	៩

២.៣.៣ អត្ថប្រយោជន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	១០-១៣
២.៣.៤ គោលបំណងនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ.....	១៣-១៤
២.៣.៥ បុគ្គលពាក់ព័ន្ធក្នុងការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ	១៤-១៥

ជំពូកទី៣: លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់.....	១៦
៣.១.១ ប្រវត្តិរបស់ធនាគារធនាគារវឌ្ឍនៈអាស៊ី ចំកាត់	១៦-១៨
៣.១.២ ទស្សនវិស័យ និង បេសសកម្មធនាគារវឌ្ឍនៈអាស៊ី ចំកាត់.....	១៨-១៩
៣.១.៣ រចនាសម្ព័ន្ធរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់	២០
៣.២ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុធនាគារវឌ្ឍនៈអាស៊ី ចំកាត់.....	២១-២២
៣.២.១ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក	២២-២៩
៣.២.២ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ	៣០-៣៥
៣.២.៣ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត	៣៥-៤១
៣.៣ អត្ថប្រយោជន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុធនាគារវឌ្ឍនៈអាស៊ី ចំកាត់	៤១
៣.៣.១ លទ្ធផលការវិភាគរបាយការណ៍តុល្យការ	៤២
៣.៣.២ លទ្ធផលការវិភាគរបាយការណ៍លទ្ធផល	៤៣
៣.៣.៣ លទ្ធផលការវិភាគរបាយការណ៍បម្រែបម្រួលមូលធន	៤៤-៤៥
៣.៣.៤ លទ្ធផលការវិភាគរបាយការណ៍លំហូរសាច់ប្រាក់.....	៤៦-៤៧

ជំពូកទី៤: ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....	៤៨
៤.២ ការវិភាគលើចំណុចខ្សោយ	៤៨

ជំពូកទី៥: សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៤៩
៥.២ ការផ្តល់អនុសាសន៍	៤៩

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ

កាលពីជាងបួនទសវត្សមុន ប្រទេសកម្ពុជាបានជួបប្រទះនូវសង្គ្រាមជាច្រើនជាពិសេសរបបកម្ពុជាប្រជាធិបតេយ្យដែលបានធ្វើឱ្យប្រទេសកម្ពុជារងនូវការខូចខាតយ៉ាងខ្លាំងលើគ្រប់វិស័យដូចជា វិស័យអប់រំ ឧស្សាហកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ។ ហើយកាលពីថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុលោមតាមបទប្បញ្ញត្តិសុខភាពអន្តរជាតិ (IHR ២០០៥) បានបញ្ជាក់ជាមួយអង្គការសុខភាពពិភពលោកថា ករណីជំងឺកូវីដ១៩ (២០១៩-nCov) ត្រូវបានរកឃើញ។ ករណីនេះគឺជាបុរសអាយុ៦០ឆ្នាំ នៅខេត្តព្រះសីហនុដែលបានត្រលប់មកប្រទេសកម្ពុជាវិញតាមដើមហោះហើរត្រង់ពីទីក្រុង Wuhan ប្រទេសចិនកាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២០ មានសមាជិកគ្រួសារ៣នាក់ ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានជំងឺកូវីដ១៩ ចាប់ផ្តើមរាតត្បាត និងរងនូវការប៉ះពាល់យ៉ាងខ្លាំងលើគ្រប់វិស័យដូចជា វិស័យអប់រំ ឧស្សាហកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងអំឡុងពេលនោះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងក៏ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាប៉ុន្មានទសវត្សចុងក្រោយ ក្រោយពីសង្គ្រាមរ៉ាំរ៉ៃ និង បញ្ហាជំងឺកូវីដ១៩ ប្រទេសកម្ពុជាបានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សរហូតទទួលបានការទទួលស្គាល់ជាសកល។ ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យឧស្សាហកម្មកាត់ដេរ វិស័យហិរញ្ញវត្ថុ ជាវិស័យចម្បងៗដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័សបំផុតលើសកលលោក។ ដោយសារសេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងស្ថិរភាពនយោបាយគួបជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជាធ្វើការបន្តបន្ថយពន្ធ ជាចំណុចដែលទាក់ទាញវិនិយោគិនជាច្រើនមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា។

ការវិភាគហិរញ្ញវត្ថុបានលេចឡើងចាប់តាំងពីការចាប់ផ្តើមនៃមុខងារហិរញ្ញវត្ថុ ជាមុខងារឯករាជ្យ និងមុខងារផ្សេងទៀតនៅក្នុងក្រុមហ៊ុន ហើយបានលេចឡើងជាពិសេសនៅក្នុងឆ្នាំ ១៩០០ នៅពេលដែលការសិក្សាត្រូវបានធ្វើឡើងដោយប្រើការវិភាគក្នុងការសិក្សាអំពីស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាស។ មុខងារនៃការវិភាគហិរញ្ញវត្ថុនេះគឺនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩០០ នៅពេលដែលការសិក្សាមួយត្រូវបានធ្វើឡើងលើក្រុមហ៊ុនចំនួន ៩៨១ តាមរយៈការប្រើប្រាស់អនុបាត ហិរញ្ញវត្ថុចំនួនប្រាំពីរដើម្បីសិក្សាពី ស្ថានភាពរបស់ក្រុមហ៊ុនទាំងនេះ។ ហើយការវិភាគរបាយការណ៍ហិរញ្ញវត្ថុនេះ គឺជាដំណើរការមួយដែលពិនិត្យទិន្នន័យហិរញ្ញវត្ថុពីមុននិងបច្ចុប្បន្នក្នុងគោលបំណងវាយតម្លៃសមត្ថភាព និង ការប៉ាន់ស្មានហានិភ័យ និង សក្តានុពលនាពេលអនាគត ។ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់ដោយវិនិយោគិន អ្នកគ្រប់គ្រង បុគ្គលិក សវនករ ម្ចាស់បំណុល កូនបំណុល អតិថិជនទូទៅ មេធាវី ភ្នាក់ងាររដ្ឋាភិបាល និងភាគីជាច្រើនទៀត ដែលពឹងផ្អែកលើទិន្នន័យ ហិរញ្ញវត្ថុសម្រាប់ ធ្វើការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ចអំពីក្រុមហ៊ុន។

យោងតាមស្តង់ដារគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុគឺ ជាបង្ហាញហិរញ្ញវត្ថុដែលមានចេតនាសម្ព័ន្ធ និង កិច្ចការដែលបានកើតឡើង នៅក្នុងអង្គភាពមួយ។ សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ គឺជាមធ្យោបាយដែលត្រូវបានគេប្រើសម្រាប់គោលបំណងនៃការប្រមូល ដំណើរការ និង ព័ត៌មានសេដ្ឋកិច្ច។ ម្យ៉ាងទៀត

សារៈសំខាន់ នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុត្រូវបាន ពិចារណាជាចម្បង ទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម និងការអភិវឌ្ឍសហគ្រាស។ វាទាំមុខដំណើរការគ្រប់គ្រង ឬច្បាស់ជាងនេះទៅទៀត មុនដំណើរការរៀបចំផែនការ ដែលធ្វើឱ្យវាក្លាយជាផ្នែកសំខាន់នៃការគ្រប់គ្រង។ សម្រាប់អភិបាលកិច្ច ការធ្វើផែនការមានសារៈសំខាន់ ខ្លាំងណាស់គន្លឹះនៃភាព ជោគជ័យរបស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុ។ ភារកិច្ចនៃការវិភាគហិរញ្ញវត្ថុសេចក្តីថ្លែងការណ៍គឺច្បាស់លាស់ដើម្បីទទួលស្គាល់ចំណុចខ្សោយរបស់ក្រុមហ៊ុន ដើម្បីអាចដើម្បីចាត់វិធានការកែតម្រូវ ដើម្បីបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ខ្លួន។

ដោយមើលឃើញពីសារៈសំខាន់នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ហេតុដូច្នេះទើបនាងខ្ញុំជ្រើសរើសយកប្រធានបទស្តីអំពី “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់” យកមកធ្វើការស្រាវជ្រាវ និងរៀបចំជារបាយការណ៍បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្ម។

១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ

ការជ្រើសរើសយករបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ យកមកស្រាវជ្រាវ ពីព្រោះថាវិស័យធនាគារនាពេលបច្ចុប្បន្នមានការរីកដុះដាល ដោយប្រជាពលរដ្ឋបានប្រើប្រាស់ធនាគារក្នុងការដាក់ប្រាក់ ដកប្រាក់ បញ្ញើប្រាក់ កម្ចីប្រាក់ ការទូទាត់ក្នុងការទិញទំនិញជាដើម។ ដោយការវិភាគរបាយការណ៍ហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់ធនាគារខ្លួនឯងនិងបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុជូនអ្នកប្រើប្រាស់ខាងក្រៅផងដែរ។ ហេតុដូច្នេះទើបមានការដាក់ចោទជាចំណោទបញ្ហា២ យ៉ាងដូចខាងក្រោម៖

- ១- តើប្រើវិធីសាស្ត្រណាខ្លះ ដើម្បីវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ?
- ២- តើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

គោលបំណងដែលនាងខ្ញុំធ្វើការស្រាវជ្រាវ គឺផ្តោតទៅលើ៖

- ❖ សិក្សាពីវិធីសាស្ត្រ នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
- ❖ សិក្សាពីសមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ
- ❖ សិក្សាពីអត្ថប្រយោជន៍ដែលទទួលបានពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ដែនកំណត់នៃការសិក្សាស្រាវជ្រាវ

ដោយផ្អែកទៅលើពេលវេលា ប្រធានបទ និងចំណោទបញ្ហាដែលបានចោទសួរខាងលើនាងខ្ញុំបានធ្វើការស្រាវជ្រាវពីធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ក្នុងឆ្នាំ២០២៣។ មានទីតាំងអគារលេខ ១៤១, ១៤៦, ១៤៨, ១៤៨ អា បេ សេ ដេ និង១៦២ អា មហាវិថីព្រះសីហនុ និង អគារ ១៥ និង ១៥៣ អា បេ សេ ផ្លូវ ២៧៨ និង អគារលេខ១៧១ ផ្លូវត្រសក់ផ្អែម ភូមិ៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

១.៤.២ វិសាលភាពនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះ គឺយើងលើកយកតែការវិភាគរបាយការណ៍២ប៉ុណ្ណោះក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមមាន របាយការណ៍លទ្ធផល និង តារាងតុល្យការ របស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំគោល ២០២២។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

របាយការណ៍ សិក្សាស្រាវជ្រាវនេះ ពឹងផ្អែកលើប្រភពទិន្នន័យ និងការវិភាគទិន្នន័យដូចខាងក្រោម៖

១.៥.១ វិធីសាស្ត្រស្រាវជ្រាវ

ដើម្បីឆ្ពោះទៅកាន់គោលដៅនៃការស្រាវជ្រាវឱ្យមានលទ្ធផលល្អប្រសើរ នាងខ្ញុំបានខិតខំប្រឹងប្រែងស្វែងរកព័ត៌មាន និងឯកសារមួយចំនួនតាមរយៈ

- ធ្វើការសាកសួរ ស្ទាបស្ទង់មតិ ដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ប្រធានគណនេយ្យ និងអ្នកជំនាញគណនេយ្យ។

១.៥.២ វិធីសាស្ត្រប្រមូលនិព្វន័យ

- ស្វែងរកឯកសារ ដែលជាប់ទាក់ទងនឹងប្រធានបទនៅក្នុងបណ្ណាល័យ
- តាមរយៈប្រព័ន្ធអ៊ីនធឺណែត
- តាមរយៈការណែនាំរបស់លោកគ្រូណែនាំ។

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

ក្រោយពីបានសិក្សាស្រាវជ្រាវអស់មួយរយៈពេលកន្លងមកទៅលើរបាយការណ៍ស្រាវជ្រាវមួយនេះ យើងសង្កេតឃើញថារបាយការណ៍នេះមានសារៈសំខាន់ដូចខាងក្រោម៖

- **សម្រាប់អ្នកស្រាវជ្រាវ**
 - ការយល់ដឹងពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
 - ពង្រឹងចំណេះដឹងបន្ថែមដោយផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង
 - យល់ដឹងពីនិយមន័យនិងខ្លឹមសារពាក់ព័ន្ធនានាក្នុងរបាយការណ៍
 - យល់ដឹងពីការប្រព័ន្ធគ្រប់គ្រងទិន្នន័យ
- **សម្រាប់ធនាគារ**
 - មានភាពជឿជាក់ និងទុកចិត្តទៅលើរបាយការណ៍ហិរញ្ញវត្ថុ
 - វិភាគគ្រប់គ្រងលើហានិភ័យ និងសិក្សាពីចំណុចខ្លាំងនិងខ្សោយ
- **សម្រាប់សង្គម**
 - ទុកជាឯកសារមួយសម្រាប់អ្នកប្រើប្រាស់ដូចជានិស្សិតជំនាន់ក្រោយ និងផ្តល់នូវសារៈសំខាន់ជាច្រើនផ្សេងទៀត អាស្រ័យតម្រូវការ និងការចង់បានរបស់អ្នករៀបចំរបាយការណ៍។

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវទៅលើប្រធានបទ “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់” ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនាងខ្ញុំបានបង្ហាញនូវរចនាសម្ព័ន្ធនៃការសិក្សាស្រាវជ្រាវមាន៥ជំពូកដូចខាងក្រោម៖

ជំពូកទី១ ៖ សេចក្តីផ្តើម ជាលំដាប់មួយដែលធ្វើឱ្យអ្នកអានស្វែងយល់កាន់តែច្បាស់អំពីប្រធានបទដែលជាទូទៅមានលំនាំបញ្ហានៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ ទំហំ និងដែនកំណត់វិសាលភាពនៃការស្រាវជ្រាវ វិធីសាស្ត្រនៃការស្រាវជ្រាវ សារៈសំខាន់នៃការស្រាវជ្រាវ និងរចនាសម្ព័ន្ធនៃការស្រាវជ្រាវ។

ជំពូកទី២ ៖ រំលឹកទ្រឹស្តី៖ ជាផ្នែកមួយនៃការស្រាវជ្រាវដែលសរសេរ បង្ហាញពីនិយមន័យ ប្រវត្តិទូទៅ និងរំលឹកពីទ្រឹស្តីដែលពាក់ព័ន្ធជាដើម។

ជំពូកទី៣ ៖ លទ្ធផលស្រាវជ្រាវ៖ ជាផ្នែកមួយបង្ហាញពីស្ថានភាពទូទៅ ប្រវត្តិគោលនយោបាយ ទស្សនវិស័យ បេសសកកម្ម រចនាសម្ព័ន្ធ ការរៀបចំផែនការ របាយការណ៍ហិរញ្ញវត្ថុ និងការអនុវត្តរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់។

ជំពូកទី៤ ៖ ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ៖ ជាចំណុចដែលបង្ហាញពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់។

ជំពូកទី៥ ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍៖ នៅក្នុងចំណុចនេះ នឹងបង្ហាញពីការសន្និដ្ឋាន និង សរុបសេចក្តីចុងក្រោយពិសេស គឺការផ្តល់អនុសាសន៍ដើម្បីកែលម្អនៅចំណុចខ្សោយ។

ជំពូកទី២
រំលឹកប្រឹក្សា

ជំពូកទី២

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.១ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.១.១ និយមន័យធនាគារ

ធនាគារ គឺជាស្ថាប័នហិរញ្ញវត្ថុដែលប្រតិបត្តិការផ្តល់នូវសេវាហិរញ្ញវត្ថុច្រើនប្រភេទដូចជា ទទួល ប្រាក់ បញ្ញើដែលគ្មានមុខសញ្ញាប្រើប្រាស់ និង ប្រាក់សន្សំពីសាធារណជន ផ្តល់ឥណទានឱ្យឯកភក្ត្រជន និង ក្រុម ហ៊ុនអាជីវកម្មជំនួញដោយយកការប្រាក់ព្រមទាំងផ្តល់សេវាលើការងារទូទាត់ និង ធ្វើវិនិយោគក្រោមរូបភាព ជាសញ្ញាប័ណ្ណ និង មូលបត្រមានតម្លៃ ដើម្បីស្វែងរកប្រាក់ចំណេញសម្រាប់ម្ចាស់ក្រុមហ៊ុន។

ធនាគារ គឺជាស្ថាប័ន ឬគ្រឹះស្ថានសម្រាប់ទូទាត់ប្រាក់បញ្ញើ ឬបណ្តាក់ទុនជាបណ្តាញប្រមូលប្រាក់ សន្សំដែលឥតប្រើប្រាស់ ឬដែលនៅទំនេរនៅក្នុងសេដ្ឋកិច្ចយកទៅចែកចាយនៅតាមគ្រប់វិស័យសេដ្ឋកិច្ចតាម ការឱ្យឥណទាន ដើម្បីលើកស្ទួយសកម្មភាព និងអភិវឌ្ឍន៍សង្គម។

ក្រោមច្បាប់របស់ប្រទេសកម្ពុជា ធនាគារគឺជានិតិសម្បទាពិសេសក្នុងការរើសយកប្រតិបត្តិការ ធនាគារជាមុខរបរប្រក្រតី។ ហើយប្រតិបត្តិការដែលជាសកម្មភាពធនាគាររួមមាន៖

- ការផ្តល់លើឥណទានគ្រប់ប្រភេទ ចំពោះសាធារណៈជន ដោយមានកម្រៃរាប់បញ្ចូលទាំង ឥណទានភតិសន្យា និង ការសន្យាតាមហត្ថលេខា
- ការទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើសាធារណៈជន
- ការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុ ឬ ជារូបប័ណ្ណ^១។

២.១.២ ប្រវត្តិធនាគារ

ប្រវត្តិនៃធនាគារគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹង ប្រវត្តិនៃប្រតិបត្តិការប្រាក់ដែលធនាគារប្រមូលជាការ ប្រាក់នៃប្រាក់ដែលបានខ្ចី។ ប្រាក់បញ្ញើដំបូងមានគ្រាប់ធញ្ញជាតិ និងក្រោយមកទៀតមានទំនិញរួមមាន គោ ក្របី របស់របរកសិកម្ម និងជាយថាហេតុ លោហធាតុមានតម្លៃដូចជាមាស នៅក្នុងទម្រង់ដែលងាយស្រួល យកតាមខ្លួន។ នៅសម័យមុន អគារត្រូវបានប្រើប្រាស់ជាចម្បងដោយឥស្សរជននេះ វិមាន និងប្រាសាទបាន ក្លាយជាទីតាំងនៃសង្គមដំបូងគេបំផុត ការផ្លាស់ប្តូរដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងការអនុវត្តធនាគារ នៃវប្បធម៌សហសម័យដែរនៅក្នុងនោះ។ ការការពារទ្រព្យសម្បត្តិរបស់សង្គមត្រូវបានធានា។ ប្រាសាទ និង វិមានមានសុវត្ថិភាពបំផុត។ កន្លែងសម្រាប់រក្សាទុកមាសផងដែរ ដូចដែលពួកគេត្រូវបានចូលរួមជានិច្ច និង ត្រូវបានសាងសង់យ៉ាងល្អ^២។

ធនាគារដើមគឺ "ធនាគារពាណិជ្ជ" ដែលត្រូវបានបង្កើតដំបូងនៅយុគកណ្តាលដោយឈ្មួញគ្រាប់ ធញ្ញជាតិជនជាតិអ៊ីតាលី។ ខណៈពេលដែល Lombardymerchants និងធនាគាររីកបានកើនឡើង នៅក្នុង កម្ពស់ដោយផ្អែកលើកម្លាំងនៃដំណាំធញ្ញជាតិ Lombardplains ជនភៀសខ្លួនជាច្រើនដែលភៀសខ្លួនចេញពី ការបៀតបៀនរបស់អេស្ប៉ាញ ត្រូវបានទាក់ទាញឱ្យធ្វើជំនួញ។ ពួកគេបាននាំយកមកជាមួយនូវការអនុវត្ត

¹ <https://www.academia.edu/31513027/និយមន័យធនាគារ>

² <http://kh.cnv.org.kh/?p=17491ខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិ ឆ្នាំ១៩៨០>

បុរាណពីមជ្ឈិម East Silk Rout។ ដើមឡើយមានបំណងសម្រាប់ហិរញ្ញវត្ថុនៃការធ្វើដំណើរពាណិជ្ជកម្មដ៏វែង វិធីសាស្ត្រទាំងនេះត្រូវបានអនុវត្តដើម្បី ផ្តល់ហិរញ្ញប្បទានដល់ការផលិត និងការជួញដូរគ្រាប់ធញ្ញជាតិ។

នៅចុងបញ្ចប់នៃសតវត្សទី១៦ និងក្នុងកំឡុងសតវត្សទី១៧ មុខងារធនាគារប្រពៃណីរបស់ការទទួល យកប្រាក់បញ្ញើ ការផ្តល់ប្រាក់កម្ចី ការផ្លាស់ប្តូរប្រាក់ និងការផ្ទេរប្រាក់ត្រូវបានបញ្ចូលគ្នាជាមួយនឹង ការចេញ បំណុលធនាគារដែលបម្រើការជំនួសកាក់មាស និងប្រាក់។

ការអនុវត្តធនាគារថ្មីបានលើកកម្ពស់កំណើនពាណិជ្ជកម្ម និងឧស្សាហកម្មដោយផ្តល់នូវសុវត្ថិភាព និងមធ្យោបាយងាយស្រួលក្នុងការទូទាត់ និងការផ្គត់ផ្គង់ប្រាក់ឆ្លើយតបទៅនឹងតម្រូវការពាណិជ្ជកម្មក៏ដូចជា ការ "បញ្ចុះតម្លៃ" បំណុលអាជីវកម្ម។ នៅចុងបញ្ចប់នៃសតវត្សទី១៧ ធនាគារក៏មានផងដែរក្លាយជាកត្តា សំខាន់សម្រាប់តម្រូវការមូលនិធិនៃផ្នែកថ្មី និងសមរភូមិរដ្ឋអឺរ៉ុប។ នេះនាំឱ្យមានបទប្បញ្ញត្តិរបស់រដ្ឋាភិបាល និងធនាគារកណ្តាលទីមួយ។ ភាពជោគជ័យនៃបច្ចេកទេស និងការអនុវត្តធនាគារថ្មី នៅទីក្រុង Amsterdam និងការរីកចម្រើនផងដែរនៅទីក្រុងពាណិជ្ជកម្មនៃ Antwerp ជួយផ្សព្វផ្សាយគំនិត និងគំនិតទៅកាន់ទីក្រុងឡុង ហើយបានជួយការអភិវឌ្ឍនៅអឺរ៉ុប។

២.១.៣ តួនាទីធនាគារ

ធនាគារ គឺជាគ្រឹះស្ថានសេវាហិរញ្ញវត្ថុ ដែលផលិតនិងលក់មូលធនជាសាធារណៈ ប្រកបទៅដោយ វិជ្ជាជីវៈនិងបានដើរតួយ៉ាងសំខាន់នៅក្នុងផ្នែក សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ធនាគារមានតួនាទីសំខាន់ៗដូចខាងក្រោម៖

១. តួនាទីអន្តរការី៖ បង្វែរការសន្សំជាសាច់ប្រាក់ពីសាធារណៈជន ឱ្យទៅជាឥណទានសម្រាប់សហគ្រាសពាណិជ្ជកម្មនិងសហគ្រាសផ្សេងទៀត ដើម្បីវិនិយោគនៅក្នុងការសាងសង់ សម្ភារបរិក្ខារ ឧបករណ៍ប្រើប្រាស់និងសន្និធិ។

២. តួនាទីទូទាត់៖ គឺជាការអនុវត្តនូវការទូទាត់ផ្សេងៗសម្រាប់ទំនិញនិងសេវាកម្មក្នុងនាមជាអតិថិជនរបស់ពួកគេ ដូចជាការចេញនិងការទូទាត់ជំរះមូលប្បទានបត្រផ្ទេរសាច់ប្រាក់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងការដកប្រាក់តាមប្រព័ន្ធអ៊ូតូម៉ាតិកទំនើបអេតីអឹម(ATM)។

៣. តួនាទីជាអ្នកធានា៖ ឈរពីខាងក្រោយអតិថិជនរបស់គេ ដើម្បីធ្វើការទូទាត់ ឬសងនូវបំណុលរបស់អតិថិជននៅពេលដែលអតិថិជនទាំងនោះ មិនអាចសងឱ្យទៅម្ចាស់បំណុលរបស់គេក្នុងកាលៈទេសៈចៃដន្យដោយធនាគារគ្រាន់តែចេញនូវលិខិតឥណទាន ដើម្បីបង្ហាញនូវទឹកប្រាក់នៅក្នុងគណនីអតិថិជនរបស់គេ។

៤. តួនាទីគ្រប់គ្រងហានិភ័យ៖ ជួយទៅដល់អតិថិជនក្នុងការរៀបចំនូវការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការកើតមានហានិភ័យនៃការបាត់បង់ទ្រព្យសម្បត្តិ និងជីវិតមនុស្ស។

៥. តួនាទីជាទីប្រឹក្សាលើការសន្សំ៖ ជួយដល់អតិថិជនលើការផ្តល់ការប្រឹក្សាយោបល់សម្រាប់គោលដៅរយៈពេលវែងក្នុងការធ្វើឱ្យមានជីវិតល្អប្រសើរ ដូចជាគម្រោងសាងសង់ឬគម្រោងអាជីវកម្មផ្សេងៗ ដើម្បីជៀសវាងទុកប្រាក់សន្សំមិនចរាចរណ៍នៅលើទីផ្សារ។

៦. តួនាទីជាអ្នកថែរក្សាវត្ថុមានតម្លៃ៖ ទុកដាក់វត្ថុមានតម្លៃរបស់អតិថិជន និងវាយតម្លៃប្រកបដោយភាពសុក្រិតនូវតម្លៃរបស់ទ្រព្យសកម្ម ឬទ្រព្យសម្បត្តិដែលធ្វើប្រតិបត្តិនៅលើទីផ្សារ។

៧. តួនាទីជាភ្នាក់ងារ៖ ក្នុងនាមជាអ្នកតំណាងឱ្យអតិថិជនដើម្បីចាត់ចែង និង ការពារនូវទ្រព្យសកម្មរបស់ពួកគេឬចេញ និងលក់ឬទទួលទូទាត់លក់ចេញ និងទិញចូលនូវបណ្ណភាគហ៊ុននានា។ ជាធម្មតាសកម្មភាពទាំងនេះត្រូវបានផ្តល់ឱ្យដោយនាយកដ្ឋានសកម្មភាពរបស់ធនាគារ។

៨. តួនាទីអ្នកអនុវត្តគោលនយោបាយ៖ ធ្វើប្រតិបត្តិការស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងគោលបំណងឱ្យមានកំណើនសេដ្ឋកិច្ច និងឈានទៅដល់គោលដៅដែលសង្គមចង់បាន³។

២.១.៤ មុខងារធនាគារ

ធនាគារមានមុខងារសំខាន់ៗដូចខាងក្រោម៖

- មុខងារឥណទាន
- មុខងារទទួលប្រាក់បញ្ញើ
- មុខងារទូទាត់
- មុខងារជាធនាគារវិនិយោគ
- មុខងារធានារ៉ាប់រង
- មុខងារវិនិយោគ ឬផែនការហិរញ្ញវត្ថុ
- មុខងារអចលនទ្រព្យ និងអភិវឌ្ឍន៍សហគមន៍
- មុខងារគ្រប់គ្រងសាច់ប្រាក់
- មុខងារធនាគារពាណិជ្ជករ
- មុខងារជាដឹងសារមូលបត្រ។

២.២ វិធីសាស្ត្រការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.២.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជាកំណត់ត្រាជាផ្លូវការមួយនៃសកម្មភាពហិរញ្ញវត្ថុរបស់អាជីវកម្មដោយបុគ្គលណាមួយ។ របាយការណ៍ហិរញ្ញវត្ថុត្រូវតែមានលក្ខណៈងាយយល់មានទំនាក់ទំនងគ្នាគ្នាឱ្យទុកចិត្តបាន និងមានការប្រៀបធៀប។ រាល់ទ្រព្យសកម្ម ទ្រព្យអកម្ម និងមូលធនរបស់ម្ចាស់ ដែលត្រូវបានគេកត់ត្រា និងមានទំនាក់ទំនងផ្ទាល់ទៅនឹងតួនាទីហិរញ្ញវត្ថុរបស់អង្គភាពមួយ។ ចំពោះរាល់ចំណូលនិងចំណាយដែលគេបានកត់ត្រា គឺមានទំនាក់ទំនងដោយផ្ទាល់ជាមួយនិងប្រតិបត្តិការហិរញ្ញវត្ថុរបស់អង្គភាពមួយ។ តាមស្តង់ដារគណនេយ្យកម្ពុជានិងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា បានឱ្យនិយមន័យ ទៅលើរបាយការណ៍ការហិរញ្ញវត្ថុថា គឺជារបាយការណ៍ស្តីពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផលនៃសកម្មភាពនានា និងពីចលនាសាច់ប្រាក់របស់អង្គភាពណាមួយនៅក្នុងការិយបរិច្ឆេទណាមួយ។ របាយការណ៍ហិរញ្ញវត្ថុ គឺជាព័ត៌មានប្រាប់ដល់ម្ចាស់សហគ្រាសឬស្ថានប័នដឹងពីប្រាក់ចំណេញដើមទុន ចំណូល ចំណាយ ឬចលនាសាច់ប្រាក់ទាំងមូលអំពីស្ថានភាពអាជីវកម្ម⁴។

³ <https://www.academia.edu/31513027/តួនាទី>

⁴ [https://www.elibrary-rule.com \(Thesis2019 page6\)](https://www.elibrary-rule.com (Thesis2019 page6))

២.២.២ ប្រភេទការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគឺជាឯកសារដែលផ្តល់នូវព័ត៌មានស្តីពីជំហរ ឬស្ថានភាពហិរញ្ញវត្ថុសកម្មភាពប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់អង្គភាព ដែលមាន ប្រយោជន៍ទូទៅចំពោះអ្នកប្រើប្រាស់ ដើម្បីធ្វើការសម្រេចចិត្តដោយភាពត្រឹមត្រូវលើផ្នែកសេដ្ឋកិច្ច ជាងនេះទៅទៀតរបាយការណ៍ហិរញ្ញវត្ថុក៏បានបង្ហាញអំពីលទ្ធភាព និងសមត្ថភាពនៃការគ្រប់គ្រង ផងដែរ⁵។

២.២.៣ ទ្រឹស្តីការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ក. ទ្រឹស្តីការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក

ការវិភាគផ្នែកត្រូវបានប្រើក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីប្រៀបធៀបទិន្នន័យប្រវត្តិសាស្ត្រដូចជាអនុបាត ឬធាតុបន្ទាត់ក្នុងរយៈពេលគណនេយ្យមួយចំនួន។ ការវិភាគផ្នែកអាចប្រើការប្រៀបធៀបដាច់ខាត ឬការប្រៀបធៀបជាភាគរយ ដែលលេខនៅក្នុងរយៈពេលជោគជ័យនីមួយៗ ត្រូវបានបង្ហាញជាភាគរយនៃចំនួននៅក្នុងឆ្នាំមូលដ្ឋាន ដោយបរិមាណមូលដ្ឋានត្រូវបានរាយក្នុងបញ្ជី 100% ។ ការវិភាគផ្នែកអនុញ្ញាតឱ្យអ្នកវិនិយោគ និងអ្នកវិភាគមើលឃើញនូវអ្វីដែលកំពុងជំរុញដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងរយៈពេលជាច្រើនឆ្នាំ និងដើម្បីរកមើលនិន្នាការ និងតំរូវការណ៍។ ប្រភេទនៃការវិភាគនេះអាចឱ្យអ្នកវិភាគវាយតម្លៃការផ្លាស់ប្តូរដែលទាក់ទងគ្នានៅក្នុងធាតុបន្ទាត់ផ្សេងៗគ្នាតាមពេលវេលា និងព្យាករណ៍ពួកវាទៅអនាគត។ ការវិភាគលើរបាយការណ៍ប្រាក់ចំណូល តារាងតុល្យការ និងរបាយការណ៍លំហូរសាច់ប្រាក់តាមពេលវេលាផ្តល់នូវរូបភាពពេញលេញនៃលទ្ធផលប្រតិបត្តិការនិងបង្ហាញពីអ្វីដែលជំរុញឱ្យដំណើរការរបស់ក្រុមហ៊ុន និងថាតើវាដំណើរការប្រកបដោយប្រសិទ្ធភាព និងប្រាក់ចំណេញដែរឬទេ។

ខ. ទ្រឹស្តីការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ

ការវិភាគបញ្ឈរ គឺជាការវិភាគអនុបាតនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលធាតុនីមួយៗនៅលើរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានចុះបញ្ជីជាភាគរយនៃធាតុផ្សេងទៀត។ នេះមានន័យថាវាជាធាតុបន្ទាត់នៅលើរបាយការណ៍ប្រាក់ចំណូលត្រូវបានបញ្ជាក់ជាភាគរយ(%) នៃការលក់សរុបខណៈដែលធាតុបន្ទាត់ទាំងអស់នៅលើតារាងតុល្យការ ត្រូវបានបញ្ជាក់ជាភាគរយនៃទ្រព្យសកម្មសរុប។

គ. ទ្រឹស្តីការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត

ដើម្បីបំពេញបន្ថែមទៅលើវិធីសាស្ត្រភាគរយ ការវិភាគតាមអនុបាត គឺជារបាយការណ៍ម្យ៉ាងទៀតបានប្រើប្រាស់ដើម្បីវាស់វែងនូវលទ្ធភាពប្រាក់ចំណេញ ការប្រើប្រាស់ទ្រព្យសម្បត្តិការប្រើប្រាស់បំណុល និងសន្ទុយ។ ការវិភាគតាមអនុបាតក៏ត្រូវបានគេប្រើប្រាស់ជាមូលដ្ឋានសម្រាប់វាយតម្លៃការអនុវត្តប្រតិបត្តិការរបស់អាជីវកម្មហើយវាជួយក្នុងការប្រៀបធៀបប្រសិទ្ធភាពប្រតិបត្តិការពីមួយឆ្នាំទៅមួយឆ្នាំទៀត។

២.៣ អត្ថប្រយោជន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.៣.១ និយមន័យការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគឺជារបាយការណ៍មួយប្រភេទដែលរៀបចំឡើងដោយផ្អែកទៅតាមវិធីសាស្ត្រគណនេយ្យ ដើម្បីបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយនៅពេលកំណត់ជាក់លាក់មួយ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានគេកំណត់ន័យដូចជារបាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលរៀបចំឡើង

⁵ [https://www.elibrary-rule.com \(Thesis2019 page6\)](https://www.elibrary-rule.com (Thesis2019 page6))

ដោយផ្អែកលើវិធីសាស្ត្រគណនេយ្យមានន័យថា ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវតែផ្អែកទាំងស្រុងទៅលើការកត់ត្រាទិន្នន័យរបស់គណនេយ្យនៅក្នុងបណ្តាសៀវភៅផ្សេងៗ ម្យ៉ាងទៀតរបាយការណ៍ហិរញ្ញវត្ថុផ្តុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយដូចជា ចំណូល ចំណាយ ទ្រព្យសកម្ម ទ្រព្យអសកម្ម លំហូរ និងសាច់ប្រាក់ចូលឬចេញ ដូច្នេះយើងអាចដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងសក្តានុពលរបស់ក្រុមហ៊ុនតាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់វា ហើយរបាយការណ៍ហិរញ្ញវត្ថុរៀបចំឡើងនៅពេលវេលាមួយកំណត់ជាក់លាក់ដោយជាទូទៅរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានគេរៀបចំឡើងនៅចំណុចពេលវេលាមួយកំណត់ជាក់លាក់។ យោងតាមស្តង់ដារគណនេយ្យរបាយការណ៍ហិរញ្ញវត្ថុមានប្រាំគឺតារាងតុល្យការ(Balance Sheet) របាយការណ៍ប្រាក់ចំណេញ (Income Statement) របាយការណ៍ទ្រព្យម្ចាស់ (Owner's Equity Statement) របាយការណ៍លំហូរសាច់ប្រាក់ (CFS) កំណត់សម្គាល់ (Note Statement)⁶។

២.៣.២ ប្រតិបត្តិការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺផ្តល់ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ ប្រតិបត្តិការ និងការផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាស ដែលមានប្រយោជន៍ដល់អ្នកប្រើប្រាស់ជាច្រើន ក្នុងការសម្រេចចិត្តសេដ្ឋកិច្ច។ របាយការណ៍ហិរញ្ញវត្ថុត្រូវតែអាចយល់បាន ពាក់ព័ន្ធ អាចទុកចិត្តបាន និងអាចប្រៀបធៀបបាន។ របាយការណ៍ទ្រព្យសម្បត្តិ បំណុល សមធម៌ ប្រាក់ចំណូល និងការចំណាយគឺទាក់ទងដោយផ្ទាល់ទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នមួយ។

ម្ចាស់ និងអ្នកគ្រប់គ្រងទាមទាររបាយការណ៍ហិរញ្ញវត្ថុដើម្បីធ្វើការសម្រេចចិត្តសំខាន់ៗដែលប៉ះពាល់ដល់ប្រតិបត្តិការបន្តរបស់ខ្លួន។ បន្ទាប់មកការវិភាគហិរញ្ញវត្ថុត្រូវបានអនុវត្តលើរបាយការណ៍ទាំងនេះ ដើម្បីផ្តល់ឱ្យអ្នកគ្រប់គ្រងនូវការយល់ដឹងលម្អិតបន្ថែមទៀតអំពីតួលេខ។ សេចក្តីថ្លែងការណ៍ទាំងនេះក៏ត្រូវបានគេប្រើជាផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំរបស់អ្នកគ្រប់គ្រងទៅកាន់ម្ចាស់ភាគហ៊ុនផងដែរ។

និយោជិតក៏ត្រូវការរបាយការណ៍ទាំងនេះផងដែរ ក្នុងការបង្កើតកិច្ចព្រមព្រៀងចរចាជាសហគមន៍ (CBA) ជាមួយអ្នកគ្រប់គ្រង ក្នុងករណីសហជីពការងារ ឬសម្រាប់បុគ្គលក្នុងការពិភាក្សាអំពីសំណង ការលើកកម្ពស់ និងចំណាត់ថ្នាក់របស់ពួកគេ។

វិនិយោគិនអនាគតប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃលទ្ធភាពនៃការវិនិយោគនៅក្នុងអាជីវកម្ម។ ការវិភាគហិរញ្ញវត្ថុជារឿយៗត្រូវបានប្រើប្រាស់ដោយវិនិយោគិន ហើយត្រូវបានរៀបចំដោយអ្នកជំនាញ(អ្នកវិភាគហិរញ្ញវត្ថុ) ដូច្នេះហើយទើបផ្តល់ឱ្យពួកគេនូវមូលដ្ឋានសម្រាប់ធ្វើការសម្រេចចិត្តវិនិយោគ។

ស្ថាប័នហិរញ្ញវត្ថុ (ធនាគារ និងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីផ្សេងទៀត) ប្រើប្រាស់ពួកវាដើម្បីសម្រេចថាតើត្រូវផ្តល់ឱ្យក្រុមហ៊ុនដែលមានដើមទុនធ្វើការថ្មី ឬពង្រីកមូលបត្របំណុល (ដូចជាកម្ចីធនាគាររយៈពេលវែង ឬប័ណ្ណបំណុល) ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការពង្រីក និងការចំណាយសំខាន់ៗផ្សេងទៀត។

ម្ចាស់ភាគហ៊ុនស្នើសុំការយល់ឃើញពីពេលវេលាទៅពេលវេលាអំពីរបៀបគ្រប់គ្រងដើមទុនភាគហ៊ុនដែលអាចត្រូវបានផ្តល់ជូនតាមរយៈរបាយការណ៍ហិរញ្ញវត្ថុ ព្រោះវាស្ថិតនៅក្នុងផលប្រយោជន៍ហិរញ្ញវត្ថុរបស់ម្ចាស់ភាគហ៊ុនក្នុងការបញ្ជាក់ថាភាគហ៊ុនដើមទុនត្រូវបានគ្រប់គ្រងយ៉ាងសកម្ម និងដោយយកចិត្តទុកដាក់⁷។

⁶ <https://khemsarith.wordpress.com/2016/10/05/ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ>

⁷ https://en.wikipedia.org/wiki/Financial_statement Retrieved 1 April 2023

២.៣.៣ អត្ថប្រយោជន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

❖ តារាងតុល្យការ (Balance Sheet)

តារាងតុល្យការ (Balance Sheet) ជារបាយការណ៍មួយ ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងខណៈពេលណាមួយជាក់លាក់។ តារាងតុល្យការបង្ហាញអំពីទ្រព្យសកម្ម បំណុល និង មូលធនម្ចាស់។ ទ្រព្យសកម្មគឺជាធនធានសេដ្ឋកិច្ចដែលជាកម្មសិទ្ធិរបស់អង្គភាពអាជីវកម្មមួយ ដែលគេរំពឹងថាទ្រព្យសកម្មទាំងនោះអាចបង្កើតផលចំណូលបានតាមរយៈការប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់អាជីវកម្ម។

តើផ្នែកសំខាន់ៗនៃតារាងតុល្យការមានអ្វីខ្លះ?

១. ទ្រព្យសកម្មបច្ចុប្បន្ន

សាច់ប្រាក់ ក៏ដូចជាទ្រព្យសម្បត្តិផ្សេងទៀត ដែលអ្នករំពឹងថានឹងប្រែទៅជាសាច់ប្រាក់ ក្នុងរយៈពេល ១២ ខែបន្ទាប់។ ឧទាហរណ៍នៃទ្រព្យសកម្មបច្ចុប្បន្នរួមមាន គណនីទទួល និងសារពើភ័ណ្ឌ។

២. ទ្រព្យសកម្មថេរ

ទ្រព្យសម្បត្តិ ឬឧបករណ៍ដែលក្រុមហ៊ុនកាន់កាប់ និងប្រើប្រាស់ក្នុងប្រតិបត្តិការរបស់ខ្លួនដើម្បីបង្កើតប្រាក់ចំណូល។ ទ្រព្យសកម្មថេរត្រូវបានទិញសម្រាប់ប្រើប្រាស់រយៈពេលវែង (យូរជាងមួយឆ្នាំ)។ តម្លៃរបស់ពួកគេថយចុះតាមពេលវេលាដោយសារ ការផ្លាស់ប្តូរត្រូវបានកាត់ត្រាជាលំដាប់នៅលើរបាយការណ៍ប្រាក់ចំណូល។

៣. បំណុលបច្ចុប្បន្ន

បំណុល និងកាតព្វកិច្ចផ្សេងទៀតចំពោះម្ចាស់បំណុលដែលនឹងដល់ពេលកំណត់ក្នុងរយៈពេល 12 ខែបន្ទាប់។ ឧទាហរណ៍នៃបំណុលបច្ចុប្បន្នរួមមាន គណនីដែលត្រូវបង់ វិក្កយបត្រប័ណ្ណឥណទាន ពន្ធលក់ដែលប្រមូលបាន បំណុលបើកប្រាក់បៀវត្សន៍ និងការទូទាត់ប្រាក់កម្ចី។

៤. បំណុលរយៈពេលវែង

បំណុល និងកាតព្វកិច្ច ផ្សេងទៀតចំពោះម្ចាស់បំណុល ដែលនឹងមិនដល់កំណត់ក្នុងរយៈពេល 12 ខែបន្ទាប់។ ឧទាហរណ៍នៃបំណុលរយៈពេលវែងរួមមាន កម្ចីរយៈពេលវែង និងកម្ចីទិញផ្ទះ។

៥. មូលធនម្ចាស់ហ៊ុន

វាត្រូវបានបង្កើតឡើងដោយភាគហ៊ុនទូទៅ និងពេញចិត្ត ដើមទុនដែលបានបង់ ក៏ដូចជាប្រាក់ចំណូលរក្សាទុក មានន័យថាប្រាក់ចំណេញរបស់ក្រុមហ៊ុនបង្កដែលមិនត្រូវបានចែកចាយដល់ម្ចាស់ភាគហ៊ុន។

❖ របាយការណ៍ប្រាក់ចំណេញ (Income Statement)

របាយការណ៍ប្រាក់ចំណេញ (Income Statement) ជារបាយការណ៍ដែលបង្ហាញអំពីលទ្ធផលខាត់ ឬចំណេញរបស់អាជីវកម្មមួយតាមរយៈការប្រមូលផ្តុំផលចំណូល និងផលចំណាយនៅក្នុងសហគ្រាសមួយ។ របាយការណ៍លទ្ធផលនេះ ត្រូវបានប្រើប្រាស់ខុសគ្នារវាងក្រុមហ៊ុនពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតកម្ម។

ចំណូលសរុប (Total Revenue) គឺជាការហូរចូលនៃទ្រព្យសម្បត្តិ ដែលបានមកពីប្រតិបត្តិការរបស់អាជីវកម្ម (ប្រតិបត្តិការលក់ទំនិញ និងសេវាកម្ម)។ ចំណូលអាចត្រូវបានគេទទួលស្គាល់នៅពេលដែលវាគោរពតាមលក្ខខណ្ឌពីរយ៉ាងគឺមានលំហូរចូល ឬអាចរំពឹងថានឹងមានលំហូរនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនៅពេលអនាគត និងអាចវាស់វែងបានគួរឱ្យជឿជាក់។

ចំណាយសរុប (Total Expenses) ជាការចាយវាយដែលបានលះបង់ ឬប្រើប្រាស់នៅក្នុងការ បម្រើ

អតិថិជន ដើម្បីទទួលបានចំណូល។ ចំណាយត្រូវបានទទួលស្គាល់នៅពេលដែលវាគោរពតាមលក្ខខណ្ឌពីរគឺ មានលំហូរចេញឬអាចរំពឹងបានថានឹងមានលំហូរចេញ នៃអត្ថប្រយោជន៍សេដ្ឋកិច្ច នៅពេលអនាគត និងអាច វាស់វែងបានគួរឱ្យជឿជាក់។ ផ្នែកដែលសំខាន់មួយទៀតគឺ ការទទួលបានចំណូលពីការលក់នូវទ្រព្យសម្បត្តិ របស់អង្គភាព។

របាយការណ៍ប្រាក់ចំណូលផ្ដោតលើធាតុសំខាន់ៗចំនួនបួន៖ ចំណូល ចំណាយ ចំណេញ និងខាត។ វាមិនមានភាពខុសប្លែកគ្នារវាងបង្កាន់ដៃសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ (ការលក់ជាសាច់ប្រាក់ធៀបនឹង ការលក់នៅលើឥណទាន) ឬសាច់ប្រាក់ធៀបនឹងការបង់ប្រាក់ឬការទូទាត់ដែលមិនមែនជាសាច់ប្រាក់ (ការ ទិញជាសាច់ប្រាក់ធៀបនឹងការទិញនៅលើឥណទាន)។ វាចាប់ផ្ដើមជាមួយនឹងព័ត៌មានលម្អិតនៃការលក់ ហើយបន្ទាប់មកធ្វើការចុះដើម្បីគណនាប្រាក់ចំណូលសុទ្ធ ហើយទីបំផុតប្រាក់ចំណូលក្នុងមួយហ៊ុន(EPS)។ សំខាន់ៗផ្តល់គណនីអំពីរបៀបដែលប្រាក់ចំណូលសុទ្ធ ដែលក្រុមហ៊ុននឹងត្រូវបំប្លែងទៅជាប្រាក់ចំណូល សុទ្ធ (ប្រាក់ចំណេញឬខាត)។

❖ ប្រាក់ចំណូលនិងប្រាក់ចំណេញ

ខាងក្រោមនេះត្រូវបានគ្របដណ្ដប់នៅក្នុងរបាយការណ៍ប្រាក់ចំណូល ទោះបីជាទម្រង់របស់វាអាច ប្រែប្រួល អាស្រ័យលើតម្រូវការបទប្បញ្ញត្តិក្នុងតំបន់ វិសាលភាពចម្រុះនៃអាជីវកម្ម និងសកម្មភាពប្រតិបត្តិការ ដែលពាក់ព័ន្ធ៖

➢ ចំណូលប្រតិបត្តិការ

ប្រាក់ចំណូលដែលដឹងតាមរយៈសកម្មភាពចម្បង គឺត្រូវបានសំដៅជាញឹកញាប់ថាជាចំណូល ប្រតិបត្តិការ។ សម្រាប់ក្រុមហ៊ុនដែលផលិតផលិតផល ឬសម្រាប់អ្នកលក់ដុំ អ្នកចែកចាយ ឬអ្នកលក់រាយ ដែលពាក់ព័ន្ធនឹងអាជីវកម្មលក់ផលិតផលនោះ ប្រាក់ចំណូលពីសកម្មភាពចម្បងសំដៅលើប្រាក់ចំណូល ដែលទទួលបានពីការលក់ផលិតផល។ ស្រដៀងគ្នានេះដែរ សម្រាប់ក្រុមហ៊ុន (ឬអ្នកទទួលសិទ្ធិផ្តាច់មុខ របស់ខ្លួន) នៅក្នុងអាជីវកម្មនៃការផ្តល់សេវា ប្រាក់ចំណូលពីសកម្មភាពចម្បងសំដៅលើប្រាក់ចំណូល ឬថ្លៃ សេវាដែលទទួលបានជាថ្លៃនឹងការផ្តល់សេវាទាំងនោះ។

➢ ប្រាក់ចំណូលមិនដំណើរការ

ប្រាក់ចំណូលដែលបានដឹងតាមរយៈសកម្មភាពអាជីវកម្មបន្ទាប់បន្សំដែលមិនមែនជាស្នូល ជារឿយៗ ត្រូវបានគេហៅថាមិនដំណើរការប្រាក់ចំណូលកើតឡើងដដែលៗ។ ប្រាក់ចំណូលនេះមានប្រភពមកពីប្រាក់ ចំណូលដែលនៅក្រៅការទិញ និងលក់ទំនិញ ឬសេវាកម្ម ហើយអាចរាប់បញ្ចូលទាំងប្រាក់ចំណូលពីការប្រាក់ ដែលទទួលបានលើដើមទុនអាជីវកម្មដែលចតនៅក្នុងធនាគារ ចំណូលពីការជួលពីអចលនទ្រព្យអាជីវកម្ម ប្រាក់ចំណូលពីភាពជាដៃគូយុទ្ធសាស្ត្រដូចជាបង្កាន់ដៃបង់ប្រាក់សួយសារអាករ ឬប្រាក់ចំណូលជាដើម។ ពី ការបង្ហាញការផ្សាយពាណិជ្ជកម្មដែលដាក់នៅលើអចលនទ្រព្យអាជីវកម្ម។

➢ ប្រាក់ចំណេញ

គេហៅផងដែរថាប្រាក់ចំណូលផ្សេងទៀត ការកើនឡើងបង្ហាញពីប្រាក់សុទ្ធដែលបានមកពីសកម្ម ភាពផ្សេងទៀត ដូចជាការលក់ទ្រព្យសកម្មរយៈពេលវែងជាដើម។ ទាំងនេះរាប់បញ្ចូលទាំងប្រាក់ចំណូលសុទ្ធ ដែលទទួលបានពីសកម្មភាពមិនមែនអាជីវកម្មតែម្តង ដូចជាក្រុមហ៊ុនលក់ឡានដឹកជញ្ជូនចាស់ ដីមិនទាន់

ប្រើប្រាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ប្រាក់ចំណូលមិនគួរប្រឡំជាមួយបង្កាន់ដៃទេ។ ការទូទាត់ជាធម្មតាត្រូវបានរាប់បញ្ចូលក្នុងកំឡុងពេលដែលការលក់ត្រូវបានធ្វើឡើង ឬផ្តល់សេវាកម្ម។ បង្កាន់ដៃគឺជាសាច់ប្រាក់ដែលបានទទួល ហើយត្រូវបានគណនានៅពេលដែលប្រាក់ត្រូវបានទទួល។

អតិថិជនអាចទទួលយកទំនិញឬសេវាកម្មពីក្រុមហ៊ុនមួយនៅថ្ងៃទី ២៨ ខែកញ្ញា ដែលនឹងនាំទៅដល់ប្រាក់ចំណូលដែលបានគណនាក្នុងខែកញ្ញា។ អតិថិជនអាចនឹងត្រូវបានផ្តល់ឱ្យនូវការទូទាត់រយៈពេល ៣០ ថ្ងៃ ដោយសារតែឥណទាន និងកេរ្តិ៍ឈ្មោះដ៏ល្អរបស់គាត់ដែលអនុញ្ញាតឱ្យរហូតដល់ថ្ងៃទី ២៨ ខែតុលា ដើម្បីធ្វើការបង់ប្រាក់ ដែលជាពេលដែលវិក័យប័ត្រត្រូវបានគណនា។

❖ ការចំណាយនិងការខាតបង់

ការចំណាយរបស់អាជីវកម្មដើម្បីបន្តប្រតិបត្តិការ និងការបង្វិលប្រាក់ចំណេញត្រូវបានគេស្គាល់ថាជាការចំណាយ។ ការចំណាយទាំងនេះមួយចំនួន អាចត្រូវបានកាត់ចេញពីការបង់ពន្ធ ប្រសិនបើពួកគេបំពេញតាមគោលការណ៍ណែនាំនៃសេវាកម្មចំណូលផ្ទៃក្នុង (IRS)។

➤ ការចំណាយលើសកម្មភាពបឋម

ទាំងនេះគឺជាការចំណាយទាំងអស់ដែលកើតឡើង សម្រាប់ការទទួលបានប្រាក់ចំណូលប្រតិបត្តិការជាមធ្យមដែលភ្ជាប់ទៅនឹងសកម្មភាពចម្បងនៃអាជីវកម្ម។ ពួកគេរួមបញ្ចូលថ្លៃដើមនៃទំនិញដែលបានលក់ (COGS) ការចំណាយលើការលក់ទូទៅនិងរដ្ឋបាល (SG&A) ការរំលោះ ឬរំលោះ និង ការចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D)។ ធាតុធម្មតាដែលបង្កើតក្នុងបញ្ជីគឺ ប្រាក់ឈ្នួលបុគ្គលិក កម្រៃជើងសារលក់ និងការចំណាយសម្រាប់ឧបករណ៍ប្រើប្រាស់ ដូចជាអគ្គិសនី និងការដឹកជញ្ជូន។

➤ ការចំណាយលើសកម្មភាពបន្ទាប់បន្សំ

ទាំងនេះគឺជាការចំណាយទាំងអស់ ដែលភ្ជាប់ទៅនឹងសកម្មភាពអាជីវកម្ម ដែលមិនមែនជាស្នូល ដូចជាការប្រាក់ ដែលបានបង់លើប្រាក់កម្ចី។

➤ ការខាតបង់ជាការចំណាយ

ទាំងនេះគឺជាការចំណាយទាំងអស់ដែលឆ្ពោះទៅរក ការបាត់បង់ការលក់ទ្រព្យសកម្មរយៈពេលវែង ការចំណាយតែម្តង ឬមិនប្រក្រតីណាមួយផ្សេងទៀត ឬការចំណាយលើបណ្តឹង។

ខណៈពេលដែលប្រាក់ចំណូល និងការចំណាយចម្បងផ្តល់នូវការយល់ដឹងអំពីរបៀបដែលអាជីវកម្មស្តូរបស់ក្រុមហ៊ុនកំពុងដំណើរការបានល្អ ប្រាក់ចំណូល និងថ្លៃសេវាបន្ទាប់បន្សំសម្រាប់ការចូលរួម និងជំនាញរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងសកម្មភាពមិនមែនស្នូល។ បើប្រៀបធៀបនឹងប្រាក់ចំណូលពីការលក់ទំនិញដែលផលិតរួច ប្រាក់ចំណូលដែលមានការប្រាក់ខ្ពស់ពីប្រាក់ដែលមាននៅក្នុងធនាគារបង្ហាញថាអាជីវកម្មអាចនឹងមិនប្រើប្រាស់សាច់ប្រាក់ ដែលមានឱ្យពេញសក្តានុពលរបស់ខ្លួនដោយការពង្រីកសមត្ថភាពផលិតកម្ម ឬកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនានា។ ក្នុងការបង្កើនចំណែកទីផ្សាររបស់ខ្លួនចំពោះពេលមានការប្រកួតប្រជែង។ ប្រាក់ចំណូលពីការជួលដីដែលៗដែលទទួលបាន ដោយការបង្កោះផ្ទាំងប៉ាណូនៅរោងចក្ររបស់ក្រុមហ៊ុន នៅតាមបណ្តោយផ្លូវហាយវេបង្ហាញថា ការគ្រប់គ្រងកំពុងប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិដែលមានសម្រាប់ប្រាក់ចំណេញបន្ថែម។

❖ រចនាសម្ព័ន្ធរបាយការណ៍ប្រាក់ចំណូល

តាមគណិតវិទ្យា ប្រាក់ចំណូលសុទ្ធត្រូវបានគណនាដោយផ្អែកលើដូចខាងក្រោម៖

$$\text{ប្រាក់ចំណូលសុទ្ធ} = (\text{ចំណូល} + \text{ចំណេញ}) - (\text{ចំណាយ} + \text{ខាត})$$

❖ របាយការណ៍ទ្រព្យម្ចាស់ (Owner's Equity Statement)

របាយការណ៍ទ្រព្យម្ចាស់ (Owner's Equity Statement) ជារបាយការណ៍មួយដែលបង្ហាញពីភាពប្រែប្រួលរបស់មូលធនម្ចាស់របស់អង្គភាព គណនេយ្យជាក់លាក់ណាមួយ។ របាយការណ៍នេះជារបាយការណ៍មួយដែលបង្ហាញពីភាពប្រែប្រួលរបស់មូលធនរបស់អង្គភាព នៅក្នុងគ្រួសារគណនេយ្យជាក់លាក់ណាមួយ។ របាយការណ៍មូលធនម្ចាស់អាចត្រូវបានគេរៀបចំតាមពីរបៀបគឺ ការរៀបចំតាមជួរដេក និងការរៀបចំតាមជួរឈរ។

❖ របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flows)

របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flows) បកស្រាយរាល់ការប្រែប្រួលស្តីពីស្ថានភាពហិរញ្ញវត្ថុគ្រប់សកម្មភាពទាំងលំហូរសាច់ប្រាក់ចេញ និង លំហូរសាច់ប្រាក់ចូលនៅក្នុងមួយការិយបរិច្ឆេទជាក់លាក់ណាមួយ។ សកម្មភាពចំនួនបីដែលមានឥទ្ធិពលទៅលើរបាយការណ៍លំហូរសាច់ប្រាក់ គឺ សកម្មភាពប្រតិបត្តិការ (Operating Activities) សកម្មភាពវិនិយោគ (Investing Activities) និងសកម្មភាពហិរញ្ញប្បទាន (Financing Activities) សកម្មភាពប្រតិបត្តិការមានពាក់ព័ន្ធទៅនឹងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន រីឯសកម្មភាពវិនិយោគទាក់ទងទៅនឹងការទិញ និងលក់អចលនទ្រព្យ និងសកម្មភាពហិរញ្ញប្បទានគឺវាមានការពាក់ព័ន្ធទៅនឹង ការវិនិយោគរបស់ម្ចាស់អាជីវកម្ម ។

❖ កំណត់សម្គាល់ (Note Statement)

កំណត់សម្គាល់ (Note Statement) ជារបាយការណ៍ដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើការពន្យល់បន្ថែមទៅលើរបាយការណ៍ហិរញ្ញវត្ថុទាំងបួន។ កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុមានបរិយាយអំពី (១) រចនាសម្ព័ន្ធ និងសកម្មភាពចម្បង (២) គោលនយោបាយគណនេយ្យ (៣) ការសន្មតពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ (៤) ព័ត៌មានបន្ថែម^៨។

២.៣.៤ គោលបំណងនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ថាជាដំណើរការនៃការកំណត់អត្តសញ្ញាណហិរញ្ញវត្ថុភាពខ្លាំង និងភាពខ្សោយនៃក្រុមហ៊ុន ដោយមានទំនាក់ទំនងរវាងគណនីតុល្យភាព និងគណនីប្រាក់ចំណេញ និងខាត (Gaurav Singh, 2015)។

គោលបំណងសំខាន់ៗនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម៖

១. ការវាយតម្លៃពីការអនុវត្តក្នុងអតីតកាល (Assessment of Past Performance)៖ ប្រតិបត្តិការនៅក្នុងអតីតកាល គឺជាសូចនាករដ៏ល្អមួយនៃការអនុវត្តនាពេលអនាគត។ វិនិយោគិនឬម្ចាស់បំណុលចាប់អារម្មណ៍នឹងនិន្នាការនៃការលក់ ចំណាយថ្លៃដើម ចំណាយប្រតិបត្តិការ ប្រាក់ចំណេញសុទ្ធ លំហូរសាច់ប្រាក់ និងធនលាភភាពពីការវិនិយោគកាលពីអតីតកាល។ និន្នាការទាំងនេះផ្តល់ជូននូវមធ្យោបាយសម្រាប់វិនិច្ឆ័យការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មពីអតីតកាល និងជាសូចនាករអាចធ្វើទៅបាននៃការអនុវត្តនាពេលអនាគត។

⁸ [https://khemsaritheeducation.wordpress.com/\(May,2018\)](https://khemsaritheeducation.wordpress.com/(May,2018))

២. ការវាយតម្លៃពីស្ថានភាពបច្ចុប្បន្ន(Assessment of current position)៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ បង្ហាញពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុនទាក់ទងទៅនឹងប្រភេទទ្រព្យសកម្ម ដែលគ្រប់គ្រងដោយក្រុមហ៊ុនអាជីវកម្មមួយ និងបំណុលផ្សេងៗដែលក្រុមហ៊ុនត្រូវសងគេ។

៣. ការព្យាករណ៍ពីភាពចំណេញនិងការរីកចម្រើន(Prediction of profitability and growth prospects)៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុជួយក្នុងការវាយតម្លៃ និងព្យាករណ៍អំពីលទ្ធភាពរកប្រាក់ចំណូល និងអត្រាកំណើនប្រាក់ចំណូលដែលត្រូវបានប្រើប្រាស់ដោយវិនិយោគិន នៅពេលដែលប្រៀបធៀបជម្រើសវិនិយោគនិងអ្នកប្រើផ្សេងទៀត ក្នុងការវិនិច្ឆ័យពីសក្តានុពលនៃសហគ្រាសពាណិជ្ជកម្ម ។

៤. ការព្យាករណ៍ពីការរៀបចំធននិងការបរាជ័យ(Prediction of bankruptcy and failure)៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការវាយតម្លៃនិងព្យាករណ៍ភាពរៀបចំធន និងប្រូបាប៊ីលីតេ នៃភាពបរាជ័យរបស់អាជីវកម្ម។

៥. ការវាយតម្លៃនៃប្រសិទ្ធភាពប្រតិបត្តិការ(Assessment of the operational efficiency)៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ជួយការវាយតម្លៃពីប្រសិទ្ធភាពប្រតិបត្តិការនៃការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយ។ លទ្ធផលជាក់ស្តែងរបស់ក្រុមហ៊ុន ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចប្រៀបធៀបទៅនឹងស្តង់ដារមួយចំនួនដែលបានកំណត់ពីមុន ហើយភាពលំអៀងរវាងស្តង់ដារនិងការអនុវត្តជាក់ស្តែង អាចត្រូវបានប្រើជាសូចនាករនៃប្រសិទ្ធភាពរបស់ការគ្រប់គ្រង។

២.៣.៥ មុខងារពាក់ព័ន្ធក្នុងការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ

អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺជាមនុស្សឬអង្គភាពទាំងអស់នោះ ដែលសម្រាប់ហេតុផលផ្សេងៗគ្នាត្រូវការប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ទោះបីជានាយកដ្ឋានគ្រប់គ្រងគឺជាអ្នកប្រើប្រាស់សំខាន់នៃព័ត៌មានគណនេយ្យក៏ដោយពួកគេមិនមែនជាអ្នកដែលត្រូវការវាទេ។

មានអ្នកពាក់ព័ន្ធផ្សេងទៀតទាំងក្នុងនិងក្រៅក្រុមហ៊ុន ដែលត្រូវការប្រើប្រាស់ទិន្នន័យនេះដើម្បីធ្វើការសម្រេចចិត្តហិរញ្ញវត្ថុសំខាន់ៗ។ មានហេតុផលជាច្រើនដែលព័ត៌មានគណនេយ្យទាក់ទងនឹងអ្នកប្រើប្រាស់។ អ្នកខ្លះប្រើវាដើម្បីវាស់ការអនុវត្តលើទ្រព្យសម្បត្តិ បំណុល ចំណូល និងចំណាយ។ អ្នកផ្សេងទៀតប្រើវាដើម្បីធ្វើការសម្រេចចិត្តហិរញ្ញវត្ថុល្អបំផុតជុំវិញ ការវិនិយោគឥណទានឬប្រតិបត្តិការ។ ទិន្នន័យគណនេយ្យឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហើយត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ទាំងនេះអាចប្រើបានសម្រាប់អ្នកប្រើប្រាស់គណនេយ្យដើម្បីបំពេញតម្រូវការរបស់ពួកគេនៅក្នុងតំបន់នេះ។ ទោះជាយ៉ាងណាក៏ដោយព័ត៌មានគណនេយ្យពិតជាមានប្រយោជន៍ តែនៅពេលដែលវាត្រូវបានបកស្រាយតាមរយៈការវិភាគហិរញ្ញវត្ថុត្រឹមត្រូវដែលទិន្នន័យ ត្រូវបានវាយតម្លៃពីការណែនាំកត្តាទាំងអស់ ដែលជះឥទ្ធិពលដល់ពួកគេ។ លទ្ធផលនឹងអនុញ្ញាតឱ្យធ្វើការសម្រេចចិត្តនៅក្នុងវិស័យផ្សេងៗគ្នារបស់ក្រុមហ៊ុន។ អ្នកប្រើប្រាស់គណនេយ្យ

អាចត្រូវបានបែងចែកជាពីរក្រុមធំគឺ អ្នកប្រើប្រាស់ខាងក្នុង ដែលមានទំនាក់ទំនងជាមួយអ្វីដែលគេហៅថាគណនេយ្យគ្រប់គ្រង និងអ្នកប្រើប្រាស់ខាងក្រៅទាក់ទងនឹងគណនេយ្យហិរញ្ញវត្ថុ។

➤ **អ្នកប្រើប្រាស់ខាងក្នុង**

អ្នកប្រើប្រាស់ខាងក្នុងគឺជាមនុស្សទាំងអស់ដែលបង្កើតក្រុមហ៊ុនឬនៅក្នុងក្រុមហ៊ុនតាមកម្រិតនៃផ្នែក

⁹ <https://khemsaritheducation.wordpress.com/> (May, 2018)

នីមួយៗ។ ជាធម្មតាពួកគេអាចទទួលបានព័ត៌មានគណនេយ្យរបស់ក្រុមហ៊ុន ដោយគ្មានកំណត់ដែលពួកគេខ្លះអាចធ្វើការសម្រេចចិត្តសេដ្ឋកិច្ចទាក់ទងនឹងការគ្រប់គ្រងរបស់អង្គភាព។ ក្រុមនេះត្រូវបានបង្កើតឡើងដោយ៖

- ម្ចាស់និងម្ចាស់ភាគហ៊ុន ពួកគេគឺជាអ្នកដែលបានចូលរួមចំណែក ដើមទុនសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុន។
- អ្នកគ្រប់គ្រង គឺជាអ្នកដែលទទួលខុសត្រូវក្នុងការរៀបចំផែនការ ការរៀបចំដឹកនាំនិងគ្រប់គ្រងធនធានរបស់អង្គភាព។
- បុគ្គលិកគឺជាអ្នកធ្វើតាមអ្នកគ្រប់គ្រងក្នុងការដឹកនាំធ្វើការងារ។

➤ **អ្នកប្រើប្រាស់ខាងក្រៅ**

ពួកគេគឺជាអ្នកទាំងឡាយណា ដែលមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រើប្រាស់ការណ៍ហិរញ្ញវត្ថុរបស់ពួកគេសម្រាប់គោលបំណងផ្សេងៗ។ ការទទួលបានទិន្នន័យគណនេយ្យរបស់ពួកគេមានកម្រិតហើយពួកគេមិនអាចចូលរួមក្នុងផ្នែកណាមួយ ទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គភាពបានទេ។ ក្នុងនោះមាន៖

- សហជីពកម្មករ៖ គឺក្រុមកម្មករត្រូវបានរៀបចំឡើងតាមរយៈសហជីពដែលតំណាងឱ្យពួកគេមុនការគ្រប់គ្រងក្រុមហ៊ុន។ សហជីពនេះទទួលបានបន្ទុកមើលថែរក្សាផលប្រយោជន៍ របស់ពួកគេទាំងនៅក្នុងនិងខាងក្រៅ។
- ប្រព័ន្ធផ្សព្វផ្សាយ៖ ពួកគេគឺជាប៉ុស្តិ៍ផ្សេងៗគ្នាដែលត្រូវបានប្រើដើម្បីបញ្ជូនព័ត៌មានដល់សាធារណជន។
- អ្នកផ្តល់សេវា៖ ពួកគេទទួលខុសត្រូវក្នុងការផ្តល់ទំនិញឬសេវាកម្មទាក់ទងនឹងសាខាក្រុមហ៊ុន។
- ម្ចាស់បំណុល៖ ពួកគេគឺជាមនុស្សឬស្ថាប័នទាំងនោះដែលក្រុមហ៊ុនជំពាក់លុយគេដោយសារសេវាកម្មដែលបានផ្តល់ឬសម្រាប់ការទិញទ្រព្យសម្បត្តិ។
- គ្រឹះស្ថានហិរញ្ញវត្ថុ៖ ពួកគេគឺជាអង្គភាពទាំងអស់ដែលផ្តល់ជូនអតិថិជនរបស់ពួកគេនូវសេវាកម្មនៅក្នុងវិស័យហិរញ្ញវត្ថុ។ វិនិយោគិននេះរួមបញ្ចូលទាំងវិនិយោគិនទាំងពីរដែលបច្ចុប្បន្នត្រូវបានចងក្រងជាមួយក្រុមហ៊ុននិងអ្នកដែលអាចវិនិយោគសក្តានុពល។
- អតិថិជន៖ ពួកគេជាមនុស្សឬក្រុមហ៊ុនទាំងអស់ ដែលទទួលបានសេវាកម្មឬជាថ្មីនឹងសំណងជាប្រាក់។ រួមបញ្ចូលទាំងអ្នកផលិតអ្នកលក់ដុំអ្នកលក់រាយនិងអ្នកប្រើប្រាស់ចុងក្រោយ។
- អ្នកប្រកួតប្រជែង៖ សំដៅទៅលើក្រុមហ៊ុនដែលមានគូប្រជែងខាងពាណិជ្ជកម្មនៅក្នុងទីផ្សារ។
- មនុស្សទូទៅ៖ សំដៅទៅលើប្រជាជនទាំងអស់ដែលទាក់ទងនឹងក្រុមហ៊ុន¹⁰។

¹⁰ Master of Auditing Part II: Audit Procedures (April 07,2023)

ជំពូកទី៣
លទ្ធផលនៃការស្រាវជ្រាវ

ការវិនិច្ឆ័យបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ចង្កៀល-អេស៊ី ជំពូកទី

៣.១ ស្ថានភាពទូទៅរបស់ធនាគារ ចង្កៀល-អេស៊ី ជំពូកទី

៣.១.១ ប្រវត្តិរបស់ធនាគារ ចង្កៀល-អេស៊ី ជំពូកទី



ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខគេ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ក្នុងនាមជាធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់។ ឆ្លងកាត់ការអភិវឌ្ឍ និងកំណើន ២៨ ឆ្នាំកន្លងមកនេះធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ និងបានក្លាយជាធនាគារពាណិជ្ជជំនួញបំផុតនៅក្នុងប្រទេស។ ជាមួយបណ្តាញសាខាចំនួន ៩៥ ម៉ាស៊ីនស្វ័យសេវាជាង ១៧០០ នៅទូទាំងប្រទេស សេវាធនាគារអនឡាញ និងកម្មវិធីធនាគារ តាមទូរស័ព្ទដ៏ទំនើបបានធ្វើឱ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើន ដូចជា សហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល ជាមួយសេវាហិរញ្ញវត្ថុ និងដំណោះស្រាយសេវាធនាគារឌីជីថលដ៏ទំនើបសម្បូរបែប។ បច្ចុប្បន្នយើងបានក្លាយជាធនាគារពាណិជ្ជជំនួញបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា។

ធនាគារ ABA មានក្រុមការងារវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព និងសមកាលកម្មដ៏ប្រសើរដែលប្តេជ្ញាចិត្តក្នុងការថែរក្សា និងបន្តពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរបស់យើង។ គណៈគ្រប់គ្រងអន្តរជាតិ នាំយកនូវឯកទេសដ៏មានតម្លៃ ធ្វើឱ្យធនាគារ ABA អាចអនុវត្តការងារស្របតាមបទដ្ឋានសេវាកម្ម និង សុវត្ថិភាពអន្តរជាតិ។

ធនាគារ ABA ទទួលបានចំណាត់ថ្នាក់លទ្ធភាពសងកម្រិត 'B+' ជាមួយអនាគត "ស្ថិរភាព" ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor's (S&P) Global Ratings។ ចំណាត់ថ្នាក់ នេះ ត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតនៅខែសីហា ឆ្នាំ២០២៣។ នៅធនាគារ ABA យើងខ្ញុំប្តេជ្ញាបម្រើសេវាដ៏ល្អឥតខ្ចោះជូនអតិថិជន ជាមួយផលិតផលហិរញ្ញវត្ថុជាច្រើន ប្រកបដោយលក្ខណៈលេចធ្លោនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា។

កិច្ចខិតខំប្រឹងប្រែងរបស់ ABA ក្នុងការនាំយកផលិតផល និងសេវាកម្មល្អបំផុតជូនដល់អតិថិជន ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុល្បីៗរបស់ពិភពលោកទទួលស្គាល់៖

✚ នៅឆ្នាំ២០១៤, ២០១៦, ២០១៩, ២០២១ដល់ ២០២៣ ទស្សនាវដ្តី The Banker បានប្រសិទ្ធនាមធនាគារ ABA ជា "ធនាគារឆ្នើមប្រចាំឆ្នាំរបស់កម្ពុជា"។ ពានរង្វាន់នេះបានទទួលស្គាល់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ, ការបន្តនាំមកនូវផលិតផលនវានុវត្ត, និងឧត្តមានុវត្តន៍ក្នុងជុំវិញ។

✚ ទស្សនាវដ្តី Euromoney បានប្រគល់ពានរង្វាន់ជូនធនាគារ ABA ជា "ធនាគារដ៏ឆ្នើមនៅកម្ពុជា" ជាប់ៗគ្នាពីឆ្នាំ២០១៤ - ២០២៣ ចំពោះការផ្តល់សេវាកម្មប្រកបដោយគុណភាព, នវានុវត្តន៍ និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យសេវាធនាគារនៅកម្ពុជាឈានឡើងមួយកម្រិតទៀត។

✚ ទស្សនាវដ្តី Global Finance ប្រសិទ្ធនាមធនាគារ ABA ជា "ធនាគារឆ្នើមបំផុតនៅកម្ពុជា" ប្រចាំឆ្នាំ ២០១៥ - ២០២៣ ពានរង្វាន់នេះទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមការងារនៃធនាគារ ABA ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលស្របតាមតម្រូវការ និងដំណោះស្រាយហិរញ្ញវត្ថុនានា។

✚ ទស្សនាវដ្តី Asiamoney ប្រសិទ្ធនាម ABA ថាជា ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា និងធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជាពីឆ្នាំ 2019 ដល់ 2022។ កិត្តិនាមដ៏កំពូលនេះ បានបញ្ជាក់ជំហររបស់ ABA ជាធនាគារឈានមុខគេក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេស។

ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារ ជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយមានទ្រព្យសកម្មជាង ៣២៤ប៊ីលាន ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ និងមានបណ្តាញ

ធនាគារអន្តរកាវីទូលំទូលាយនៅទូទាំងពិភពលោក។ ក្នុងនាមជាភាគហ៊ុនិកមួយរបស់ធនាគារ ABA តាំងពីឆ្នាំ២០១៤ មកធនាគារជាតិកាណាដាបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុ អាមេរិកខាងជើងទីមួយដែលឈានដឹងចូលវិស័យធនាគារនៅកម្ពុជា។ ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុង ម៉ុងរ៉េអាល់ ធនាគារជាតិកាណាដាបានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេស ជាមួយនឹងអតិថិជនក្នុងដៃ ២,៨ លាននាក់។ ធនាគារនេះ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ លំដាប់ទី ៦ ក្នុងប្រទេសកាណាដា និងនាំមុខ គេនៅកេប៊ីច ជាទីដែលខ្លួនក្លាយជាជម្រើស សម្រាប់បណ្តាសហគ្រាសធុនតូច និងមធ្យម នានា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅ វិបសាយ www.nbc.ca។



៣.១.២ ទស្សនវិស័យ និង បេសកកម្មរបស់ធនាគារ វឌ្ឍនៈរោសី ចំកាត់

❖ ចក្ខុវិស័យរបស់យើង

ចក្ខុវិស័យរបស់ធនាគារ គឺដើម្បីក្លាយជាធនាគារលំដាប់លេខមួយប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារគួរជាទីទុកចិត្ត ងាយស្រួលប្រើប្រាស់ ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។ យើងមានបំណងក្លាយជាធនាគារ មួយដែលប្រជាជនកម្ពុជារៀបចំទុកចិត្តក្នុងការបំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។

❖ បេសកកម្មរបស់យើង

បេសកកម្មរបស់យើង គឺដើម្បីជួយដល់ប្រទេសកម្ពុជា ធុរកិច្ចកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងការកសាងអនាគតកាន់តែទូលំទូលាយ និងត្រចះត្រចង់តាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់នឹងបច្ចេកវិទ្យាទំនើបបំផុតសម្រាប់គ្រប់គ្នា។ យើងចាត់ទុកខ្លួនយើងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជា ក៏ដូចជាអាជីវកម្មឯកជន និងឯកត្តជនផងដែរ។ យើងនៅទីនេះ ដើម្បីផ្តល់សេវាកម្មជូនប្រទេសកម្ពុជា។

❖ គុណតម្លៃរបស់យើង

គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់ធុរកិច្ចរបស់យើង។ យើងជឿជាក់លើសារៈសំខាន់នៃ៖

- [illegible]

[illegible]

៣.២ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុធនាគារ វឌ្ឍនៈអាស៊ី ចំណាត់

ខាងក្រោមគឺជាការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដោយសន្មត់យកតែតារាងតុល្យការ និង របាយការណ៍លទ្ធផលក្នុងឆ្នាំ២០២៣ ធៀបនឹង ឆ្នាំ២០២២ យកមកវិភាគតែប៉ុណ្ណោះ។

❖ របាយការណ៍តុល្យការ

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ទ្រព្យសកម្ម		
សាច់ប្រាក់ក្នុងដៃ	១.៩៣៩.៧៩៤	១.៩០១.៥៣៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤.៦៧៥.៧៣៣	៥.៦៩៨.៨០៥
សមតុល្យនៅធនាគារជាតិនៃនានា	៦.០៣២.៨២៨	១.៩៨៨.៨០១
ឥណទានផ្តល់ដល់អតិថិជន	៣១.៧៥០.០១៥	២៦.៥៤៩.៧០៩
មូលបត្រវិនិយោគ	១.៣៨០.៧៩៥	១៤៣.៨៥៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	៣៤៦.៧០២	២៧១.៩៩៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	២៦៣.២០៧	២៣៤.៩៣៤
ទ្រព្យសកម្មអរូបី	៦៧.៦២៨	៦៧.០៩២
ទ្រព្យសកម្មផ្សេងៗ	៤៥២.២២៣	៣២៧.២៥៤
ទ្រព្យសកម្មសរុប	៤៦.៩០៨.៩២៥	៣៧.១៨៣.៩៨៩
បំណុល		
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៨៤៣.១៥៣	៥៨៧.៣៤០
ប្រាក់បញ្ញើរបស់អតិថិជន	៣៦.៨៧២.៤៥៦	២៩.៦៨៧.៤៩៦
ប្រាក់កម្ចី	៥៩៨.១១៣	២៨១.៤៣១
អនុបំណុល	៣៩២.៣៧៨	៤៩៨.៣៤៤
បំណុលពន្ធលើប្រាក់ចំណេញ	១៩២.៨៨២	១៩៥.១០០
បំណុលកតិសន្យា	២៨២.០៨៣	២៤៨.៧១៦
បំណុលពន្ធពន្យារ	៨៩.៨២៨	២៨.៩៤៣
បំណុលផ្សេងៗ	៣៧២.៥៦៤	២៥៤.៧៤២
បំណុលសរុប	៣៩.៦៤៣.៤៥៧	៣១.៧៨២.១១២
មូលធន		
ដើមទុន	៤.៤៩៣.៥០០	២.៧១៧.២២០
ទុនបម្រុងតាមបទបញ្ញត្តិ	៩០៥.៤៧០	៤៨២.១៨០

ប្រាក់ចំណេញរក្សាទុក	១.៨៤៧.៣៤ ៧	២.១៦៨.១៥៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	១៩.១៥១	៣៤.៣១៩
មូលធនសរុប	៧.២៦៥.៤៦៨	៥.៤០១.៨៧៧
សរុបបំណុល និង មូលធន	៤៦.៩០៨.៩២៥	៣៧.១៨៣.៩៨៩

❖ របាយការណ៍លទ្ធផល

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ចំណូលពីការប្រាក់	២.៨៩៩.០២០	២.៣៣៣.០១២
ចំណាយលើការប្រាក់	(៨១៧.១៧៦)	(៣៧៤.២៨៨)
ចំណូលពីការប្រាក់សុទ្ធ	២.០៨១.៨៤៤	១.៩៥៨.៧២៤
ចំណូលពីកម្រៃជើងសារ	៣៣១.៨៨៧	២៩២.៧០២
ចំណាយលើកម្រៃជើងសារ	(១៥៨.១៩៩)	(១១៣.០៤៦)
ចំណូលពីកម្រៃជើងសារសុទ្ធ	១៧៣.៦៨៨	១៧៩.៦៥៦
ចំណូលប្រតិបត្តិការផ្សេងៗ	៤៦.៨៧១	២៤.២២០
ចំណាយបុគ្គលិក	(៤៥៨.៧៥៧)	(៤០៣.៦១៨)
ចំណាយរំលស់	(១១២.២៥៤)	(៩៦.០៦០)
ចំណាយប្រតិបត្តិការ	(២០៩.៩៨១)	(១៦៩.៨៧៩)
ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើ ទ្រព្យសកម្មហិរញ្ញវត្ថុ	(៩៦.១៩៤)	(១១០.៣៤៥)
ប្រាក់ចំណេញមុនបង់ពន្ធ	១.៤២៥.២១៧	១.៣៨២.៦៩៨
ពន្ធលើប្រាក់ចំណូល	(២៨៨.៨៧៧)	(៣១០.៧៦៨)
ប្រាក់ចំណេញក្នុងគ្រា	១.១៣៦.៣៤០	១.០៧១.៩៣០
ចំណូលលម្អិតផ្សេងៗ	(១៥.១៦៨)	២៤.៥៧៥
ចំណូលលម្អិតសរុបក្នុងគ្រា	១.១២១.១៧២	១.០៩៦.៥០៥

៣.២.១ វិធីសាស្ត្រការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមដំណាក់កាល

ក. ការវិភាគរបាយការណ៍តុល្យការតាមដំណាក់កាល

តាមរូបមន្ត

បម្រែបម្រួលទឹកប្រាក់ = ទឹកប្រាក់នៃឆ្នាំដែលធ្វើការវិភាគ - ទឹកប្រាក់នៃឆ្នាំគោល
Amounts Change = Analysis Period Amounts – Base Period Amount

ការប្រែប្រួលជាភាគរយ = 100% x (បម្រែបម្រួលជាភាគរយ/ទឹកប្រាក់នៃឆ្នាំគោល)

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២	គំណត	
	លានរៀល	លានរៀល	លានរៀល	ភាគរយ
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	១.៩៣៩.៧៩៤	១.៩០១.៥៣៦	៣៨.២៥៨	២.០១%
សមតុល្យនៅធនាគារ ជាតិនៃកម្ពុជា	៤.៦៧៥.៧៣៣	៥.៦៩៨.៨០៥	១.០២៣០៧២	១៧.៩៥%
សមតុល្យនៅធនាគារ ជាតិនៃនានា	៦.០៣២.៨២៨	១.៩៨៨.៨០១	៤.០៤៤.០២៧	២០៣.៣៣%
ឥណទានផ្តល់ដល់ អតិថិជន	៣១.៧៥០.០១៥	២៦.៥៤៩.៧០៩	៥.២០០.៣០៦	១៩.៥៩%
មូលបត្រវិនិយោគ	១.៣៨០.៧៩៥	១៤៣.៨៥៩	១.២៣៦៩៣៦	៨៥៩.៨២%
ទ្រព្យសម្បត្តិ និង បរិក្ខារ	៣៤៦.៧០២	២៧១.៩៩៩	៧៤.៧០៣	២៧.៤៦%
សិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសកម្ម	២៦៣.២០៧	២៣៤.៩៣៤	២៨.២៧៣	១២.០៣%
ទ្រព្យសកម្មអរូបី	៦៧.៦២៨	៦៧.០៩២	៥៣៦	១.៤៥%
ទ្រព្យសកម្មផ្សេងៗ	៤៥២.២២៣	៣២៧.២៥៤	១២៧.៩៦៩	៣៩.១០%
ទ្រព្យសកម្មសរុប	៤៦.៩០៨.៩២៥	៣៧.១៨៣.៩៨៩	៩.៧២៤.៩៣៦	២៦.១៥%
បំណុល				
ប្រាក់បញ្ញើរបស់ ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ	៨៤៣.១៥៣	៥៨៧.៣៤០	២៥៥.៨១៣	៤៣.៥៥%
ប្រាក់បញ្ញើរបស់អតិថិ ជន	៣៦.៨៧២.៤៥៦	២៩.៦៨៧.៤៩៦	៧.១៨៤.៩៦០	២៤.២០%
ប្រាក់កម្ចី	៥៩៨.១១៣	២៨១.៤៣១	៣១៦.៦៨២	១១២.៥៣%
អនុបំណុល	៣៩២.៣៧៨	៤៩៨.៣៤៤	១០៥.៩៦៦	២១.២៦%

បំណុលពន្ធលើប្រាក់ ចំណេញ	១៩២.៨៨២	១៩៥.១០០	២.២១៨	១.១៤%
បំណុលកតិសន្យា	២៨២.០៨៣	២៤៨.៧១៦	៣៣.៣៦៧	១៣.៤២%
បំណុលពន្ធពន្យារ	៨៩.៨២៨	២៨.៩៤៣	៦០.៨៨៥	២.១០%
បំណុលផ្សេងៗ	៣៧២.៥៦៤	២៥៤.៧៤២	១១៧.៨២២	៤៦.២៥%
បំណុលសរុប	៣៩.៦៤៣.៤៥៧	៣១.៧៨២.១១២	៧.៨៦១.៣៤៥	២៤.៧៤%
មូលធន				
ដើមទុន	៤.៤៩៣.៥០០	២.៧១៧.២២០	១.៧៧៦.២៨០	៦៥.៣៧%
ទុនបម្រុងតាមបទ បញ្ញត្តិ	៩០៥.៤៧០	៤៨២.១៨០	៤២៣.២៩០	៨៧.៧៩%
ប្រាក់ចំណេញរក្សា ទុក	១.៨៤៧.៣៤៧	២.១៦៨.១៥៨	៣២០.៨១១	១៤.៨០%
លម្អៀងពីការប្តូររូបិយ ប័ណ្ណ	១៩.១៥១	៣៤.៣១៩	១៥.១៦៨	៤៤.២០%
មូលធនសរុប	៧.២៦៥.៤៦៨	៥.៤០១.៨៧៧	១.៨៦៣.៥៤៩	៣៤.៥០%
សរុបបំណុល និង មូលធន	៤៦.៩០៨.៩២៥	៣៧.១៨៣.៩៨៩	៩.៧២៤.៩៣៦	២៦.១៥%

តាមរយៈការវិភាគរបាយការណ៍តុល្យការក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំគោល ២០២២ បង្ហាញលទ្ធផលឱ្យយើងឃើញថា៖

- សាច់ប្រាក់ក្នុងដៃ៖ នៅក្នុងឆ្នាំ២០២២ សាច់ប្រាក់ក្នុងដៃមានចំនួន ១.៩០១.៥៣៦លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ សាច់ប្រាក់ក្នុងដៃមានចំនួន ១.៩៣៩.៧៩៤លានរៀល យើងសង្កេតឃើញថាសាច់ប្រាក់ក្នុងដៃមានការកើនឡើង ៣៨.២៥៨លានរៀល ស្មើនឹង ២.០១%។
- សមតុល្យនៅធនាគារជាតិនៃកម្ពុជា៖ នៅក្នុងឆ្នាំ២០២២ សមតុល្យនៅធនាគារជាតិនៃកម្ពុជាមានចំនួន ៥.៦៩៨.៨០៥លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ សមតុល្យនៅធនាគារជាតិនៃកម្ពុជាមានចំនួន ៤.៦៧៥.៧៣៣លានរៀល យើងសង្កេតឃើញថាសមតុល្យនៅធនាគារជាតិនៃកម្ពុជាមានការធ្លាក់ចុះ ១.០២៣០៧២លានរៀល ស្មើនឹង ១៧.៩៥%។
- សមតុល្យនៅធនាគារជាតិនៃនានា៖ នៅក្នុងឆ្នាំ២០២២ សមតុល្យនៅធនាគារជាតិនៃនានាចំនួន ១.៩៨៨.៨០១លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ សមតុល្យនៅធនាគារជាតិនៃនានាមានចំនួន ៦.០៣២.៨២៨លានរៀល យើងសង្កេតឃើញថាសមតុល្យនៅធនាគារជាតិនៃនានាមានការលើសឡើង ៤.០៤៤.០២៧លានរៀល ស្មើនឹង ២០៣.៣៣%។
- ឥណទានផ្តល់ដល់អតិថិជន៖ នៅក្នុងឆ្នាំ២០២២ ឥណទានផ្តល់ដល់អតិថិជនមានចំនួន ២៦.៥៤៩.៧០៩លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ឥណទានផ្តល់ដល់អតិថិជនមានចំនួន

៣១.៧៥០.០១៥លានរៀល យើងសង្កេតឃើញថាឥណទានផ្តល់ដល់អតិថិជនមានការកើនឡើង ៣១.៧៥០.០១៥លានរៀល ស្មើនឹង ១៩.៥៩%។

- មូលបត្រវិនិយោគ៖ នៅក្នុងឆ្នាំ២០២២ មូលបត្រវិនិយោគមានចំនួន ១៤៣.៨៥៩លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ មូលបត្រវិនិយោគមានចំនួន ១.៣៨០.៧៩៥លានរៀល យើងសង្កេតឃើញថា មូលបត្រវិនិយោគមានការកើនឡើង ១.២៣៦៩៣៦លានរៀល ស្មើនឹង ៨៥៩.៨២%។

- ទ្រព្យសម្បត្តិ និងបរិក្ខារ៖ នៅក្នុងឆ្នាំ២០២២ ទ្រព្យសម្បត្តិ និងបរិក្ខារមានចំនួន ២៧១.៩៩៩ លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ទ្រព្យសម្បត្តិ និងបរិក្ខារមានចំនួន ៣៤៦.៧០២លានរៀល យើង សង្កេតឃើញថាទ្រព្យសម្បត្តិ និងបរិក្ខារមានការកើនឡើង ៣៤៦.៧០២លានរៀល ស្មើនឹង ២៧.៤៦%។

- សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម៖ នៅក្នុងឆ្នាំ២០២២ សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមាន ចំនួន ២៣៤.៩៣៤លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមានចំនួន ២៦៣.២០៧លានរៀល យើងសង្កេតឃើញថាសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមានការកើនឡើង ២៨.២៧៣លានរៀល ស្មើនឹង ១២.០៣%។

- ទ្រព្យសកម្មអរូបី៖ នៅក្នុងឆ្នាំ២០២២ ទ្រព្យសកម្មអរូបីមានចំនួន ៦៧.០៩២លានរៀល ហើយ នៅក្នុងឆ្នាំ២០២៣ ទ្រព្យសកម្មអរូបីមានចំនួន ៦៧.៦២៨លានរៀល យើងសង្កេតឃើញថាទ្រព្យសកម្មអរូបី មានការកើនឡើង ៥៣៦លានរៀល ស្មើនឹង ១.៤៥%។

- ទ្រព្យសកម្មផ្សេងៗ៖ នៅក្នុងឆ្នាំ២០២២ ទ្រព្យសកម្មផ្សេងៗមានចំនួន ៦៧.០៩២លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ទ្រព្យសកម្មផ្សេងៗមានចំនួន ៤៥២.២២៣លានរៀល យើងសង្កេតឃើញថាទ្រព្យ សកម្មផ្សេងៗមានការកើនឡើង ១២៧.៩៦៩លានរៀល ស្មើនឹង ៣៩.១០%។

- ទ្រព្យសកម្មសរុប៖ នៅក្នុងឆ្នាំ២០២២ ទ្រព្យសកម្មសរុបមានចំនួន ៣៧.១៨៣.៩៨៩លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ទ្រព្យសកម្មសរុបមានចំនួន ៤៦.៩០៨.៩២៥លានរៀល យើងសង្កេតឃើញថា ទ្រព្យសកម្មសរុបមានការកើនឡើង ៩.៧២៤.៩៣៦លានរៀល ស្មើនឹង ២៦.១៥%។

- ប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ៖ នៅក្នុងឆ្នាំ២០២២ ប្រាក់បញ្ញើរបស់ ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗមានចំនួន ៥៨៧.៣៤០លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ប្រាក់ បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗមានចំនួន ៨៤៣.១៥៣លានរៀល យើងសង្កេតឃើញថា ប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗមានការកើនឡើង ២៥៥.៨១៣លានរៀល ស្មើនឹង ៤៣.៥៥%។

- ប្រាក់បញ្ញើរបស់អតិថិជន៖ នៅក្នុងឆ្នាំ២០២២ ប្រាក់បញ្ញើរបស់អតិថិជនមានចំនួន ២៩.៦៨៧.៤៩៦លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ប្រាក់បញ្ញើរបស់អតិថិជនមានចំនួន ៣៦.៨៧២.៤៥៦លានរៀល យើងសង្កេតឃើញថាប្រាក់បញ្ញើរបស់អតិថិជនមានកើនឡើង ៧.១៨៤.៩៦០ លានរៀល ស្មើនឹង ២៤.២០%។

- ប្រាក់កម្ចី៖ នៅក្នុងឆ្នាំ២០២២ ប្រាក់កម្ចីមានចំនួន ២៨១.៤៣១លានរៀល ហើយនៅក្នុងឆ្នាំ ២០២៣ ប្រាក់កម្ចីមានចំនួន ៥៩៨.១១៣លានរៀល យើងសង្កេតឃើញថាប្រាក់កម្ចីមានការកើនឡើង ៣១៦.៦៨២លានរៀល ស្មើនឹង ១១២.៥៣%។

- អនុបំណុល៖ នៅក្នុងឆ្នាំ២០២២ អនុបំណុលមានចំនួន ៤៩៨.៣៤៤លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ អនុបំណុលមានចំនួន ៣៩២.៣៧៨លានរៀល យើងសង្កេតឃើញថាអនុបំណុលមានការធ្លាក់ចុះ ៣៩២.៣៧៨លានរៀល ស្មើនឹង ២១.២៦%។
- បំណុលពន្ធលើប្រាក់ចំណេញ៖ នៅក្នុងឆ្នាំ២០២២ បំណុលពន្ធលើប្រាក់ចំណេញមានចំនួន ១៩៥.១០០លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ បំណុលពន្ធលើប្រាក់ចំណេញមានចំនួន ១៩២.៨៨លានរៀល យើងសង្កេតឃើញថាបំណុលពន្ធលើប្រាក់ចំណេញមានការធ្លាក់ចុះ ២.២១៨លានរៀល ស្មើនឹង ១.១៤%។
- បំណុលភតិសន្យា៖ នៅក្នុងឆ្នាំ២០២២ បំណុលភតិសន្យាមានចំនួន ២៤៨.៧១៦លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ បំណុលភតិសន្យាមានចំនួន ២៨២.០៨៣លានរៀល យើងសង្កេតឃើញថាបំណុលភតិសន្យាមានការកើនឡើង ៣៣.៣៦៧លានរៀល ស្មើនឹង ១៣.៤២%។
- បំណុលពន្ធពន្យារ៖ នៅក្នុងឆ្នាំ២០២២ បំណុលពន្ធពន្យារមានចំនួន ២៨.៩៤៣លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ បំណុលពន្ធពន្យារមានចំនួន ៨៩.៨២៨លានរៀល យើងសង្កេតឃើញថាបំណុលពន្ធពន្យារមានការកើនឡើង ៦០.៨៨៥លានរៀល ស្មើនឹង ២.១០%។
- បំណុលផ្សេងៗ៖ នៅក្នុងឆ្នាំ២០២២ បំណុលផ្សេងៗមានចំនួន ២៥៤.៧៤២លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ បំណុលផ្សេងៗមានចំនួន ៣៧២.៥៦៤លានរៀល យើងសង្កេតឃើញថាបំណុលផ្សេងៗមានការកើនឡើង ១១៧.៨២២លានរៀល ស្មើនឹង ៤៦.២៥%។
- បំណុលសរុប៖ នៅក្នុងឆ្នាំ២០២២ បំណុលសរុបមានចំនួន ៣១.៧៨២.១១២លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ បំណុលសរុបមានចំនួន ៣៩.៦៤៣.៤៥៧លានរៀល យើងសង្កេតឃើញថាបំណុលសរុបមានការកើនឡើង ៧.៨៦១.៣៤៥លានរៀល ស្មើនឹង ២៤.៧៤%។
- ដើមទុន៖ នៅក្នុងឆ្នាំ២០២២ ដើមទុនមានចំនួន ២.៧១៧.២២០លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ដើមទុនមានចំនួន ៤.៤៩៣.៥០០លានរៀល យើងសង្កេតឃើញថាដើមទុនមានការកើនឡើង ១.៧៧៦.២៨០លានរៀល ស្មើនឹង ៦៥.៣៧%។
- ទុនបម្រុងតាមបទបញ្ញត្តិ៖ នៅក្នុងឆ្នាំ២០២២ ទុនបម្រុងតាមបទបញ្ញត្តិមានចំនួន ៤៨២.១៨០លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ទុនបម្រុងតាមបទបញ្ញត្តិមានចំនួន ៩០៥.៤៧០លានរៀល យើងសង្កេតឃើញថាទុនបម្រុងតាមបទបញ្ញត្តិមានការកើនឡើង ៤២៣.២៩០លានរៀល ស្មើនឹង ៨៧.៧៩%។
- ប្រាក់ចំណេញរក្សាទុក៖ នៅក្នុងឆ្នាំ២០២២ ប្រាក់ចំណេញរក្សាទុកមានចំនួន ២.១៦៨.១៥៨លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណេញរក្សាទុកមានចំនួន ១.៨៤៧.៣៤៧លានរៀល យើងសង្កេតឃើញថាប្រាក់ចំណេញរក្សាទុកមានការធ្លាក់ចុះ ៣២០.៨១១លានរៀល ស្មើនឹង ១៤.៨០%។
- លម្អៀងពីការប្តូររូបិយប័ណ្ណ៖ នៅក្នុងឆ្នាំ២០២២ លម្អៀងពីការប្តូររូបិយប័ណ្ណមានចំនួន ៣៤.៣១៩លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ លម្អៀងពីការប្តូររូបិយប័ណ្ណមានចំនួន ១៩.១៥១លានរៀល យើងសង្កេតឃើញថាលម្អៀងពីការប្តូររូបិយប័ណ្ណមានការធ្លាក់ចុះ ១៥.១៦៨លានរៀល ស្មើនឹង ៤៤.២០%។

▪ មូលធនសរុប៖ នៅក្នុងឆ្នាំ២០២២ មូលធនសរុបមានចំនួន ៥.៤០១.៨៧៧លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ មូលធនសរុបមានចំនួន ៧.២៦៥.៤៦៨លានរៀល យើងសង្កេតឃើញថាមូលធនសរុបមានការកើនឡើង ១.៨៦៣.៥៩១លានរៀល ស្មើនឹង ៣៤.៥០%។

▪ សរុបបំណុលនិងមូលធន៖ នៅក្នុងឆ្នាំ២០២២ សរុបបំណុល និង មូលធនមានចំនួន ៣៧.១៨៣.៩៨៩ លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ សរុបបំណុល និង មូលធនមានចំនួន ៤៦.៩០៨.៩២៥លានរៀល យើងសង្កេតឃើញថាសរុបបំណុល និង មូលធនមានការកើនឡើង ៩.៧២៤.៩៣៦លានរៀល ស្មើនឹង ២៦.១៥%។

ខ. ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	គំណត	
	លានរៀល	លានរៀល	លានរៀល	ភាគរយ
ចំណូលពីការប្រាក់	២.៨៩៩.០២០	២.៣៣៣.០១២	៥៦៦.០០៨	២៤.២៦%
ចំណាយលើការប្រាក់	(៨១៧.១៧៦)	(៣៧៤.២៨៨)	(៤៤២.៨៨៨)	១១៨.៣៣%
ចំណូលពីការប្រាក់សុទ្ធ	២.០៨១.៨៤៤	១.៩៥៨.៧២៤	១២៣.១២០	៦.២៩%
ចំណូលពីកម្រៃជើងសារ	៣៣១.៨៨៧	២៩២.៧០២	៣៩.១៨៥	១៣.៣៩%
ចំណាយលើកម្រៃជើងសារ	(១៥៨.១៩៩)	(១១៣.០៤៦)	(៤៥.១៥៣)	៣៩.៩៤%
ចំណូលពីកម្រៃជើងសារសុទ្ធ	១៧៣.៦៨៨	១៧៩.៦៥៦	៥.៩៦៨	៣.៣២%
ចំណូលប្រតិបត្តិការផ្សេងៗ	៤៦.៨៧១	២៤.២២០	២២.៦៥១	៩៣.៥២%
ចំណាយបុគ្គលិក	(៤៥៨.៧៥៧)	(៤០៣.៦១៨)	(៥៥.១៣៩)	១៣.៦៦%
ចំណាយរំលស់	(១១២.២៥៤)	(៩៦.០៦០)	(១៦.១៩៤)	១៦.៨៦%
ចំណាយប្រតិបត្តិការ	(២០៩.៩៨១)	(១៦៩.៨៧៩)	(៤០.១០២)	២៣.៦១%
ការខាតបង់សុទ្ធនៃឱនភាព តម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	(៩៦.១៩៤)	(១១០.៣៤៥)	(១៤.១៥១)	១២.៨២%
ប្រាក់ចំណេញមុនបង់ពន្ធ	១.៤២៥.២១៧	១.៣៨២.៦៩៨	៤២.៥១៩	៣.០៨%
ពន្ធលើប្រាក់ចំណូល	(២៨៨.៨៧៧)	(៣១០.៧៦៨)	(២១.៨៩១)	៧.០៤%
ប្រាក់ចំណេញក្នុងគ្រា	១.១៣៦.៣៤០	១.០៧១.៩៣០	២០.៦២៨	១.៩៦%
ចំណូលលម្អិតផ្សេងៗ	(១៥.១៦៨)	២៤.៥៧៥	៩.៤០៧	៣៨.២៨%
ចំណូលលម្អិតសរុបក្នុងគ្រា	១.១២១.១៧២	១.០៩៦.៥០៥	២០.០៣៥	១.៨២%

តាមរយៈការវិភាគរបាយការណ៍លទ្ធផលក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំគោល ២០២២ បង្ហាញលទ្ធផលឱ្យយើងឃើញថា៖

- ចំណូលពីការប្រាក់៖ នៅក្នុងឆ្នាំ២០២២ ចំណូលការប្រាក់មានចំនួន ២.៣៣៣.០១២លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណូលការប្រាក់មានចំនួន ២.៨៩៩.០២០លានរៀល យើងសង្កេតឃើញថាចំណូលការប្រាក់មានការកើនឡើង ៥៦៦.០០៨លានរៀល ស្មើនឹង ២៤.២៦% ដោយសារការផ្តល់ឥណទានរបស់ធនាគារដល់អតិថិជនមានការកើនឡើង។

- ចំណាយពីការប្រាក់៖ នៅក្នុងឆ្នាំ២០២២ ចំណាយពីការប្រាក់មានចំនួន ៣៧៤.២៨៨លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណាយពីការប្រាក់មានចំនួន ៨១៧.១៧៦លានរៀល យើងសង្កេតឃើញថាចំណាយពីការប្រាក់មានការកើនឡើង ៤៤២.៨៨៨លានរៀល ស្មើនឹង ១១៨.៣៣% ដោយសារកំណើនចំណាយការប្រាក់ប្រាក់បញ្ញើរបស់អតិថិជន។

- ចំណូលសុទ្ធពីការប្រាក់៖ នៅក្នុងឆ្នាំ២០២២ ចំណូលសុទ្ធពីការប្រាក់មានចំនួន ១.៩៥៨.៧២៤លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណូលសុទ្ធពីការប្រាក់មានចំនួន ២.០៨១.៨៤៤លានរៀល យើងសង្កេតឃើញថាចំណូលការប្រាក់កើនឡើង ១២៣.១២០លានរៀល ស្មើនឹង ៦.២៩%។ ការកើនឡើងនេះបណ្តាលមកពីការផ្តល់កម្ចីឱ្យអតិថិជនមានការកើនឡើង ទោះបីចំណាយពីការប្រាក់មានការកើនឡើងក៏ដោយ។

- ចំណូលពីកម្រៃជើងសារ៖ នៅក្នុងឆ្នាំ២០២២ ចំណូលពីកម្រៃជើងសារមានចំនួន ២៩២.៧០២លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណូលពីកម្រៃជើងសារមានចំនួន ៣៣១.៨៨៧លានរៀល យើងសង្កេតឃើញថាចំណូលពីកម្រៃជើងសារកើនឡើង ៣៩.១៨៥ ស្មើនឹង ១៣.៣៩%។

- ចំណាយលើកម្រៃជើងសារ៖ នៅក្នុងឆ្នាំ២០២២ ចំណាយលើកម្រៃជើងសារមានចំនួន ១១៣.០៤៦លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណាយលើកម្រៃជើងសារមានចំនួន ១៥៨.១៩៩លានរៀល យើងសង្កេតឃើញថាចំណាយលើកម្រៃជើងសារមានការកើនឡើង ៤៥.១៥៣លានរៀល ស្មើនឹង ៣៩.៩៤%។

- ចំណូលពីកម្រៃជើងសារសុទ្ធ៖ នៅក្នុងឆ្នាំ២០២២ ចំណូលពីកម្រៃជើងសារសុទ្ធមានចំនួន ១៧៩.៦៥៦លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណូលពីកម្រៃជើងសារសុទ្ធមានចំនួន ១៧៣.៦៨៨លានរៀល យើងសង្កេតឃើញថាចំណូលពីកម្រៃជើងសារសុទ្ធមានការធ្លាក់ចុះ ៥.៩៦៨លានរៀល ស្មើនឹង ៣.៣២%។

- ចំណូលប្រតិបត្តិការផ្សេងៗ៖ នៅក្នុងឆ្នាំ២០២២ ចំណូលប្រតិបត្តិការផ្សេងៗមានចំនួន ២៤.២២០លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណូលប្រតិបត្តិការផ្សេងៗមានចំនួន ៤៦.៨៧១លានរៀល យើងសង្កេតឃើញថាចំណូលប្រតិបត្តិការផ្សេងៗមានការកើនឡើង ២២.៦៥១លានរៀល ស្មើនឹង ៩៣.៥២%។ ចំណូលប្រតិបត្តិការផ្សេងៗមានដូចជា ចំណេញ/(ការខាតបង់) ពីការលក់មូលបត្រវិនិយោគចំណេញពី អត្រាប្តូរប្រាក់សុទ្ធ និងចំណូលផ្សេងៗ។

- ចំណាយបុគ្គលិក៖ នៅក្នុងឆ្នាំ២០២២ ចំណាយបុគ្គលិកមានចំនួន ៤០៣.៦១៨លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណាយបុគ្គលិកមានចំនួន ៤៥៨.៧៥៧លានរៀល យើងសង្កេតឃើញថា

ចំណាយបុគ្គលិកមានការកើនឡើង ៥៥.១៣៩លានរៀល ស្មើនឹង ១៣.៦៦% ដោយសារមានកំណើនបុគ្គលិក។ ហើយចំណាយបុគ្គលិកមានដូចជាប្រាក់បៀវត្សរ៍ និង ប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និងចំណាយផ្សេងៗលើបុគ្គលិក។

- ចំណាយរំលស់៖ នៅក្នុងឆ្នាំ២០២២ ចំណាយរំលស់មានចំនួន ៩៦.០៦០លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណាយរំលស់មានចំនួន ១១២.២៥៤លានរៀល យើងសង្កេតឃើញថា ចំណាយរំលស់មានការកើនឡើង ១៦.១៩៤លានរៀល ស្មើនឹង ១៦.៨៦%។ ហើយចំណាយរំលស់មានដូចជាការរំលស់លើទ្រព្យរបស់ក្រុមហ៊ុន។

- ចំណាយប្រតិបត្តិការ៖ នៅក្នុងឆ្នាំ២០២២ ចំណាយប្រតិបត្តិការមានចំនួន ១៦៩.៨៧៩លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណាយប្រតិបត្តិការមានចំនួន ២០៩.៩៨១លានរៀល យើងសង្កេតឃើញថាចំណាយប្រតិបត្តិការមានការកើនឡើង ៤០.១០២លានរៀល ស្មើនឹង ២៣.៦១%។

- ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ៖ នៅក្នុងឆ្នាំ២០២២ ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុមានចំនួន ១១០.៣៤៥លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុមានចំនួន ៩៦.១៩៤លានរៀល យើងសង្កេតឃើញថាការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុមានការធ្លាក់ចុះ ១៤.១៥១លានរៀល ស្មើនឹង ១២.៨២%។

- ប្រាក់ចំណេញមុនបង់ពន្ធ៖ នៅក្នុងឆ្នាំ២០២២ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ១.៣៨២.៦៩៨លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ១.៤២៥.២១៧លានរៀល យើងសង្កេតឃើញថាប្រាក់ចំណេញប្រតិបត្តិការមានការកើនឡើង ៤២.៥១៩លានរៀល ស្មើនឹង ៣.០៨% នេះដោយសារចំណូលខ្ពស់ជាងចំណាយ។

- ពន្ធលើប្រាក់ចំណូល៖ នៅក្នុងឆ្នាំ២០២២ ពន្ធលើប្រាក់ចំណូលមានចំនួន ៣១០.៧៦៨លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ពន្ធលើប្រាក់ចំណូលមានចំនួន ២៨៨.៨៧៧លានរៀល យើងសង្កេតឃើញថាពន្ធលើប្រាក់ចំណូលមានការធ្លាក់ចុះ ២១.៨៩១លានរៀល ស្មើនឹង ៧.០៤%។

- ប្រាក់ចំណេញក្នុងគ្រា៖ នៅក្នុងឆ្នាំ២០២២ ប្រាក់ចំណេញក្នុងគ្រាមានចំនួន ១.០៧១.៩៣០លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណេញក្នុងគ្រាមានចំនួន ១.១៣៦.៣៤០លានរៀល យើងសង្កេតឃើញថាប្រាក់ចំណេញក្នុងគ្រាមានការកើនឡើង ៦៤.៤១០លានរៀល ស្មើនឹង ៦.០១%។

- ចំណូលលម្អិតផ្សេងៗ៖ នៅក្នុងឆ្នាំ២០២២ ចំណូលលម្អិតផ្សេងៗមានចំនួន ២៤.៥៧៥លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណូលលម្អិតផ្សេងៗមានចំនួន ១៥.១៦៨លានរៀល យើងសង្កេតឃើញថាប្រាក់ចំណេញក្នុងគ្រាមានការធ្លាក់ចុះ ៩.៤០៧លានរៀល ស្មើនឹង ៣៨.២៨%។

- ចំណូលលម្អិតសរុបក្នុងគ្រា៖ នៅក្នុងឆ្នាំ២០២២ ចំណូលលម្អិតសរុបក្នុងគ្រាមានចំនួន ១.០៩៦.៥០៥លានរៀល ហើយនៅក្នុងឆ្នាំ២០២៣ ចំណូលលម្អិតសរុបក្នុងគ្រាមានចំនួន ១.១២១.១៧២លានរៀល យើងសង្កេតឃើញថាចំណូលលម្អិតសរុបក្នុងគ្រាមានការកើនឡើង ២៤.៦៦៧លានរៀល ស្មើនឹង ២.២៥%។

៣.២.២ វិធីសាស្ត្រការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជូរឈរ

ក. ការវិភាគរបាយការណ៍តុល្យការតាមជូរឈរ

វិធីសាស្ត្រនៃការវិភាគគណនាតាមរូបមន្តខាងក្រោម៖

$$\text{ការប្រែប្រួលជាភាគរយ} = 100\% \times \frac{\text{ទឹកប្រាក់ត្រូវធ្វើការវិភាគ}}{\text{ទឹកប្រាក់នៃឆ្នាំគោល}}$$

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	លានរៀល	ភាគរយ	លានរៀល	ភាគរយ
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	១.៩៣៩.៧៩៤	៤.១៤%	១.៩០១.៥៣៦	៥.១១%
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤.៦៧៥.៧៣៣	៩.៩៧%	៥.៦៩៨.៨០៥	១៥.៣៣%
សមតុល្យនៅធនាគារជាតិនៃនានា	៦.០៣២.៨២៨	១២.៨៦%	១.៩៨៨.៨០១	៥.៣៥%
ឥណទានផ្តល់ដល់អតិថិជន	៣១.៧៥០.០១៥	៦៧.៦៨%	២៦.៥៤៩.៧០៩	៧១.៤០%
មូលបត្រវិនិយោគ	១.៣៨០.៧៩៥	២.៩៤%	១៤៣.៨៥៩	០.៣៩%
ទ្រព្យសម្បត្តិ និងបរិក្ខារ	៣៤៦.៧០២	០.៧៤%	២៧១.៩៩៩	០.៧៣%
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	២៦៣.២០៧	០.៥៦%	២៣៤.៩៣៤	០.៦៣%
ទ្រព្យសកម្មអរូបី	៦៧.៦២៨	០.១៤%	៦៧.០៩២	០.១៨%
ទ្រព្យសកម្មផ្សេងៗ	៤៥២.២២៣	០.៩៦%	៣២៧.២៥៤	០.៨៨%
ទ្រព្យសកម្មសរុប	៤៦.៩០៨.៩២៥	១០០%	៣៧.១៨៣.៩៨៩	១០០%
បំណុល				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៨៤៣.១៥៣	១.០៦%	៥៨៧.៣៤០	០.៩២%
ប្រាក់បញ្ញើរបស់អតិថិជន	៣៦.៨៧២.៤៥៦	៧៨.៥១%	២៩.៦៨៧.៤៩៦	៨០.៧០%
ប្រាក់កម្ចី	៥៩៨.១១៣	១.២៥%	២៨១.៤៣១	០.៧៤%
អនុបំណុល	៣៩២.៣៧៨	០.៨៣%	៤៩៨.៣៤៤	១.៣៤%
បំណុលពន្ធលើប្រាក់ចំណេញ	១៩២.៨៨២	០.៤១%	១៩៥.១០០	០.៥២%
បំណុលកតិសន្យា	២៨២.០៨៣	០.៦០%	២៤៨.៧១៦	០.៦៧%
បំណុលពន្ធពន្យារ	៨៩.៨២៨	០.១៩%	២៨.៩៤៣	០.០៨%

បំណុលផ្សេងៗ	៣៧២.៥៦៤	០.៤៧%	២៥៤.៧៤២	០.៤០%
បំណុលសរុប	៣៩.៦៤៣.៤៥៧	៥០%	៣១.៧៨២.១១២	៥០%
មូលធន				
ដើមទុន	៤.៤៩៣.៥០០	៣០.៩២%	២.៧១៧.២២០	២៥.១៥%
ទុនបម្រុងតាមបទបញ្ញត្តិ	៩០៥.៤៧០	៦.២៣%	៤៨២.១៨០	៤.៤៦%
ប្រាក់ចំណេញរក្សាទុក	១.៨៤៧.៣៤៧	១២.៧១%	២.១៦៨.១៥៨	២០.០៧%
លម្អៀងពីការប្តូររូបិយប័ណ្ណ	១៩.១៥១	០.២៦%	៣៤.៣១៩	០.៣២%
មូលធនសរុប	៧.២៦៥.៤៦៨	៥០%	៥.៤០១.៨៧៧	៥០%
សរុបបំណុល និង មូលធន	៤៦.៩០៨.៩២៥	១០០%	៣៧.១៨៣.៩៨៩	១០០%

ផ្អែកតាមតារាងតុល្យការខាងលើយើងសង្កេតឃើញថា៖

- សាច់ប្រាក់ក្នុងដៃ៖ យើងឃើញថាសាច់ប្រាក់នៅក្នុងដៃជាភាគរយក្នុងឆ្នាំ២០២៣ មាន ៤.១៤% និងឆ្នាំ២០២២ មាន ៥.១១% បើធៀបនឹងទ្រព្យសកម្មសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។
- សមតុល្យនៅធនាគារជាតិនៃកម្ពុជា៖ យើងឃើញថាសមតុល្យនៅធនាគារជាតិនៃកម្ពុជាជាភាគរយក្នុងឆ្នាំ២០២៣ មាន ៩.៩៧% និងឆ្នាំ២០២២ មាន ១៥.៣៣% បើធៀបនឹងទ្រព្យសកម្មសរុប១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។
- សមតុល្យនៅធនាគារជាតិនៃនានា៖ យើងឃើញថាសមតុល្យនៅធនាគារជាតិនៃនានាជាភាគរយក្នុងឆ្នាំ២០២៣ មាន ១២.៨៦% និងឆ្នាំ២០២២ មាន ៥.៣៥% បើធៀបនឹងទ្រព្យសកម្មសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ ២០២៣ មានអត្រាខ្ពស់ជាងឆ្នាំ២០២២។
- ឥណទានផ្តល់ដល់អតិថិជន៖ យើងឃើញថាឥណទានផ្តល់ដល់អតិថិជនជាភាគរយមានឆ្នាំ ២០២៣ មាន ៦៧.៦៨% និងឆ្នាំ២០២២ មាន ៧១.៤០% បើធៀបនឹងទ្រព្យសកម្មសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។
- មូលបត្រវិនិយោគ៖ យើងឃើញថាមូលបត្រវិនិយោគជាភាគរយក្នុងឆ្នាំ២០២៣ មាន ២.៩៤% និងឆ្នាំ២០២២ មាន ០.៣៩% បើធៀបនឹងទ្រព្យសកម្មសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងឆ្នាំ២០២២។
- ទ្រព្យសម្បត្តិនិងបរិក្ខារ៖ យើងឃើញថាទ្រព្យសម្បត្តិនិងបរិក្ខារជាភាគរយក្នុងឆ្នាំ២០២៣ មាន ០.៧៤% និងឆ្នាំ២០២២ មាន ០.៧៣% បើធៀបនឹងទ្រព្យសកម្មសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ ២០២៣ និងឆ្នាំ២០២២ មានលក្ខណៈប្រហាក់ប្រហែលគ្នា។
- សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម៖ យើងឃើញថាសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មជាភាគរយក្នុងឆ្នាំ២០២៣ មាន ០.៥៦% និងឆ្នាំ២០២២ មាន ០.៦៣% បើធៀបនឹងទ្រព្យសកម្មសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។
- ទ្រព្យសកម្មអរូបី៖ យើងឃើញថាទ្រព្យសកម្មអរូបីជាភាគរយក្នុងឆ្នាំ២០២៣ មាន ០.១៤% និង

ឆ្នាំ២០២២ មាន ០.១៨% បើធៀបនឹងទ្រព្យសកម្មសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ និងឆ្នាំ ២០២២ មានលក្ខណៈប្រហាក់ប្រហែលគ្នា។

- ទ្រព្យសកម្មផ្សេងៗ៖ យើងឃើញថាទ្រព្យសកម្មផ្សេងៗជាភាគរយក្នុងឆ្នាំ២០២៣ មាន ០.៩៦% និងឆ្នាំ២០២២ មាន ០.៨៨% បើធៀបនឹងទ្រព្យសកម្មសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មាន អត្រាខ្ពស់ជាងឆ្នាំ២០២២។

- ទ្រព្យសកម្មសរុប៖ យើងសន្មតថាទ្រព្យសកម្មសរុបជាទឹកប្រាក់ឆ្នាំគោលក្នុងឆ្នាំ២០២៣ និងឆ្នាំ ២០២២ ជាភាគរយទាំងពីរ ១០០% ស្មើគ្នា។

- ប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ៖ យើងឃើញថាប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ជាភាគរយក្នុងឆ្នាំ២០២៣ មាន ១.០៦% និងឆ្នាំ២០២២ មាន ០.៩២% បើ ធៀបនឹងបំណុលសរុប ៥០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងឆ្នាំ២០២២។

- ប្រាក់បញ្ញើរបស់អតិថិជន៖ យើងឃើញថាប្រាក់បញ្ញើរបស់អតិថិជនជាភាគរយក្នុងឆ្នាំ២០២៣ មាន ៤៦.៥១% និងឆ្នាំ២០២២ មាន ៤៦.៧០% បើធៀបនឹងបំណុលសរុប ៥០%។ ចំពោះភាគរយក្នុងឆ្នាំ ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។

- ប្រាក់កម្ចី៖ យើងឃើញថាប្រាក់កម្ចីជាភាគរយក្នុងឆ្នាំ២០២៣ មាន ០.៧៥% និងឆ្នាំ២០២២ មាន ០.៤៤% បើធៀបនឹងបំណុលសរុប ៥០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងឆ្នាំ ២០២២។

- អនុបំណុល៖ យើងឃើញថាអនុបំណុលជាភាគរយក្នុងឆ្នាំ២០២៣ មាន ០.៤៩% និងឆ្នាំ ២០២២ មាន ០.៧៨% បើធៀបនឹងបំណុលសរុប ៥០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាប ជាងឆ្នាំ២០២២។

- បំណុលពន្ធលើប្រាក់ចំណេញ៖ យើងឃើញថាបំណុលពន្ធលើប្រាក់ចំណេញជាភាគរយក្នុងឆ្នាំ ២០២៣ មាន ០.២៤% និងឆ្នាំ២០២២ មាន ០.៣១% បើធៀបនឹងបំណុលសរុប ៥០%។ ចំពោះភាគរយ ក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។

- បំណុលភតិសន្យា៖ យើងឃើញថាបំណុលភតិសន្យាជាភាគរយក្នុងឆ្នាំ២០២៣ មាន ០.៣៦% និងឆ្នាំ២០២២ មាន ០.៣៩% បើធៀបនឹងបំណុលសរុប ៥០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ និងឆ្នាំ ២០២២ មានលក្ខណៈប្រហាក់ប្រហែលគ្នា។

- បំណុលពន្ធពន្យារ៖ យើងឃើញថាបំណុលពន្ធពន្យារជាភាគរយក្នុងឆ្នាំ២០២៣ មាន ០.១១% និងឆ្នាំ២០២២ មាន ០.០៥% បើធៀបនឹងបំណុលសរុប ៥០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រា ខ្ពស់ជាងឆ្នាំ២០២២។

- បំណុលផ្សេងៗ៖ យើងឃើញថាបំណុលផ្សេងៗជាភាគរយក្នុងឆ្នាំ២០២៣ មាន ០.៤៧% និងឆ្នាំ ២០២២ មាន ០.៤០% បើធៀបនឹងបំណុលសរុប ៥០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២ មានលក្ខណៈប្រហាក់ប្រហែលគ្នា។

- បំណុលសរុប៖ យើងសន្មតថាបំណុលសរុបជាទឹកប្រាក់ឆ្នាំគោលក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២ ជាភាគរយទាំងពីរ ៥០% ស្មើគ្នា។

- ដើមទុន៖ យើងឃើញថាដើមទុនជាភាគរយក្នុងឆ្នាំ២០២៣ មាន ៣០.៩២% និងឆ្នាំ២០២២ មាន ២៥.១៥% បើធៀបនឹងមូលធនសរុប ៥០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងឆ្នាំ ២០២២។
- ទុនបម្រុងតាមបទបញ្ញត្តិ៖ យើងឃើញថាទុនបម្រុងតាមបទបញ្ញត្តិជាភាគរយក្នុងឆ្នាំ២០២៣ មាន ៦.២៣% និងឆ្នាំ២០២២ មាន ៤.៤៦% បើធៀបនឹងមូលធនសរុប ៥០%។ ចំពោះភាគរយក្នុងឆ្នាំ ២០២៣ មានអត្រាខ្ពស់ជាងឆ្នាំ២០២២។
- ប្រាក់ចំណេញរក្សាទុក៖ យើងឃើញថាប្រាក់ចំណេញរក្សាទុកជាភាគរយក្នុងឆ្នាំ២០២៣ មាន ១២.៧១% និងឆ្នាំ២០២២ មាន ២០.០៧% បើធៀបនឹងមូលធនសរុប ៥០%។ ចំពោះភាគរយក្នុងឆ្នាំ ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។
- លម្អៀងពីការប្តូររូបិយប័ណ្ណ៖ យើងឃើញថាលម្អៀងពីការប្តូររូបិយប័ណ្ណជាភាគរយក្នុងឆ្នាំ ២០២៣ មាន០.២៦% និងឆ្នាំ២០២២ មាន ០.៣២% បើធៀបនឹងមូលធនសរុប ៥០%។ ចំពោះភាគរយ ក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។
- មូលធនសរុប៖ យើងសន្មតថាមូលធនសរុបជាទឹកប្រាក់ឆ្នាំគោលក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២ ជាភាគរយទាំងពីរ៥០% ស្មើគ្នា។
- សរុបបំណុល និង មូលធន៖ យើងសន្មតថាសរុបបំណុលនិងមូលធនជាទឹកប្រាក់ឆ្នាំគោលក្នុងឆ្នាំ ២០២៣ និងឆ្នាំ២០២២ ជាភាគរយទាំងពីរ ១០០% ស្មើគ្នា។

ខ. ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	លានរៀល	ភាគរយ	លានរៀល	ភាគរយ
ចំណូលពីការប្រាក់	២.៨៩៩.០២០	១០០%	២.៣៣៣.០១២	១០០%
ចំណាយលើការប្រាក់	(៨១៧.១៧៦)	(២៨%)	(៣៧៤.២៨៨)	(១៦%)
ចំណូលពីការប្រាក់សុទ្ធ	២.០៨១.៨៤៤	៧២%	១.៩៥៨.៧២៤	៨៤%
ចំណូលពីកម្រៃជើងសារ	៣៣១.៨៨៧	១១%	២៩២.៧០២	១៣%
ចំណាយលើកម្រៃជើងសារ	(១៥៨.១៩៩)	(៥%)	(១១៣.០៤៦)	(៥%)
ចំណូលពីកម្រៃជើងសារសុទ្ធ	១៧៣.៦៨៨	៦%	១៧៩.៦៥៦	៨%
ចំណូលប្រតិបត្តិការផ្សេងៗ	៤៦.៨៧១	២%	២៤.២២០	១%
ចំណាយបុគ្គលិក	(៤៥៨.៧៥៧)	(១៦%)	(៤០៣.៦១៨)	(១៧%)
ចំណាយរំលស់	(១១២.២៥៤)	(៤%)	(៩៦.០៦០)	(៤%)
ចំណាយប្រតិបត្តិការ	(២០៩.៩៨១)	(៧%)	(១៦៩.៨៧៩)	(៧%)
ការខាតបង់សុទ្ធនៃឱនភាពតម្លៃ	(៩៦.១៩៤)	(៣%)	(១១០.៣៤៥)	(៥%)
ប្រាក់ចំណេញមុនបង់ពន្ធ	១.៤២៥.២១៧	៤៩%	១.៣៨២.៦៩៨	៥៩%
ពន្ធលើប្រាក់ចំណូល	(២៨៨.៨៧៧)	(១០%)	(៣១០.៧៦៨)	(១៣%)

ប្រាក់ចំណេញក្នុងគ្រា	១.១៣៦.៣៤០	៣៩%	១.០៧១.៩៣០	៤៦%
ចំណូលលម្អិតផ្សេងៗ	(១៥.១៦៨)	(១%)	២៤.៥៧៥	១%
ចំណូលលម្អិតសរុបក្នុងគ្រា	១.១២១.១៧២	៣៩%	១.០៩៦.៥០៥	៤៧%

តាមរយៈការវិភាគរបាយការណ៍លទ្ធផលក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំគោល២០២២ បង្ហាញលទ្ធផលឱ្យឃើញដូចខាងក្រោម៖

- ចំណូលពីការប្រាក់៖ យើងសន្មតថាចំណូលពីការប្រាក់ជាទឹកប្រាក់ឆ្នាំគោលក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២ ជាភាគរយទាំងពីរ ១០០% ស្មើគ្នា។
- ចំណាយពីការប្រាក់៖ យើងឃើញថាចំណាយលើការប្រាក់ជាភាគរយក្នុងឆ្នាំ២០២៣ មាន (២៨%) និងឆ្នាំ២០២២ មាន (១៦%) ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងឆ្នាំ២០២២។
- ចំណូលពីការប្រាក់សុទ្ធ៖ យើងឃើញថាចំណូលពីការប្រាក់សុទ្ធជាភាគរយក្នុងឆ្នាំ២០២៣ មាន ៧២% និងឆ្នាំ២០២២ មាន ៨៤% ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។
- ចំណូលពីកម្រៃជើងសារ៖ យើងឃើញថាចំណូលពីកម្រៃជើងសារជាភាគរយក្នុងឆ្នាំ២០២៣ មាន ១១% និងឆ្នាំ២០២២ មាន ១៣% ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។
- ចំណាយលើកម្រៃជើងសារ៖ យើងឃើញថាចំណាយលើកម្រៃជើងសារជាភាគរយក្នុងឆ្នាំ២០២៣ មាន (៥%) និងឆ្នាំ២០២២ មាន (៥%) ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាស្មើគ្នានឹងឆ្នាំ២០២២។
- ចំណូលពីកម្រៃជើងសារសុទ្ធ៖ យើងឃើញថាចំណូលពីកម្រៃជើងសារសុទ្ធជាភាគរយក្នុងឆ្នាំ២០២៣ មាន ៦% និងឆ្នាំ២០២២ មាន ៨% ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។
- ចំណូលប្រតិបត្តិការផ្សេងៗ៖ យើងឃើញថាចំណូលប្រតិបត្តិការផ្សេងៗជាភាគរយក្នុងឆ្នាំ២០២៣ មាន ២% និងឆ្នាំ២០២២ មាន ១% ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងឆ្នាំ២០២២។
- ចំណាយបុគ្គលិក៖ យើងឃើញថាចំណាយបុគ្គលិកជាភាគរយក្នុងឆ្នាំ២០២៣ មាន (១៦%) និងឆ្នាំ២០២២ មាន (១៧%) ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។
- ចំណាយរំលស់៖ យើងឃើញថាចំណាយរំលស់ជាភាគរយក្នុងឆ្នាំ២០២៣ មាន (៤%) និងឆ្នាំ២០២២ មាន (៤%) ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាស្មើគ្នានឹងឆ្នាំ២០២២។
- ចំណាយប្រតិបត្តិការ៖ យើងឃើញថាចំណាយប្រតិបត្តិការជាភាគរយក្នុងឆ្នាំ២០២៣ មាន

(៧%) និងឆ្នាំ២០២២ មាន (៧%) ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាស្មើគ្នានឹងឆ្នាំ២០២២។

- ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ៖ យើងឃើញថាការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុជាភាគរយក្នុងឆ្នាំ២០២៣ មាន (៣%) និងឆ្នាំ២០២២ មាន (៥%) ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។

- ប្រាក់ចំណេញមុនបង់ពន្ធ៖ យើងឃើញថាប្រាក់ចំណេញមុនបង់ពន្ធជាភាគរយក្នុងឆ្នាំ២០២៣ មាន ៤៩% និងឆ្នាំ២០២២ មាន ៥៩% ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។

- ពន្ធលើប្រាក់ចំណូល៖ យើងឃើញថាពន្ធលើប្រាក់ចំណូលជាភាគរយក្នុងឆ្នាំ២០២៣ មាន (១០%) និងឆ្នាំ២០២២ មាន (១៣%) ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។

- ប្រាក់ចំណេញក្នុងគ្រា៖ យើងឃើញថាប្រាក់ចំណេញក្នុងគ្រាជាភាគរយក្នុងឆ្នាំ ២០២៣ មាន ៣៩% និងឆ្នាំ២០២២ មាន ៤៦% ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។

- ចំណូលលម្អិតផ្សេងៗ៖ យើងឃើញថាចំណូលលម្អិតផ្សេងៗជាភាគរយក្នុងឆ្នាំ ២០២៣ មាន (១%) និងឆ្នាំ២០២២ មាន ១% ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។

- ចំណូលលម្អិតសរុបក្នុងគ្រា៖ យើងឃើញថាចំណូលលម្អិតសរុបក្នុងគ្រាជាភាគរយក្នុងឆ្នាំ ២០២៣ មាន ៣៩% និងឆ្នាំ២០២២ មាន ៤៧% ធៀបនឹងចំណូលពីការប្រាក់ ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣ មានអត្រាទាបជាងឆ្នាំ២០២២។

៣.២.៣ វិធីសាស្ត្រការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត

ក. ការវិភាគអនុបាតលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី

❖ អនុបាតចរន្ត (Current Ratio)

Current Ratio មានរូបមន្ត៖

$$\text{អនុបាតចរន្ត (Current Ratio)} = \frac{\text{ទ្រព្យរយៈពេលខ្លី}}{\text{បំណុលរយៈពេលខ្លី}}$$

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
សាច់ប្រាក់ក្នុងដៃ	១.៩៣៩.៧៩៤	១.៩០១.៥៣៦
ឥណទានផ្តល់ដល់អតិថិជន	៣១.៧៥០.០១៥	២៦.៥៤៩.៧០៩
ទ្រព្យសកម្មផ្សេងៗ	៤៥២.២២៣	៣២៧.២៥៤
សរុបទ្រព្យសកម្មរយៈពេលខ្លី	៣៤.១៤២.០៣២	២៨.៧៧៨.៤៩៩

បំណុលរយៈពេលខ្លី	៣៧.២៤៥.០២០	២៩.៩៤២.២៣៨
អនុបាតចរន្ត	៩១.៦៧%	៩៦.១១%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតចរន្តក្នុងឆ្នាំ២០២៣ មាន ៩១.៦៧% និង ឆ្នាំ២០២២ មាន ៩៦.១១% មានន័យថាលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី បានតាមរយៈទ្រព្យសកម្មរយៈពេលខ្លីមិនទាន់មានប្រសិទ្ធភាព ១០០% នៅឡើយទេ។

❖ អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប (Cash to Deposits Ratio)

Cash to Deposits Ratio មានរូបមន្ត៖

អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើ = សាច់ប្រាក់/ប្រាក់បញ្ញើសរុបពីអតិថិជន

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
សាច់ប្រាក់ក្នុងដៃ	១.៩៣៩.៧៩៤	១.៩០១.៥៣៦
ប្រាក់បញ្ញើសរុប	៣៦.៨៧២.៤៥៦	២៩.៦៨៧.៤៩៦
អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប	៥.២៦%	៦.៤០%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើក្នុងឆ្នាំ២០២៣ មាន ៥.២៦% និងឆ្នាំ២០២២ មាន ៦.៤០% មានន័យថាក្នុងប្រាក់បញ្ញើសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពសងទៅអតិថិជនវិញចំនួន ៦%។

ខ. ការវិភាគអនុបាតលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញ

❖ អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ (Net Interest Margin Ratio)

អនុបាតសាច់ប្រាក់ចំណេញលើការប្រាក់សុទ្ធ = ចំណូលការប្រាក់សុទ្ធ/ទ្រព្យសកម្មសរុប

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ចំណូលពីការប្រាក់សុទ្ធ	២.០៨១.៨៤៤	១.៩៥៨.៧២៤
ទ្រព្យសកម្មសរុប	៤៦.៩០៨.៩២៥	៣៧.១៨៣.៩៨៩
អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ	៤.៤៤%	៥.២៧%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធក្នុងឆ្នាំ២០២៣ មាន ៤.៤៤% និង ឆ្នាំ២០២២ មានចំនួន

៥.២៧% ប្រហាក់ប្រហែលគ្នាមានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់សុទ្ធ ចំនួន ៥%។

❖ អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ (Net Non-interest Margin Ratio)

អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ = ចំណូលមិនមែនការប្រាក់សុទ្ធ/ទ្រព្យសកម្មសរុប

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ចំណូលពីកម្រៃជើងសារ	៣៣១.៨៨៧	២៩២.៧០២
ចំណាយលើកម្រៃជើងសារ	(១៥៨.១៩៩)	(១១៣.០៤៦)
ចំណូលប្រតិបត្តិការផ្សេងៗ	៤៦.៨៧១	២៤.២២០
ចំណាយបុគ្គលិក	(៤៥៨.៧៥៧)	(៤០៣.៦១៨)
ចំណាយរំលស់	(១១២.២៥៤)	(៩៦.០៦០)
ចំណាយប្រតិបត្តិការ	(២០៩.៩៨១)	(១៦៩.៨៧៩)
ចំណូលមិនមែនការប្រាក់សុទ្ធ	(៥៦០.៤៣៣)	(៤៦៥.៦៨១)
ទ្រព្យសកម្មសរុប	៤៦.៩០៨.៩២៥	៣៧.១៨៣.៩៨៩
អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ	(១.១៩%)	(១.២៥%)

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធក្នុងឆ្នាំ២០២៣ មាន (១.១៩%) មានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ ចំនួន ១% និងក្នុងឆ្នាំ២០២២ មាន (១.២៥%) មានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ ចំនួន ១%។

❖ អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម (Return on Assets Ratio)

អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម = ប្រាក់ចំណេញសុទ្ធ/ទ្រព្យសកម្មសរុប

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ប្រាក់ចំណេញសុទ្ធ	១.១២១.១៧២	១.០៩៦.៥០៥
ទ្រព្យសកម្មសរុប	៤៦.៩០៨.៩២៥	៣៧.១៨៣.៩៨៩
អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម	២.៣៩%	២.៩៥%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម ក្នុងឆ្នាំ២០២៣ មាន ២.៣៩% និងឆ្នាំ២០២២ មាន ២.៩៥% ប្រហាក់ប្រហែលគ្នាមានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើទ្រព្យសកម្មចំនួន ៣%។

❖ អនុបាតប្រាក់ចំណេញសុទ្ធ (Net Profit Margin Ratio)

$$\text{អនុបាតប្រាក់ចំណេញសុទ្ធ} = \frac{\text{ប្រាក់ចំណេញសុទ្ធ}}{\text{ប្រាក់ចំណូលសរុប}}$$

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ប្រាក់ចំណេញសុទ្ធ	១.១២១.១៧២	១.០៩៦.៥០៥
ចំណូលពីការប្រាក់	២.៨៩៩.០២០	២.៣៣៣.០១២
ចំណូលពីកម្រៃជើងសារ	៣៣១.៨៨៧	២៩២.៧០២
ចំណូលប្រតិបត្តិការផ្សេងៗ	៤៦.៨៧១	២៤.២២០
ប្រាក់ចំណូលសរុប	៣.២៧៧.៧៧៨	២.៦៤៩.៩៣៤
អនុបាតប្រាក់ចំណេញសុទ្ធ	៣៤.២០%	៤១.៣៧%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ២០២៣ មាន ៣៤.២០% និងក្នុងឆ្នាំ២០២២ មាន ៤១.៣៧% មានន័យថាចំណូលសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញសុទ្ធចំនួន ៣៤.២០% ក្នុងឆ្នាំ២០២៣ និង ចំនួន ៤១.៣៧%ក្នុងឆ្នាំ២០២២។

❖ អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី (Interest Income to Loans Ratio)

$$\text{អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី} = \frac{\text{ចំណូលការប្រាក់}}{\text{ប្រាក់កម្ចី}}$$

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ចំណូលពីការប្រាក់	២.៨៩៩.០២០	២.៣៣៣.០១២
ឥណទានផ្តល់ដល់អតិថិជន	៣១.៧៥០.០១៥	២៦.៥៤៩.៧០៩
អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី	៩.១៣%	៨.៧៨%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ២០២៣ មាន៩.១៣% និង ក្នុងឆ្នាំ២០២២ មាន ៨.៧៨% ប្រហាក់ប្រហែលគ្នាមានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើទ្រព្យសកម្មចំនួន ៩%។

- ❖ អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់ (Interest Income to Interest Expense Ratio)

$$\text{អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់} = \text{ចំណូលការប្រាក់} / \text{ចំណាយការប្រាក់}$$

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ចំណូលពីការប្រាក់	២.៨៩៩.០២០	២.៣៣៣.០១២
ចំណាយលើការប្រាក់	(៨១៧.១៧៦)	(៣៧៤.២៨៨)
អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់	៣៥៤.៧៦%	៦២៣.៣២%

យោងតាមតារាងខាងលើបង្ហាញឱ្យឃើញថា៖

អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់ក្នុងឆ្នាំ២០២៣ មាន ៣៥៤.៧៦% និងក្នុងឆ្នាំ២០២២ មាន ៦២៣.៣២% មានន័យថាក្នុងចំណាយលើការប្រាក់សរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកចំណូលពីការប្រាក់ចំនួន ៣៥៤.៧៦% ក្នុងឆ្នាំ២០២៣ និងចំនួន ៦២៣.៣២% ក្នុងឆ្នាំ២០២២។

គ. ការវិភាគអនុបាតលទ្ធផលក្នុងការប្រើប្រាស់ទ្រព្យសកម្ម

- ❖ អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប (Total Asset Turnover Ratio)

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប} = \text{ប្រាក់ចំណូលសរុប} / \text{ទ្រព្យសកម្មសរុប}$$

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ប្រាក់ចំណូលសរុប	៣.២៧៧.៧៧៨	២.៦៤៩.៩៣៤
ទ្រព្យសកម្មសរុប	៤៦.៩០៨.៩២៥	៣៧.១៨៣.៩៨៩
អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប	៦.៩៨%	៧.១៣%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតនៃការបង្វិលទ្រព្យសកម្មសរុបក្នុងឆ្នាំ២០២៣ មាន ៦.៩៨% និងក្នុងឆ្នាំ២០២២ មាន ៧.១៣% ប្រហាក់ប្រហែលគ្នាដែលមានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណូលសរុបចំនួន ៧%។

- ❖ អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត (Fixed Asset Turnover Ratio)

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត} = \text{ប្រាក់ចំណូលសរុប} / \text{ទ្រព្យសកម្មអចល័ត}$$

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ប្រាក់ចំណូលសរុប	៣.២៧៧.៧៧៨	២.៦៤៩.៩៣៤
ទ្រព្យសកម្មអចល័ត	៣៤៦.៧០២	២៧១.៩៩៩
អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត	៩៤៥.៤១%	៩៧៤.២៤%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័តក្នុងឆ្នាំ២០២៣ មាន ៩៤៥.៤១% និងឆ្នាំ២០២២ មាន ៩៧៤.២៤% មានន័យថាក្នុងទ្រព្យសកម្មអចល័តសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណូលសរុបចំនួន ៩៤៥.៤១% និង ចំនួន ៩៧៤.២៤%។

ឃ. ការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់បំណុល

❖ អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប (Debt to Total Assets Ratio)

អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប = បំណុលសរុប/ទ្រព្យសកម្មសរុប

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
បំណុលសរុប	៣៩.៦៤៣.៤៥៧	៣១.៧៨២.១១២
ទ្រព្យសកម្មសរុប	៤៦.៩០៨.៩២៥	៣៧.១៨៣.៩៨៩
អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប	៨៤.៥១%	៨៥.៤៧%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុបក្នុងឆ្នាំ២០២៣ មាន ៨៤.៥១% និងឆ្នាំ២០២២ មាន ៨៥.៤៧% មានន័យថាក្នុងទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពទូទាត់បំណុលសរុបចំនួន ៨៤.៥១% ក្នុងឆ្នាំ២០២៣ និង ចំនួន ៨៥.៤៧% ក្នុងឆ្នាំ២០២២។

❖ អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប (Loan to Total Deposits Ratio)

អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប = ឥណទានសរុប/ប្រាក់បញ្ញើសរុប

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ឥណទានផ្តល់ដល់អតិថិជន	៣១.៧៥០.០១៥	២៦.៥៤៩.៧០៩
ប្រាក់បញ្ញើរបស់អតិថិជន	៣៦.៨៧២.៤៥៦	២៩.៦៨៧.៤៩៦
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប	៨៦.១០%	៨៩.៤៣%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុបក្នុងឆ្នាំ២០២៣ មាន ៨៦.១០% និងឆ្នាំ២០២២ មាន ៨៩.៤៣% មានន័យថាបើធនាគារមានប្រាក់បញ្ញើសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពអាចរកឥណទានសរុបចំនួន ៨៦.១០% ក្នុងឆ្នាំ២០២៣ និង ចំនួន ៨៩.៤៣% ក្នុងឆ្នាំ២០២២។

❖ អនុបាតបញ្ញើធៀបនឹងទ្រព្យសកម្ម (Deposit to Total Assets Ratio)

$$\text{អនុបាតបញ្ញើធៀបនឹងទ្រព្យសកម្មសរុប} = \frac{\text{ប្រាក់បញ្ញើសរុប}}{\text{ទ្រព្យសកម្មសរុប}}$$

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
ប្រាក់បញ្ញើសរុប	៣៦.៨៧២.៤៥៦	២៩.៦៨៧.៤៩៦
ទ្រព្យសកម្មសរុប	៤៦.៩០៨.៩២៥	៣៧.១៨៣.៩៨៩
អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្ម	៧៨.៦០%	៧៩.៨៣%

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្មក្នុងឆ្នាំ២០២៣ មាន ៧៨.៦០% និងឆ្នាំ២០២២ មាន ៧៩.៨៣% មានន័យថាបើធនាគារមានទ្រព្យសកម្មសរុបចំនួន ១០០ដុល្លា ធនាគារនឹងមានលទ្ធភាពអាចរកប្រាក់បញ្ញើសរុបចំនួន ៧៨.៦០%ក្នុងឆ្នាំ២០២៣ និង ចំនួន ៧៩.៨៣% ក្នុងឆ្នាំ២០២២។ មានន័យថាធនាគារពិតជាមានសក្តានុពល និងមានភាពជឿជាក់ពីអតិថិជនក្នុងការយកប្រាក់បញ្ញើមកដាក់នៅធនាគារ។

❖ អនុបាតសំវិធានធនធៀបនឹងឥណទាន (Provision to Loan Ratio)

$$\text{អនុបាតសំវិធានធនធៀបនឹងឥណទាន} = \frac{\text{សំវិធានធនឥណទានបាត់បង់}}{\text{ឥណទានសរុប}}$$

ឈ្មោះគណនី	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
	លានរៀល	លានរៀល
សំវិធានធនឥណទានបាត់បង់	(៩៦.១៩៤)	(១១០.៣៤៥)
ឥណទានសរុប	៣១.៧៥០.០១៥	២៦.៥៤៩.៧០៩
អនុបាតសំវិធានធនធៀបនឹងឥណទាន	(០.៣០%)	(០.៤១%)

យោងតាមតារាងខាងលើ បង្ហាញឱ្យឃើញថា៖

អនុបាតសំវិធានធនធៀបនឹងឥណទានក្នុងឆ្នាំ២០២៣ មាន (០.៣០%)និងឆ្នាំ២០២២ មាន (០.៤១%) មានន័យថានៅក្នុងឆ្នាំ២០២៣ និង២០២២ មិនមានការប្រែប្រួលខ្លាំងនោះទេ ដែលធ្វើឱ្យធនាគារអាចស្វែងរកចំណូលពីឥណទានបាត់បង់បានតិចតួចប៉ុណ្ណោះ។

៣.៣ អត្ថប្រយោជន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអេស៊ី ចំកាត់

អត្ថប្រយោជន៍ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបង្ហាញក្នុងតារាងរបាយការណ៍តុល្យការ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ក្នុងឆ្នាំ២០២៣ ទទួលបានលទ្ធផលជាចំនួនប្រាក់ដុល្លាអាមេរិកនិងប្រាក់រៀលដូចខាងក្រោម៖

៣.៣.១ លទ្ធផលការវិភាគរបាយការណ៍តុល្យការ

ឈ្មោះគណនី	របាយការណ៍តុល្យការ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្ម		
សាច់ប្រាក់ក្នុងដៃ	៤៧៤.៨៥៧.៧៧៣	១.៩៣៩.៧៩៤
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.១៤៤.៦១០.១៨៧	៤.៦៧៥.៧៣៣
សមតុល្យនៅធនាគារជាតិនៃនានា	១.៤៧៦.៨២៤.៤២៨	៦.០៣២.៨២៨
ឥណទានផ្តល់ដល់អតិថិជន	៧.៧៧២.៣៤១.៥១៤	៣១.៧៥០.០១៥
មូលបត្រវិនិយោគ	៣៣៨.០១៥.៨០៥	១.៣៨០.៧៩៥
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨៤.៨៧១.៩២៩	៣៤៦.៧០២
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៦៤.៤៣២.៥៨៤	២៦៣.២០៧
ទ្រព្យសកម្មអរូបី	១៦.៥៥៥.១១២	៦៧.៦២៨
ទ្រព្យសកម្មផ្សេងៗ	១១០.៧០៣.៣៨៣	៤៥២.២២៣
ទ្រព្យសកម្មសរុប	១១.៤៨៣.២១២.៧១៥	៤៦.៩០៨.៩២៥
បំណុល		
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២០៦.៤០២.០០៩	៨៤៣.១៥៣
ប្រាក់បញ្ញើរបស់អតិថិជន	៩.០២៦.៣០៤.៧៦៩	៣៦.៨៧២.៤៥៦
ប្រាក់កម្ចី	១៤៦.៤១៦.៩៦៣	៥៩៨.១១៣
អនុបំណុល	៩៦.០៥៣.៣៧២	៣៩២.៣៧៨
បំណុលពន្ធលើប្រាក់ចំណេញ	៤៧.២១៧.១៦៤	១៩២.៨៨២
បំណុលកតិសន្យា	៦៩.០៥៣.៤៣៤	២៨២.០៨៣
បំណុលពន្ធពន្យារ	២១.៩៨៩.៦២០	៨៩.៨២៨
បំណុលផ្សេងៗ	៩១.២០២.៩៩០	៣៧២.៥៦៤
បំណុលសរុប	៩.៧០៤.៦៤០.៣២១	៣៩.៦៤៣.៤៥៧
មូលធន		
ដើមទុន	១.១០០.០០០.០០០	៤.៤៩៣.៥០០
ទុនបម្រុងតាមបទបញ្ញត្តិ	២២១.៦៥៧.២៩៨	៩០៥.៤៧០
ប្រាក់ចំណេញរក្សាទុក	៤៥៦.៩១៥.០៩៦	១.៨៤៧.៣៤៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៩.១៥១
មូលធនសរុប	១.៧៧៨.៥៧២.៣៩៤	៧.២៦៥.៤៦៨
សរុបបំណុល និង មូលធន	១១.៤៨៣.២១២.៧១៥	៤៦.៩០៨.៩២៥

៣.៣.២ លទ្ធផលការវិភាគរបាយការណ៍លទ្ធផល

របាយការណ៍លទ្ធផល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

ឈ្មោះគណនី	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់	៧០៥.៣៥៧.៦៩៥	២.៨៩៩.០២០
ចំណាយលើការប្រាក់	(១៩៨.៨២ ៦.៣២២)	(៨១៧.១៧៦)
ចំណូលពីការប្រាក់សុទ្ធ	៥០៦.៥៣១.៣៧៣	២.០៨១.៨៤៤
ចំណូលពីកម្រៃជើងសារ	៨០.៧៥១.០៩០	៣៣១.៨៨៧
ចំណាយលើកម្រៃជើងសារ	(៣៨.៤៩១.១៩១)	(១៥៨.១៩៩)
ចំណូលពីកម្រៃជើងសារសុទ្ធ	៤២.២៥៩.៨៩៩	១៧៣.៦៨៨
ចំណូលប្រតិបត្តិការផ្សេងៗ	១១.៤០៤.០៥១	៤៦.៨៧១
ចំណាយបុគ្គលិក	(១១១.៦១៩.៦៧៦)	(៤៥៨.៧៥៧)
ចំណាយរំលស់	(២៧.៣១២.៤៩២)	(១១២.២៥៤)
ចំណាយប្រតិបត្តិការ	(៥១.០៩០.៣៨ ៧)	(២០៩.៩៨១)
ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើ ទ្រព្យសកម្មហិរញ្ញវត្ថុ	(២៣.៤០៤.៧៩១)	(៩៦.១៩៤)
ប្រាក់ចំណេញមុនបង់ពន្ធ	៣៤៦.៧៦៧.៩៧៧	១.៤២៥.២១៧
ពន្ធលើប្រាក់ចំណូល	(៧០.២៨៦.៣០៩)	(២៨៨.៨៧៧)
ប្រាក់ចំណេញក្នុងគ្រា	២៧៦.៤៨១.៦៦៨	១.១៣៦.៣៤០
ចំណូលលម្អិតផ្សេងៗ	-	(១៥.១៦៨)
ចំណូលលម្អិតសរុបក្នុងគ្រា	២៧៦.៤៨១.៦៦៨	១.១២១.១៧២

៣.៣.៣ លទ្ធផលការវិនិច្ឆ័យការងារនៃប្រមូលមូលធន

របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

សម្រាប់ ការិយបរិច្ឆេទ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០២២	ដើមទុន	ទុនបម្រុង តាមបទ ប្បបញ្ញត្តិ	ប្រាក់ចំណេញ រក្សាទុក	លម្អៀងពីការ ប្តូររូបិយប័ណ្ណ	សរុប
	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល
ថ្ងៃទី០១ខែ មករា ឆ្នាំ ២០២២	២.១១៨.៤៨០	១៧៧.៧៨១	១.៩៧០.៩៣១	៩.៧៤៤	៤.២៧៦.៩៣៦
ប្រាក់ ចំណេញក្នុង គ្រា	-	-	១.០៧១.៩៣០	-	១.០៧១.៩៣០
លទ្ធផល លម្អិតផ្សេងៗ លម្អៀងពីការ ប្តូររូបិយប័ណ្ណ	-	-	-	២៤ .៥៧៥	២៤ .៥៧៥
	-	-	១.០៧១.៩៣០	២៤ .៥៧៥	១.០៩៦.៥០៥
បំប្លែងពីប្រាក់ ចំណេញ រក្សាទុក	៥៧២.១៨០	-	(៥៧២.១៨០)	-	-
ការផ្ទេរពី ប្រាក់ ចំណេញរក្សា ទុកទៅទុន បម្រុងតាម បទបញ្ញត្តិ	-	៣០២.៥២៣	(៣០២.៥២៣)	-	-
លម្អៀងពីការ ប្តូររូបិយប័ណ្ណ	២៦.៥៦០	១.៨៧៦	-	-	២៨.៤៣៦
ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២	២.៧១៧.២២០	៤៨២.១៨០	២.១៦៨.១៥៨	៣៤.៣១៩	៥.៤០១.៨៧៧

សម្រាប់ ការិយបរិច្ឆេទ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០២៣	ដើមទុន	ទុនបម្រុងតាម បទប្បបញ្ញត្តិ	ប្រាក់ចំណេញរក្សា ទុក	លម្អៀងពីការ ប្តូររូបិយប័ណ្ណ	សរុប
លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល	លានរៀល
ថ្ងៃទី០១ខែ មករា ឆ្នាំ ២០២៣	២.៧១៧.២២០	៤៨២ .១៨០	២.១៦៨.១៥៨	៣៤ .៣១៩	៥.៤០១.៨៧៧
ប្រាក់ ចំណេញក្នុង គ្រា	-	-	១.១៣៦.៣៤០	-	១.១៣៦.៣៤០
លទ្ធផល លម្អិតផ្សេងៗ លម្អៀងពីការ ប្តូររូបិយប័ណ្ណ	-	-	-	(១៥.១៦៨)	(១៥.១៦៨)
	-	-	១.១៣៦.៣៤០	(១៥.១៦៨)	១.១២១.១៧២
បំប្លែងពីប្រាក់ ចំណេញ រក្សាទុក	១.០២៧.៥០០	-	(១.០២៧.៥០០)	-	-
ការផ្ទេរពី ប្រាក់ ចំណេញរក្សា ទុកទៅទុន បម្រុងតាម បទបញ្ញត្តិ	-	៤២ ៩.៦៥១	(៤២ ៩.៦៥១)	-	-
លម្អៀងពីការ ប្តូររូបិយប័ណ្ណ	(៣២.១២០)	(៦.៣៦១)	-	-	(៣៨.៤៨១)
ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣	៤.៤៩៣.៥០០	៩០៥.៤៧០	១.៨៤៧.៣៤៧	១៩.១៥១	៧.២៦៥.៤៦៨

៣.៣.៤ លទ្ធផលការវិភាគរបាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

ដំណាច់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣		
	ដុល្លារអាមេរិក	លានរៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		
ប្រាក់ចំណេញមុនបង់ពន្ធ	៣៤៦.៧៦៧.៩៧៧	១.៤២៥.២១៧
និយ័តភាព ៖		
ចំណាយរំលស់	២៧.៣១២.៤៩២	១១២.២៥៤
ការខាតបង់សុទ្ធនៃឱនភាពតម្លៃ លើទ្រព្យសកម្មហិរញ្ញវត្ថុ	២៣.៤០៤.៧៩១	៩៦.១៩៤
(ចំណេញ)/ខាត ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(១២.១៨០)	(៥០)
ចំណេញពីការកែប្រែកតិសន្យា	(១.០៤៨)	(៤)
ចំណូលពីការប្រាក់សុទ្ធ	(៥០៦.៥៣១.៣៧៣)	(២.០៨១.៨៤៤)
	(១០៩.០៥៩.៣៧១)	(៤៤៨.២៣៣)
បម្រែបម្រួល៖		
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៤ ០.៣៨៣ .៨៥២	៩៨៧.៩៧៨
សមតុល្យនៅធនាគារនានា	(៣៣៦.១១០.០០៨)	(១.៣៨ ១.៤១២)
ឥណទានផ្តល់ដល់អតិថិជន	(១.៣២៧.៦៣៨.១៨៦)	(៥.៤៥៦.៥៩៣)
ទ្រព្យសកម្មផ្សេងៗ	(៣២.៩២១.៦៨៩)	(១៣៥.៣០៨)
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦៣.៦៧៤.៣៩៩	២៦១.៧០២
ប្រាក់បញ្ញើរបស់អតិថិជន	១.៧៦៩.១១៧.៩៦០	៧.២៧១.០៧៥
បំណុលផ្សេងៗ	២៩.០៤៨.០៣៤	១១៩.៣៨ ៧
សាច់ប្រាក់សុទ្ធបានពី/(ប្រើប្រាស់ក្នុង) ប្រតិបត្តិការ	២៩៦.៤៩៥.០២១	១.២១៨.៥៩៦
ការប្រាក់បានទទួល	៦៧៤.៧២៨.៨៤ ៧	២.៧៧៣.១៣៦
ការប្រាក់បានបង់	(១៤៩.១៣១.៣២៤)	(៦១២.៩៣០)
ពន្ធលើប្រាក់ចំណេញបានបង់	(៥៥.៤៩៨.៥៨៨)	(២២៨.០៩៩)
សាច់ប្រាក់សុទ្ធបានពី/(ប្រើប្រាស់ក្នុង) សកម្មភាពប្រតិបត្តិការ	៧៦៦.៥៩៣.៩៥៦	៣.១៥០.៧០៣

រំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ៖		
ការទិញមូលបត្រវិនិយោគ	(៦៣៨.៣១០.៩២៩)	(២.៦២៣.៤៥៨)
សាច់ប្រាក់បានមកពីការលក់មូលបត្រវិនិយោគ	៣៣៨.៨៩២.៥០៥	១.៣៩២.៨៤៨
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៣២.១០៥.៨៣៩)	(១៣១.៩៥៥)
ការទិញទ្រព្យសកម្មអរូបិយ	(៣.២២ ៦.១០០)	(១៣.២៥៩)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	១២.១៨០	៥០
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(៣៣៤.៧៣៨.១៨៣)	(១.៣៧៥.៧៧៤)
រំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន៖		
ការបោះផ្សាយដើមទុនបន្ថែម	១៩០.០០០.០០០	៧៨០.៩០០
ការបោះផ្សាយមូលបត្របំណុល	-	-
សាច់ប្រាក់បានពីប្រាក់កម្ចី	៤០៤.៥០៣.២៣ ៦	១.៦៦២.៥០៨
ការទូទាត់សងប្រាក់កម្ចី	(៣២៦.៥៧៦.០៤២)	(១.៣៤២.២២៨)
ការទូទាត់សងអនុបំណុល	(២៥.០០០.០០០)	(១០២.៧៥០)
ការទូទាត់សងប្រាក់ដើមភតិសន្យា	(១២.៧១៣.៩៥៧)	(៥២.២៥៤)
សាច់ប្រាក់សុទ្ធបានពី/(ប្រើប្រាស់ក្នុង) សកម្មភាពហិរញ្ញប្បទាន	២៣០.២១៣.២៣៧	៩៤៦.១៧៦
ការកើនឡើង/(ថយចុះ) សុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល	៦៦២.០៦៩.០១០	២.៧២១.១០៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ	៦៧៣.០៦៥.៥៣៣	២.៧៧១.០១០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣៨ .០៩០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងគ្រា	១.៣៣៥.១៣៤.៥៤៣	៥.៤៥៤.០២៥

ជំពូកទី៤
ការវិភាគលើចំណុចខ្លាំង និង ចំណុចខ្សោយ

ជំពូកទី ៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង

យោងតាមការសិក្សាស្រាវជ្រាវ និងការវិភាគរបាយការណ៍ហិរញ្ញវត្ថុទៅលើប្រធានបទ “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់” រួចមកនាងខ្ញុំបានធ្វើការវិភាគរកឃើញនូវចំណុចខ្លាំងដូចខាងក្រោម៖

- មានសាខាច្រើនសម្រាប់បំពេញរាល់តម្រូវការរបស់អតិថិជន។
- មានកម្មវិធីឌីជីថល ABA Mobile សម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជន។
- មានការគ្រប់គ្រងសាច់ប្រាក់ក្នុងដៃសម្រាប់បង្វិលជូនអតិថិជននៅពេលដែលអតិថិជនត្រូវការ។
- មានការជឿទុកចិត្តពីអតិថិជន លើធនាគារតាមរយៈរបាយការណ៍ហិរញ្ញវត្ថុ។
- របាយការណ៍ហិរញ្ញវត្ថុរៀបចំសមស្របតាមស្តង់ដារគណនេយ្យ។
- មានសវនកម្មអនុម័តនូវរបាយការណ៍ហិរញ្ញវត្ថុសមស្របនានា ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និង ប្រុងប្រយ័ត្ន ។
- មានតម្លាភាពក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ ហើយពង្រីកគណនេយ្យភាពនៃការគ្រប់គ្រង មូលនិធិទ្រព្យសម្បត្តិរបស់ធនាគារ ផ្តល់សុវត្ថិភាពនិងតុល្យភាពដល់ប្រតិបត្តិការហិរញ្ញវត្ថុ។

៤.២ ការវិភាគលើចំណុចខ្សោយ

ទន្ទឹមនឹងការរកឃើញនូវចំណុចខ្លាំងក្នុងរបាយការណ៍ក៏មានចំណុចមួយចំនួន លើការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ យើងក៏បានរកឃើញនូវចំណុចខ្សោយមួយចំនួនផងដែរមានដូចជា ៖

- កម្មវិធីឌីជីថល ABA Mobile របស់ធនាគារមានភាពលំបាកដល់អតិថិជនដែលអតិថិជនមានចំណេះនូវមានកំរិតមិនទាន់យល់ដឹងអំពីកម្មវិធីឌីជីថល ABA Mobile ដែលទាក់ទងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានល្អនៅឡើយទេ។
- ការគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់ប្រើប្រាស់ ក្នុងការស្វែងរកប្រាក់ចំណូលមិនទាន់បានល្អ។
- ប្រសិទ្ធភាពក្នុងការផ្តល់ឥណទានទៅឱ្យអតិថិជនមានកំរិត ធ្វើឱ្យសាច់ប្រាក់ក្នុងដៃសល់ច្រើនដែលបណ្តាលឱ្យមានប្រាក់ចំណូលពីការប្រាក់មានកំរិតទាប។

ជំពូកទី៥
សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និង វិភាគលើរបាយការណ៍ហិរញ្ញវត្ថុព្រមទាំងអង្កេតទៅលើ សកម្មភាពអាជីវកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ និងជាពិសេសទៅលើការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ បាន បង្ហាញឱ្យឃើញថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ពិតជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា ដែលបាន ផ្តល់នូវទំនុកចិត្តខ្ពស់ជូនអតិថិជនដោយការបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ និង មានសេវាកម្ម ល្អសម្រាប់បំពេញរាល់សេចក្តីត្រូវការរបស់អតិថិជន។

តាមការវិភាគទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ បានស្តែងឱ្យឃើញអាច សន្និដ្ឋានបានថាចំណុចខ្លាំងរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ មួយចំនួនដែលធ្វើឱ្យធនាគាររីកចម្រើន និង មានការទទួលស្គាល់ពីអតិថិជន អាជ្ញាធរមូលដ្ឋាន រដ្ឋាភិបាល នឹងពីសំណាក់អ្នកវិនិយោគទុនទាំងក្នុង ប្រទេស និងក្រៅប្រទេសដោយអ្នកទាំងនោះអាចមើលឃើញថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ មានសក្តានុពល ពាសពេញពិភពលោក។ ចំពោះការបម្រើសេវាកម្មវិញគឺប្រកបដោយទេពកោសល្យ ក្រមសីលធម៌ និងវិជ្ជាជីវៈ ខ្ពស់ចំពោះអតិថិជន។

សរុបសេចក្តីមកយើងឃើញថា ការធ្វើការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ មានសារៈសំខាន់ណាស់ក្នុងការយល់ដឹងឱ្យកាន់តែច្បាស់អំពីផលិតផល និងការផ្តល់សេវាកម្មនានា ហើយបានផ្តល់ទៅឱ្យអតិថិជន និងការយល់ដឹងបន្ថែមលើរបាយការណ៍ហិរញ្ញវត្ថុផងដែរ។

៥.២ ការផ្តល់អនុសាសន៍

បន្ទាប់ពីបានបញ្ចប់ការស្រាវជ្រាវ និងការវិភាគរបាយការណ៍ហិរញ្ញវត្ថុធនាគារ វឌ្ឍនៈអាស៊ី ចំកាត់រួច មក បានបង្ហាញឃើញថាធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ជាធនាគារមួយដែលបានចូលរួមចំណែក ក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ក៏មាននៅចំណុចខ្វះខាតមួយ ចំនួនផងដែរ។ ដូចនេះ នាងខ្ញុំសូមផ្តល់ជាអនុសាសន៍ទៅលើចំណុចខ្វះខាតមួយចំនួនមានដូចខាងក្រោម៖


- ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ធនាគារត្រូវផ្តល់ការណែនាំដល់អតិថិជនបន្ថែមរាល់ បញ្ហាទាក់ទងនឹងការប្រើប្រាស់កម្មវិធីឌីជីថល ABA Mobile ដែលទាក់ទងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។
- ធនាគារគួរតែប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួនឱ្យអស់ប្រសិទ្ធភាព ដើម្បីជំរុញឱ្យការប្រើប្រាស់សម ស្របទៅតាមគោលដៅរបស់ធនាគារ ដើម្បីក្លាយជាធនាគារសំដាប់លេខ១ប្រចាំប្រទេស។
- មានវិធានការ និងយុទ្ធសាស្ត្រសម្រាប់ដោះស្រាយនូវបញ្ហាឥណទានអាក្រក់ ដើម្បីកុំឱ្យជះឥទ្ធិពល ដល់ប្រតិបត្តិការ និងប្រាក់ចំណេញទៅថ្ងៃអនាគត។

ឯកសារយោង

ឯកសារយោង

1. <http://kh.cnv.org.kh/?p=17491> ឧបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិ ឆ្នាំ១៩៨
2. <https://www.elibrary-rule.com> (Thesis2019 page6)
3. [https://www.deskera.com/\(in 2008\)](https://www.deskera.com/(in 2008))
4. https://en.wikipedia.org/wiki/Financial_statement Retrieved 1 April 2023
5. [https://khemsaritheeducation.wordpress.com/\(May,2018\)](https://khemsaritheeducation.wordpress.com/(May,2018))
6. Master of Auditing Part II: Audit Procedures (April 07,2023)
7. <https://www.ababank.com/km/about-us/annual-reports/> គេហទំព័រផ្លូវការរបស់ធនាគារ វឌ្ឍនៈ
អាស៊ី ចំកាត់
8. សៀវភៅរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី19

ឧបសម្ព័ន្ធ



Master of Auditing

Part II

Audit Procedures

Chapter IV

Unit 1	: Business Acknowledge of an Entity	page (001-005)
Unit 2	: The Definition of Internal Control System	page (006-011)
Unit 3	: The Acknowledge of Internal Control System	page (012-021)
Unit 4	: Test of Control	page (022-026)
Unit 5	: The Accounting Systems	page (027-031)
Unit 6	: Understanding the Accounting Systems	page (032-038)
Unit 7	: Test of Control on Accounting Documents	page (039-045)

Chapter V

Unit 1	: Test of Transaction on Accounting Records	page (046-049)
Unit 2	: Test of Balance	page (050-054)
Unit 3	: Analytical Procedures	page (055-057)

Accounting Policies	page (058-090)
---------------------	----------------

Lecturer: *A group of professors of Vanda Institute of Accounting*

Date: *April 07, 2023*

Address: N°216-218, Mao Tse Toung Blvd, Sangkat Tonle Sap, Khan Chamkarmon, Phnom Penh.
Tel: 023 213 563, H/P: 012 778 644, Fax: 023 213 562 E-Mail: vanda@camnet.com.kh, website: www.vanda.edu.kh

➤ ពានរង្វាន់ប្រចាំឆ្នាំ ២០២៤

ABA [®]	សេវាបុគ្គល ▾	អាជីវកម្ម ▾	ABA Mobile ▾	ស្វ័យសេវា ▾	ជំនួយ
------------------	--------------	-------------	--------------	-------------	-------



2024

ធនាគារ ABA ទទួលបានពាន ធនាគារឌីជីថលឆ្នើមបំផុត នៅកម្ពុជា ឆ្នាំ2024 ពីរង្វាន់ជាប់គ្នាដែលបង្ហាញពីលទ្ធផលល្អប្រសើរនៅក្នុងវិស័យធនាគារ។ បន្ថែមពីលើនេះ ផ្នែកហ្វូម ABA Business ក៏ទទួលបានការទទួលស្គាល់ជាលើកដំបូង ជាមួយពាន ធនាគារឌីជីថលឆ្នើមបំផុត នៅកម្ពុជាឆ្នាំ 2024។ ពានរង្វាន់ទាំងពីរនេះ គូសបញ្ជាក់ពីភាពនាំមុខរបស់ ABA សម្រាប់វឌ្ឍនភាពឌីជីថល និងការប្តេជ្ញាចិត្តចំពោះសេវាធនាគារនានា។



2024

កិត្តិយស “ធនាគារបម្រើសេវារូបវន្តបុគ្គលឆ្នើមនៅកម្ពុជា” បួនឆ្នាំជាប់គ្នាពីទស្សនាវដ្តីហិរញ្ញវត្ថុ Asian Banking and Finance ។ ការទទួលស្គាល់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព និងសមិទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយឆ្នាំនេះ ដែលកំណត់ដោយកំណើនឥតឈប់ឈរ និងវឌ្ឍនភាពឌីជីថលប្រកបដោយភាពច្នៃប្រឌិត។ ការយកចិត្តទុកដាក់របស់ធនាគារក្នុងការណែនាំនូវផលិតផល និងសេវាហិរញ្ញវត្ថុ ទំនើបជូនអតិថិជន ទទួលបានការកោតសរសើរពីសំណាក់គណៈវិនិច្ឆ័យរបស់ Asian Banking and Finance។



2024

ពានរង្វាន់ “ធនាគារឆ្នើមបំផុតនៅកម្ពុជា” ដប់លើកជាប់គ្នាពីទស្សនាវដ្តី Global Finance។ ធនាគារ ABA ត្រូវបានទស្សនាវដ្តីនេះទទួលស្គាល់ ចំពោះលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារកម្ពុជា ដោយបន្តបំពេញរាល់តម្រូវការអតិថិជនរបស់ខ្លួន។ គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី Global Finance បានសាទរ ABA ចំពោះលទ្ធផលដ៏ប្រសើរបំផុត ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ព្រមទាំងបានកត់សម្គាល់លើវឌ្ឍនភាពថ្មីៗជាច្រើន។

➤ ពានរង្វាន់ប្រចាំឆ្នាំ ២០២៣

ABA	សេវាបុគ្គល	អាជីវកម្ម	ABA Mobile	ស្វ័យសេវា	ជំនួយ
		យោងតាមទស្សនាវដ្តីហិរញ្ញវត្ថុ The Banker ធនាគារឆ្នើមប្រចាំឆ្នាំ 2023 របស់ប្រទេសកម្ពុជា គឺធនាគារ ABA! ABA ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពពេញលេញនៃសេវាធនាគាររបស់ខ្លួន និងយុទ្ធសាស្ត្ររបស់ធនាគារដែលផ្តោតលើបច្ចេកវិទ្យាទំនើប និងផលិតផល/សេវាកម្មឌីជីថល។ ធនាគារ ABA បានបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈរក្នុងការបង្កើនសមត្ថភាពសេវាធនាគារ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាស្ថាប័ននាំមុខគេនៅក្នុងវិស័យធនាគារ។			
		ធនាគារឌីជីថលឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ 2023 ពី ទស្សនាវដ្តី International Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុ និងពាណិជ្ជកម្មលំដាប់កំពូល ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាបន្តបន្ទាប់ចំពោះនវានុវត្តន៍ មុខងារដែលកំណត់ដំណោះស្រាយរបស់ខ្លួន ផ្ទៃអន្តរកម្មងាយស្រួលប្រើ និងទំនាក់ទំនងអតិថិជនដ៏រឹងមាំនៅក្នុងប្រតិបត្តិការធនាគារឌីជីថលរបស់ខ្លួន។ គុណសម្បត្តិទាំងអស់នេះ បានធ្វើឲ្យ ABA ក្លាយជាធនាគារផ្តល់សេវាឌីជីថលគ្មានគូប្រៀប និងជាអេហ្វេស៊ីវត្ថុដ៏ងាយស្រួលប្រើបំផុត។			
		ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ 2023 ពីទស្សនាវដ្តីហិរញ្ញវត្ថុ Asiamoney ដែលជាទស្សនាវដ្តីថ្នាក់តំបន់ របស់ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Euromoney។ ការទទួលស្គាល់ជាបន្តបន្ទាប់ពី Asiamoney នេះ បានបង្ហាញពីឧត្តមភាពរបស់ធនាគារ ក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។ ABA ទទួលបានការកោតសរសើរ ចំពោះវត្តមានដ៏លេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា, ការចូលរួមចំណែកដ៏សំខាន់ នៃការរីកចម្រើនផ្នែកពាណិជ្ជកម្ម អេកូឡូស៊ីក្រូនិកក្នុងស្រុក, និងការប្តេជ្ញាចិត្តបំពេញតម្រូវការជ័សម្បូរបែបរបស់អតិថិជនខ្លួនផងដែរ។			
		កិត្តិនាម “ធនាគារបម្រើសេវាបុគ្គលឆ្នើមនៅកម្ពុជា” បីឆ្នាំជាប់គ្នាពី ទស្សនាវដ្តីហិរញ្ញវត្ថុ Asian Banking and Finance។ ការរីកចម្រើនឥតឈប់ឈរជាមួយនឹងកិច្ចខិតខំរបស់ខ្លួនចំពោះនវានុវត្តន៍បានធ្វើឲ្យ ABA កាន់តែមានជំហរយ៉ាងរឹងមាំក្នុងការបន្តជាគ្រឹះស្ថានឈានមុខគេក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។ គណៈវិនិច្ឆ័យរបស់ Asian Banking and Finance ក៏បានទទួលស្គាល់ផងដែរនូវការប្តេជ្ញារបស់ ABA ក្នុងការបន្តបង្កើតផលិតផលនិងសេវាកម្មធនាគារថ្មីៗរបស់ខ្លួនក្នុងអំឡុងពេលមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចសកល។			
		ពានរង្វាន់ដ៏មានកិត្យានុភាពជា “ធនាគារឆ្នើមបំផុតនៅកម្ពុជា” ដប់ឆ្នាំជាប់គ្នាពីទស្សនាវដ្តី Euromoney ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីមួយរបស់ពិភពលោក។ ពានរង្វាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់ធនាគារ ABA និងការយកចិត្តទុកដាក់របស់ធនាគារ ផ្តោតលើឧត្តមភាព និងការពេញចិត្តរបស់អតិថិជន។ Euromoney បានសាទរ ABA ចំពោះដំណោះស្រាយសេវាធនាគារ ប្រកបដោយនវានុវត្តន៍ យុទ្ធសាស្ត្រដ៏រឹងមាំក្នុងការពង្រីកសក្តានុពល និងការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់របស់ ABA នៅក្នុងទីផ្សារកម្ពុជា។			
		ពានរង្វាន់ “ធនាគារឆ្នើមបំផុតនៅកម្ពុជា” ប្រាំបួនលើកជាប់គ្នាពីទស្សនាវដ្តី Global Finance។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ជូន ABA ចំពោះលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារ និងការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់របស់ ABA ក្នុងការបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី Global Finance បានសាទរ ABA ចំពោះលទ្ធផលដ៏ប្រសើរបំផុត ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ព្រមទាំងបានកត់សម្គាល់លើវឌ្ឍនភាពថ្មីៗជាច្រើន។			

- ការដកស្រង់ឯកសារពីរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ធនាគារ វៀននាម អេស៊ី ចំកាត់

ABA

សេវាបុគ្គល

អាជីវកម្ម

របាយការណ៍ប្រចាំឆ្នាំ

ផ្នែកនេះ មានផ្តល់ជូនលោកអ្នកនូវរបាយការណ៍ប្រចាំឆ្នាំ

របាយការណ៍ប្រចាំឆ្នាំ 2023

(PDF, 5.8 MB)

របាយការណ៍ប្រចាំឆ្នាំ 2022

(PDF, 4.0 MB)

ABA BANK
NATIONAL BANK OF CAMBODIA GROUP

[illegible]

មាតិកា		
១	សាររបស់នាយកប្រតិបត្តិ	៤
២	អំពីធនាគារ ABA	៨
	អំពីយើងខ្ញុំ	១០
	ចតុវិស័យ បេសកកម្ម គុណតម្លៃ	១១
	ការគូសបញ្ជាក់អំពីស្ថានភាពប៉ារ៉ាញែត	១២
	លទ្ធផលបញ្ជីត្រូវ	១៣
	ធនាគារអន្តរកាល	១៤
	បណ្តាញសាខា	១៥
៣	អភិបាលកិច្ចសាធិកម្ម	១៦
	ភាគហ៊ុនិក	១៧
	មហាសន្និបាតប្រចាំឆ្នាំរបស់ភាគហ៊ុនិក	១៧
	រចនាសម្ព័ន្ធអភិបាលកិច្ចសាធិកម្ម	១៨
	ក្រុមប្រឹក្សាភិបាល	២០
	កិច្ចប្រជុំក្រុមប្រឹក្សាភិបាល	២២
៤	វិភាគនាសម្ព័ន្ធរបស់សាធិកម្ម	២៣
៥	របាយការណ៍បញ្ញត្តិដែលបានធ្វើសវនកម្ម	៣០

អំពីយើង

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនមានមុខងារ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ក្នុងនាមជាធនាគារ វិន័យៈ អាស៊ី បំប៉ន។ ផ្នែកកាត់ការអភិវឌ្ឍ និងកំណើន ២៨ ឆ្នាំកន្លងមកនេះ ធនាគារ ABA បានពង្រឹងឈ្មោះរបស់ខ្លួនយ៉ាងរឹងមាំ ក្នុងទីផ្សារ និងបានក្លាយជាធនាគារពាណិជ្ជកម្មដ៏បំផុតនៅក្នុងប្រទេស។

ជាមួយបណ្តាញសាខាចំនួន ៩៨ ម៉ាស៊ីនស៊ុយសាវជាង ១៧០០ នៅទូទាំងប្រទេស សេវាធនាគារអនុវត្ត និងកម្មវិធីធនាគារ តាមទូរស័ព្ទដំបូង បានធ្វើឱ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម អាជីវកម្មធាតុតូច និងប្រវត្តិបុគ្គល ជាមួយសេវាហិរញ្ញវត្ថុ និងដំណោះស្រាយសេវាធនាគារឌីជីថលដ៏ទំនើបសម្រាប់ប្រជាជន។

ធនាគារ ABA មានក្រុមការងារវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព និងសមភាពកម្មវិធីប្រសើរ ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងការវិនិយោគ និងបន្តពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរបស់យើង។ គណៈគ្រប់គ្រងអន្តរជាតិ នាំយកនូវឯកទេសដ៏មានតម្លៃ ធ្វើឱ្យធនាគារ ABA អាចអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពអន្តរជាតិ។

STANDARD & POOR'S

ធនាគារ ABA ទទួលបានបំណាច់ថ្នាក់លទ្ធភាពសងកម្រិត "B+" ជាមួយអនាគត "ស្ថិរភាព" ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor's (S&P) Global Ratings។ បំណាច់ថ្នាក់នេះ ត្រូវបានបញ្ជាក់ជាផ្លូវការនៅលើស៊ីហ្វ ឆ្នាំ២០២៣។

កិច្ចខិតខំប្រឹងប្រែងរបស់ ABA ក្នុងការនាំយកផលិតផល និងសេវាកម្មល្អបំផុតជូនដល់អតិថិជន ត្រូវបានទស្សនាឱ្យហ្មឺញវត្ត ល្បីៗរបស់ពិភពលោកទទួលស្គាល់៖

- នៅឆ្នាំ២០១៨, ២០១៦, ២០១៥, ២០១៤, ២០១៣, ២០១២ ទស្សនាវដ្តី *The Banker* បានប្រសិទ្ធិនាមធនាគារ ABA ជា "ធនាគារឆ្នើមប្រចាំឆ្នាំរបស់កម្ពុជា"។
- ទស្សនាវដ្តី *Euromoney* បានប្រគល់ពានរង្វាន់ដ៏ជូនធនាគារ ABA ជា "ធនាគារដ៏ឆ្នើមនៅកម្ពុជា" ជាប់ៗគ្នាពីឆ្នាំ២០១៤ - ២០២៣ ។
- ទស្សនាវដ្តី *Global Finance* ប្រសិទ្ធិនាមធនាគារ ABA ជា "ធនាគារឆ្នើមបំផុតនៅកម្ពុជា" ប្រចាំឆ្នាំ២០១៨ - ២០២៣។



ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ

ចក្ខុវិស័យរបស់យើង

ចក្ខុវិស័យរបស់ធនាគារ គឺដើម្បីក្លាយជាធនាគារលំដាប់លំដោយប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារឆ្នាំទី១០០ ឆ្នាំនេះ។ យើងស្រឡាញ់ប្រជាជន ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។ យើងមានបំណងក្លាយជាធនាគារមួយដែលប្រជាជនកម្ពុជារៀបចំកិច្ចការបំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្មរបស់ពួកគេផងដែរ។

បេសកកម្មរបស់យើង

បេសកកម្មរបស់យើង គឺដើម្បីជួយដល់ប្រទេសកម្ពុជា ពួកវាទូទាំង និងប្រជាជនកម្ពុជានៅក្នុងការកសាងអនាគតកាន់តែទូលំទូលាយ និងគ្រប់គ្រង តាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុតសម្រាប់គ្រប់គ្នា។ យើងចាត់ទុកខ្លួនយើងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជា ក៏ដូចជាអាជីវកម្មឯកជន និងក្នុងផ្ទះផងដែរ។ យើងនៅទីនេះដើម្បីផ្តល់សេវាកម្មធុនប្រទេសកម្ពុជា។

គុណតម្លៃរបស់យើង

គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់ពួកវាទូទាំង។ យើងជឿជាក់លើសារៈសំខាន់នៃ៖

សុចរិតភាព និងសេចក្តីគោរព

នៅធនាគារ ABA យើងចាត់ទុកបំណុលនេះ ជាការទទួលខុសត្រូវខ្ពស់របស់យើង ក្នុងការបម្រើសេវាធុនលំដាប់អតិថិជនប្រកបដោយភាពសុចរិត និងសេចក្តីគោរព។

និរន្តរភាព និងកំណើន

នៅធនាគារ ABA យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារយើង និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសកម្ពុជាផងដែរ។ យើងស្ថាបនាឱ្យមានប្រជាប្រិយភាពជាមួយអតិថិជនដូចជា បំពោះបុគ្គលិកយើងក៏ដូចជាអតិថិជន។ នេះគឺជាវិធីសាស្ត្រមួយដែលអាចឱ្យយើងធនាគារទូទៅកាន់តែប្រកបដោយនិរន្តរភាពរបស់ធនាគារ។

ក្រមសីលធម៌ និងសុវត្ថិភាព

នៅធនាគារ ABA យើងអនុវត្តស្តង់ដារក្រមសីលធម៌ និងសុវត្ថិភាពខ្ពស់ជាងគ្នា និងគ្រប់សកម្មភាពការងារដែលយើងធ្វើ ទាំងនៅក្នុង និងក្រៅធនាគារ។ គោលការណ៍ទាំងនេះហើយ ដែលជាមូលដ្ឋានសម្រាប់កាត់ទំនាក់ទំនងប្រចាំថ្ងៃ ពោលគឺជាមួយអតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន ក៏ដូចជាជាមួយបុគ្គលិករបស់យើងផងដែរ។

ទំនុកចិត្ត និងភាពជាដៃគូ

នៅធនាគារ ABA យើងនៅទីនេះដើម្បីជួយសម្រួល និងជំនួយការ។ យើងចាត់ទុកខ្លួនយើងជាដៃគូអាចពឹងពាក់បានដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត និងជំនុំផ្អែកសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។

វិភាគទាន

នៅធនាគារ ABA យើងមានបំណងចូលរួមចំណែកឱ្យមានសម្រាប់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទីដែលផ្តល់សារប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើងក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសទាំងមូលផងដែរ។

គុណភាពនៃសេវាកម្ម

នៅធនាគារ ABA យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះការតម្រូវការសេវាធនាគារទាំងអស់។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនទាំងអស់របស់យើង មិនថាពួកគេជាម្ចាស់គណនីផ្ទាល់ខ្លួន ឬម្ចាស់គណនីអាជីវកម្មក៏ដោយ។



ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្មជាង ៣២៤ ប៊ីលានដុល្លារអាមេរិក គឺត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងមានបណ្តាញធនាគារអន្តរកាត្រីទូលំទូលាយនៅទូទាំងពិភពលោក។


ក្នុងនាមជាភាគហ៊ុនិកមួយរបស់ធនាគារ ABA តាំងពីឆ្នាំ ២០១៤ មក ធនាគារជាតិកាណាដាបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកខាងជើងទីមួយ ដែលឈានជើងចូលវិស័យធនាគារនៅកម្ពុជា។

ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដា បានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេសជាមួយនឹងអតិថិជនក្នុងដៃ ២,៨ លាននាក់។ ធនាគារនេះ ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ជាងគេលំដាប់ទី ៦ ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកម្រិត ជាទីដែលខ្លួនក្លាយជាជម្រើសសម្រាប់បណ្តាសហគ្រាសធុនតូច និងមធ្យមនានា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ វិបសាយ www.nbc.ca។

ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ

ឆ្នាំសារពើពន្ធគិតត្រឹមថ្ងៃទី៣១ ខែធ្នូ (ធ្វើសវនកម្មប្រចាំឆ្នាំលើកលែងតែមានទូទៅ)	២០២៣	២០២២
តារាងតុល្យការ (គិតជាលានដុល្លារអាមេរិក)		
ប្រាក់បញ្ញើសរុប	៩.២៣២,៧១	៧.៣៥៣,៦២
ឥណទានដុលសរុប	៧.៨៦៦,៣៥	៦.៥២១,៩៧
មូលធន	១.៧៧៨,៨៧	១.៣១២,០៩
ទ្រព្យសកម្មសរុប	១១.៤៨៧,៩៣	៩.០៣៧,៦៨
គណនីលទ្ធផល (គិតជាលានដុល្លារអាមេរិក)		
ចំណូលការប្រាក់សុទ្ធ	៥០៦,៥៣	៤៧៩,២៦
ចំណូលកម្រៃ និងជើងសារសុទ្ធ និងចំណូលផ្សេងៗ	៥៣,៦៦	៤៩,៨៨
ចំណេញសុទ្ធ	២៧៦,៤៨	២៦២,២៤
សូចនាករសមិទ្ធកម្មគន្លឹះ (%)		
ROAE	១៧,៨២	២២,១៨
ROAA	២,៦៧	៣,១០
ថ្លៃជើង/ចំណូល	៣៣,៩២	៣០,៩៦
អនុបាតសន្ទនីយភាព	១៣៣,០៥	១២៧,៧៩
អនុបាតបញ្ញើឥណទាន	៨៥,៥៨	៨៨,៨៥
អនុបាតសាធនភាព	១៩,៧០	១៩,០១
ព័ត៌មានទូទៅ		
សាខាបើកដំណើរការ	៩៥	៨៥
បុគ្គលិក	៩.៥៤០	៧.៧៧៨
ម៉ាស៊ីនស្វ័យសេវា	១.៥៩៩	១.១៩៤
ម៉ាស៊ីនទូទាត់	៩.៣៩៣	៥.៨៥៨
ចំនួនគណនី	៤.៣៣២.០៨៥	៣.១៦៧.៩៧៨
អ្នកខ្ចីប្រាក់	១២១.៨៤៥	១០៣.២០៣

លទ្ធផលហិរញ្ញវត្ថុ



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៤៧៤.៨៨៧.៧៧៣	១.៩៣៩.៧៩៤	៤៦១.៨៧៤.០៦៩	១.៩០១.៥៣៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	១.១៤៤.៦១០.១៨៧	៤.៦៧៥.៧៣៣	១.៣៨៤.២១៣.០៤៧	៥.៦៩៤.៨០៥
សមតុល្យនៅធនាគារនានា	៦	១.៤៧៦.៨២៤.៨២៨	៦.០៣២.៨២៨	៤៨៣.០៧០.៤៧៣	១.៩៨៤.៨០១
ឥណទានផ្តល់ដល់អតិថិជន	៧	៧.៧៧២.៣៤១.៥១៤	៣១.៧៥០.០១៥	៦.៤៤៤.៧៩៩.៧៩៧	២៦.៥៤៩.៧០៩
មូលបត្រវិនិយោគ	៨	៣៣៨.០១៥.៨០៥	១.៣៨០.៧៩៥	៣៤.៩៤២.៧៨៧	១៤៣.៨៥៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៨៤.៨៧១.៩២៩	៣៤៦.៧០២	៦៦.០៦៧.៣៨៧	២៧១.៩៩៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១០	៦៤.៤៣២.៥៨៤	២៦៣.២០៧	៥៧.០៦៤.៣០៥	២៣៤.៩៣៤
ទ្រព្យសកម្មអរូបី	១១	១៦.៥៥៥.១១២	៦៧.៦២៨	១៦.២៩៦.៤៣៩	៦៧.០៩២
ទ្រព្យសកម្មផ្សេងៗ	១២	១១០.៧០៣.៣៨៣	៤៥២.២២៣	៧៩.៤៨៤.៤១៧	៣២៧.២៥៤
ទ្រព្យសកម្មសរុប		១១.៤៨៣.២១២.៧១៥	៤៦.៩០៨.៩២៥	៩.០៣១.៨១៦.៦៨១	៣៧.១៨៣.៩៨៩
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	២០៦.៤០២.០០៩	៨៤៣.១៥៣	១៤២.៦៦២.០៨១	៥៨៧.៣៤០
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៩.០២៦.៣០៤.៧៦៩	៣៦.៨៧២.៤៥៦	៧.២១០.៩៥៣.៦១៤	២៩.៦៨៧.៤៩៦
ប្រាក់កម្ចី	១៥	១៤៦.៤១៦.៩៦៣	៥៩៤.១១៣	៦៨.៣៥៨.៣៦៨	២៨១.៤៣១
អនុបំណុល	១៦	៩៦.០៥៣.៣៧២	៣៩២.៣៧៨	១២១.០៤៥.៣៩៧	៤៩៤.៣៤៤
បំណុលពន្ធលើប្រាក់ចំណេញ	១៧(ក)	៤៧.២១៧.១៦៤	១៩២.៨៨២	៤៧.៣៨៤.៩៧៨	១៩៥.១០០
បំណុលកតិសន្យា	១៨	៦៩.០៥៣.៤៣៤	២៨២.០៨៣	៦០.៤១១.៨៨៣	២៤៨.៧១៦
បំណុលពន្ធពន្យារ	១៧(ខ)	២១.៩៨៩.៦២០	៨៩.៨២៨	៧.០៣០.០៨៥	២៨.៩៤៣
បំណុលផ្សេងៗ	១៩	៩១.២០២.៩៩០	៣៧២.៥៦៤	៦១.៨៧៥.៥៤៩	២៥៤.៧៤២
បំណុលសរុប		៩.៧០៤.៦៤០.៣២១	៣៩.៦៤៣.៤៥៧	៧.៧១៩.៧០៥.៩៥៥	៣១.៧៨២.១១២
មូលធន					
ដើមទុន	២០	១.១០០.០០០.០០០	៤.៤៩៣.៥០០	៦៦០.០០០.០០០	២.៧១៧.២២០
ទុនបម្រុងតាមបទប្បញ្ញត្តិ	២១	២២១.៦៥៧.២៩៨	៩០៥.៤៧០	១១៧.១១៩.២៩៤	៤៨២.១៨០
ប្រាក់ចំណេញរក្សាទុក		៤៥៦.៩១៥.០៩៦	១.៨៨៧.៣៨៧	៥៣៤.៩៧១.៤៣២	២.១៦៨.១៥៨
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១៩.១៥១	-	៣៤.៣១៩
មូលធនសរុប		១.៧៨៨.៥៧២.៣៩៤	៧.២០៥.៤០៨	១.៣១២.០៩០.៧២៦	៥.៤០១.៨៧៧
បំណុល និងមូលធនសរុប		១១.៤៨៣.២១២.៧១៥	៤៦.៩០៨.៩២៥	៩.០៣១.៨១៦.៦៨១	៣៧.១៨៣.៩៨៩

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់	២២	៧០៥.៣៥៧.៦៩៥	២.៨៩៩.០២០	៥៧០.៨៣៧.៣០៥	២.៣៣៣.០១២
ចំណាយលើការប្រាក់	២២	(១៩៨.៨២៦.៣២២)	(៨១៧.១៧៦)	(៩១.៥៨០.០៩៩)	(៣៧៤.២៨៨)
ចំណូលពីការប្រាក់សុទ្ធ		៥០៦.៥៣១.៣៧៣	២.០៨១.៨៤៤	៤៧៩.២៥៧.២០៦	១.៩៥៨.៧២៤
ចំណូលពីកម្រៃជើងសារ	២៣	៨០.៧៥១.០៩០	៣៣១.៨៨៧	៧១.៦១៧.៧១៧	២៩២.៧០២
ចំណាយលើកម្រៃជើងសារ	២៣	(៣៨.៤៩១.១៩១)	(១៥៨.៩៩៩)	(២៧.៦៥៩.៨៣១)	(១១៣.០៤៦)
ចំណូលពីកម្រៃជើងសារសុទ្ធ		៤២.២៥៩.៨៩៩	១៧២.៨៨៨	៤៣.៩៥៧.៨៨៦	១៧៩.៦៥៦
ចំណូលប្រតិបត្តិការផ្សេងៗ		១១.៤០៤.០៥១	៤៦.៨៧១	៥.៩២៦.២១០	២៤.២២០
ចំណាយបុគ្គលិក	២៤	(១១១.៦១៩.៦៧៦)	(៤៥៨.៧៥៧)	(៩៨.៧៥៦.៤៩២)	(៤០៣.៦១៨)
ចំណាយរំលស់	២៥	(២៧.៣១២.៤៩២)	(១១២.២៥៤)	(២៣.៥០៣.៦៩៤)	(៩៦.០៦០)
ចំណាយប្រតិបត្តិការ	២៦	(៨១.០៩០.៣៨៧)	(២០៩.៩៨១)	(៤១.៥៦៥.៦៥៣)	(១៦៩.៨៧៩)
ការខាតបង់សុទ្ធនៃឱកាសនៃការប្រើប្រាស់ទ្រព្យសកម្មហិរញ្ញវត្ថុ	២៧	(២៣.៤០៤.៧៩១)	(៩៦.១៩៤)	(២៦.៩៩៩.០៨១)	(១១០.៣៤៥)
ប្រាក់ចំណេញមុនបង់ពន្ធ		៣៤៦.៧៦៧.៩៧៧	១.៤២៥.២១៧	៣៣៨.៣១៦.៣៨០	១.៣៨២.៦៩៨
ពន្ធលើប្រាក់ចំណូល	១៧(គ)	(៧០.២៦៦.៣០៩)	(២៨៨.៨៧៧)	(៧៦.០៣៤.១៨៤)	(៣១០.៧៦៨)
ប្រាក់ចំណេញក្នុងគ្រា		២៧៦.៥០១.៦៦៨	១.១៣៦.៣៤០	២៦២.២៨២.១៩៦	១.០៧១.៩៣០
ចំណូលលម្អិតផ្សេងៗ		-	(១៥.១៦៨)	-	២៤.៧៧៥
ចំណូលលម្អិតសរុបក្នុងគ្រា		២៧៦.៥០១.៦៦៨	១.១២១.១៧២	២៦២.២៨២.១៩៦	១.០៩៦.៧០៥

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាក់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូរប័យប័ណ្ណ		សរុប
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	
ដំណាក់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២									
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៥២០.០០០.០០០	២.១១៨.៤៨០	៤៣.៦៣៧.៩០៩	១៧៧.៧៨១	៤៨៦.១៧៤.៥៨០	១.៩៧០.៩៣១	៩.៧៤៤	១.០៤៩.៨១២.៤៨៩	៤.២៧៦.៩៣៦
ប្រាក់ចំណេញក្នុងគ្រា	-	-	-	-	២៦២.២៧៨.២៣៧	១.០៧១.៩៣០	-	២៦២.២៧៨.២៣៧	១.០៧១.៩៣០
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរប័យប័ណ្ណ	-	-	-	-	-	-	២៤.៥៧៥	-	២៤.៥៧៥
	-	-	-	-	២៦២.២៧៨.២៣៧	១.០៧១.៩៣០	២៤.៥៧៥	២៦២.២៧៨.២៣៧	១.០៧១.៩៣០
បម្រែបម្រួលប្រាក់ចំណេញរក្សាទុក	១៤០.០០០.០០០	៥៧២.១៨០	-	-	(១៤០.០០០.០០០)	(៥៧២.១៨០)	-	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	៧៣.៤៨១.៣៨៥	៣០២.៥២៣	(៧៣.៤៨១.៣៨៥)	(៣០២.៥២៣)	-	-	-
លម្អៀងពីការប្តូរប័យប័ណ្ណ	-	២៦.៥៦០	-	១.៨៧៦	-	-	-	-	២៨.៤៣៦
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៦៦០.០០០.០០០	២.៧១៧.២២០	១១៧.១១៩.២៩៤	៤៨២.១៨០	៥៣៥.៩៧១.៤៣២	២.១៦៨.១៥៨	៣៤.៣១៩	១.៣១២.០៩០.៧២៦	៥.៤០១.៨៧៧
ដំណាក់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣									
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៦៦០.០០០.០០០	២.៧១៧.២២០	១១៧.១១៩.២៩៤	៤៨២.១៨០	៥៣៥.៩៧១.៤៣២	២.១៦៨.១៥៨	៣៤.៣១៩	១.៣១២.០៩០.៧២៦	៥.៤០១.៨៧៧
ប្រាក់ចំណេញក្នុងគ្រា	-	-	-	-	២៧៦.៤៨១.៦៦៨	១.១៣៦.៣៤០	-	២៧៦.៤៨១.៦៦៨	១.១៣៦.៣៤០
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរប័យប័ណ្ណ	-	-	-	-	-	-	(១៥.១៦៨)	-	(១៥.១៦៨)
	-	-	-	-	២៧៦.៤៨១.៦៦៨	១.១៣៦.៣៤០	(១៥.១៦៨)	២៧៦.៤៨១.៦៦៨	១.១២១.១៧២
បម្រែបម្រួលប្រាក់ចំណេញរក្សាទុក	២៥០.០០០.០០០	១.០២៧.៥០០	-	-	(២៥០.០០០.០០០)	(១.០២៧.៥០០)	-	-	-
ការបោះផ្សាយដើមទុនបន្ថែម	១៩០.០០០.០០០	៧៨០.៩០០	-	-	-	-	-	១៩០.០០០.០០០	៧៨០.៩០០
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	១០៤.៥៣៨.០០៤	៤២៩.៦៥១	(១០៤.៥៣៨.០០៤)	(៤២៩.៦៥១)	-	-	-
លម្អៀងពីការប្តូរប័យប័ណ្ណ	-	(៣២.១២០)	-	(៦.៣៦១)	-	-	-	-	(៣៨.៤៨១)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១.១០០.០០០.០០០	៤.៥៩៥.៦០០	២២១.៦៥៧.២៩៨	៩០៥.៨៧០	៤៥៦.៩១៤.០៩៦	១.៨៤៤.៣៤៨	១៩.១៥១	១.៧៧៨.៥៧២.៣៩៤	៧.២៦៥.៤៦៨

របាយការណ៍វិបាកសាច់ប្រាក់

សម្រាប់ដំណាក់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	ដំណាក់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាក់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
វិបាកសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនបង់ពន្ធ		៣៤៦.៧៦៧.៩៧៧	១.៤២៥.២១៧	៣៣៨.៣១៦.៣៨២	១.៣៨២.៦៩៨
កែសម្រួល					
ចំណាយរំលស់	២៥	២៧.៣១២.៤៩២	១១២.២៥៤	២៣.៨០៣.៦៩៤	៩៦.០៦០
ការខាតបង់សុទ្ធនៃនិយោគិនក្នុង របៀបសកម្មភាពប្រតិបត្តិការ	២៧	២៣.៤០៤.៧៩១	៩៦.១៩៤	២៦.៩៩៩.០៨១	១១០.៣៤៥
(ចំណេញ)/ខាត ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(១២.១៨០)	(៥០)	២០៣.២៦០	៨៣១
ចំណេញពីការកែប្រែកម្មសន្យា		(១.០៤៨)	(៤)	(៩៨.០៨០)	(៤០១)
ចំណូលពីការប្រាក់សុទ្ធ	២២	(៥០៦.៥៣១.៣៧៣)	(២.០៨១.៨៤៤)	(៤៧៩.២៥៧.២០៦)	(១.៩៩៨.៧២៤)
		(១០៩.០៥៩.៣៤១)	(៤៤៨.២៣៣)	(៩០.៣៣២.០៤៤)	(៣៦៩.១៩១)
បម្រែបម្រួល					
សមតុល្យនៅធនាគារជាតិកម្ពុជា		២៤០.៣៨៣.៨៥២	៩៨៧.៩៧៨	(៤២.៧៥៧.៣៨៦)	(១៧៤.៧៤៩)
សមតុល្យនៅធនាគារខាងក្រៅ		(៣៣៦.១១០.០០០)	(១.៣៨១.៤១២)	(១៦៩.០២៦.៤៩៨)	(៦៩០.៨១១)
ឥណទានផ្តល់ដល់អតិថិជន		(១.៣២៧.៦៣៨.១៨៦)	(៥.៤៤៦.៥៩៣)	(១.១៨៧.២៦៧.៦២៦)	(៤.៨៧២.៣៦៣)
ទ្រព្យសកម្មផ្សេងៗ		(៣២.៩២១.៦៨៩)	(១៣៥.៣០៨)	(៣៩.៤៦៣.៨០៥)	(១៦១.២៨៩)
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		៦៣.៦៧៤.៣៩៩	២៦១.៧០២	៤៥.៦៥៦.៦៨៥	១៨៦.៨៩៩
ប្រាក់បញ្ញើរបស់អតិថិជន		១.៣៦៩.១១៧.៩៦០	៥.២៧១.០៧៥	៩៨៤.៩១៩.៣២១	៤.០២៥.៣៦៥
បំណុលផ្សេងៗ		២៩.០៤៤.០៣៤	១១៩.៣៨៧	១០.៤៣៣.៣៣០	៤២.៦៤១
សាច់ប្រាក់សុទ្ធបានពី/ប្រើប្រាស់ក្នុងប្រតិបត្តិការ		២៩៦.៤៩៩.០២១	១.២១៨.៩៩៦	(៤៨៧.៨៨៨.៨១៤)	(១.៩៩៣.៧៩៤)
ការប្រាក់បានទទួល		៦៧៤.៧២៨.៨៤៧	២.៧៧៣.១៣៦	៥៧៦.០១៥.០៤៤	២.២៧៦.០៨៥
ការប្រាក់បានបង់		(១៤៩.១៣១.៣៦៤)	(៦១២.៩៣០)	(៧៣៧.៧៩៣.៣០៤)	(៣០១.៤៥៤)
ពន្ធលើប្រាក់ចំណូលបានបង់		(៥៥.៤៥៨.៥៨៨)	(២២៨.០៩៩)	(៥៧.៧០០.៧៦៣)	(២៣៥.៧២៣)
សាច់ប្រាក់សុទ្ធបានពី/ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		៧៦៦.៥៩៧.៩២៦	៣.១៥០.៧០៣	(៦៧.២៨៧.៨៤១)	(២៧៤.៩៩០)

